



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ



របាយការណ៍

ប្រចាំត្រីមាសទី៣ ឆ្នាំ២០១២




➔ www.ppwsa.com.kh

ព័ត៌មានអំពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាសហគ្រាសសាធារណៈដែលបោះផ្សាយលក់មូលបត្រជាសាធារណៈ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និង ស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានទីស្នាក់ការ នៅ រាជធានីភ្នំពេញ ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ 	
ទីស្នាក់ការ:	លេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លេខទូរស័ព្ទ / លេខទូរសារ:	+៨៥៥(២៣) ៧២៤ ០៤៦ / +៨៥៥(២៣) ៤២៧ ៦៥៧
អ៊ីម៉ែល:	admin@ppwsa.com.kh
គេហទំព័រ:	www.ppwsa.com.kh
លេខអាជ្ញាបណ្ណអាជីវកម្ម:	អនុក្រឹត្យលេខ៥២ អនក្រ.បក កាលបរិច្ឆេទថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
លេខចុះបញ្ជីពាណិជ្ជកម្ម:	Co.០៨៣៩E/២០១២ កាលបរិច្ឆេទថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២

មាតិកា

ទិន្នន័យ និងសូចនាករសំខាន់ៗ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១២	០៣
ទស្សនវិស័យ និងបេសកកម្ម	០៥
សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល	០៧
សេចក្តីថ្លែងរបស់ អគ្គនាយក	១១
រចនាសម្ព័ន្ធថាត់តាំង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១៤
ផ្ទៃសេវាគ្របដណ្តប់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១៥
អភិបាល	១៧
បុគ្គលិកជាន់ខ្ពស់	២១

៧ ការងារប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹកស្អាត

ក- ការងារប្រព្រឹត្តកម្មទឹកស្អាត	៣០
ខ- ប្រព័ន្ធចែកចាយទឹកស្អាត	៣៧
គ- ការងារកាត់បន្ថយទឹកបាត់បង់	៣៩

៧ ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប

សេចក្តីថ្លែងរបស់អភិបាល	៤៩
សេចក្តីថ្លែងរបស់សវនករឯករាជ្យ	៥១
ក- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុក្នុងគ្រា	៥៣
ខ- របាយការណ៍លទ្ធផលលម្អិតក្នុងគ្រា	៥៤
គ- របាយការណ៍បម្រែបម្រួលមូលធនក្នុងគ្រា	៥៦
ឃ- របាយការណ៍លំហូរសាច់ប្រាក់ក្នុងគ្រា	៥៧
ង- កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប	៥៨

៧ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលមានចំណូលទាប	៤២
ខ- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន	៤៣
គ- ចំណូលថ្លៃទឹក និងការងារជួសជុល ប្តូរនាឡិកាទឹក	៤៥

៧ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស

ក- ការងារគ្រប់គ្រងធនធានមនុស្ស	៧៦
ខ- ការងារអភិវឌ្ឍន៍ធនធានមនុស្ស	៧៧



ទិន្នន័យ & សូចនាករសំខាន់ៗ

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១២



ក្នុងត្រីមាសនេះ រ.ទ.ស.ភ អាចធ្វើការផលិតទឹកស្អាតបាន ៣១.៤៧៩.៣៥២ម^៣ ស្មើនឹង ១០៨% នៃផែនការ និងដាក់បណ្តាញចែកចាយទឹកក្នុងរាជធានីភ្នំពេញបានប្រវែង ៣៥.៤១៣,៨២ម៉ែត្រ និងបានដាក់បំពង់ក្រោម គម្រោងម៉ៅការក្នុងខេត្តពោធិ៍សាត់ បានប្រវែង ៨.៧២១,៥០ម៉ែត្រ និងនៅក្នុងខេត្តបាត់ដំបងបានប្រវែង ១៣.៦២៤,៥៦ម៉ែត្រ។ តបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋមានចំណូលទាប បាន៣៨៥គ្រួសារ ដោយប្រើ ប្រាស់ប្រាក់ឧបត្ថម្ភធនចំនួន ១០៧.៩៨៣.៤៤០រៀលស្មើនឹង ២៦.៦៦២,៥៨ ដុល្លារអាមេរិក អត្រាថ្លៃទឹកទាម បាន៩៩,៩០% នៃទឹកប្រាក់ប្រកាសលក់ អត្រាបាត់បង់ទឹកមានកម្រិតត្រឹមតែ៦,៥១% ទ្រព្យសកម្មកើនឡើង រហូតដល់ប្រមាណ ៩៦៧ ពាន់លានរៀល ប្រាក់ចំណូលសរុបកើនឡើងរហូតដល់ចំនួនប្រមាណ ៣៥ពាន់ លានរៀល ក្នុងនោះចំណេញមុនបង់ពន្ធលើប្រាក់ចំណេញមានចំនួនប្រមាណ ១០ពាន់លានរៀល និងប្រាក់ ចំណេញក្នុងការិយបរិច្ឆេទមានចំនួនប្រមាណ ៨ពាន់លានរៀល ។

សូចនាករសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២)


១- អនុបាតចរន្ត	៤,៤៩ ដង
២- អត្រាអនុបាតចរន្តលឿន	៣,៣២ ដង
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម	២,៧៨%
៤- ផលចំណេញក្នុងមួយឯកតាមូលធន	៤,០៧%
៥- អនុបាតជុំបង្វិលទ្រព្យសកម្ម	០,១១ ដង
៦- ថ្លៃលក់ទឹកមធ្យម	១.០០៣,៦៣ រៀល
៧- ថ្លៃដើមមធ្យម	៩៦៦,៥១ រៀល
៨- ថ្លៃដើមផលិតមធ្យម	៣០២,១០ រៀល
៩- បរិមាណប្រើប្រាស់អគ្គិសនី	២៧៧ (ក្រាត់/ម ^៣)
១០- សន្ទស្សន៍និយោជិត ធៀបអតិថិជន	២,៦២ (នាក់/១០០០អតិថិជន)



ទិដ្ឋភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ភូមិព្រែក



ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ តាមឆ្នាំនីមួយៗ (គិតជាលានរៀល)




សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ឆ្នាំ២០១២

ប្រាក់ចំណេញក្នុងត្រីមាសទី៣ ឆ្នាំ២០១២

ត្រីមាសទី៣ ឆ្នាំ២០១២នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រាក់ចំណូលសរុបចំនួន ៣៥.២១៤.៤៥២ ពាន់រៀល ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ៩.៧២៦.៥២២ ពាន់រៀល និងចំណេញក្នុងការិយបរិច្ឆេទចំនួន ៧.៩៨១.៧២៦ ពាន់រៀល។

ក្រាហ្វិចបង្ហាញពីប្រាក់ចំណេញ (គិតជាពាន់លានរៀល)

- ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ
- ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ
- ប្រាក់ចំណូលសរុប



ត្រីមាសទី៣ ២០១២

ក្រាហ្វិចបង្ហាញពីប្រាក់ចំណេញ (គិតជាពាន់លានរៀល)



ទស្សនវិស័យ និង បេសកកម្ម



ទស្សនវិស័យ

រ.ទ.ស.ភ បានប្តេជ្ញាចិត្តបន្តធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន មានការរីកចម្រើនប្រកបដោយចេរភាព ព្រមទាំងធ្វើជាអ្នកផ្តល់ ប្រឹក្សា ជាអ្នកសម្របសម្រួល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំ ជនខេត្ត-ក្រុង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋ រស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពិភពលោក មានទឹក ស្អាតប្រើប្រាស់ទាំងអស់គ្នា។

បេសកកម្ម

បេសកកម្មរបស់ រ.ទ.ស.ភ គឺធានាផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ មានសម្ពាធគ្រប់គ្រាន់ និង ក្នុងតម្លៃមួយសមស្របជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និង ទីប្រជុំជនរបស់ខេត្តកណ្តាល ដែលជាប់នឹងរាជធានីភ្នំពេញ ដោយមិន មើលរំលង ប្រជាពលរដ្ឋដែលមានចំណូលទាប។ ក្រៅពី នេះ រ.ទ.ស.ភ បាន និងកំពុងចែករំលែកបទពិសោធន៍ការងាររបស់ខ្លួនដល់បណ្តា រដ្ឋាករទឹក ខេត្ត-ក្រុង មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រម ទាំងបណ្តាអង្គការទឹកស្អាតក្នុងតំបន់ និងក្នុងពិភពលោក តាម សំណូមពរ សំដៅសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ កម្ពុជា ក៏ដូចជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពិភពលោក។



សេចក្តីថ្លែងរបស់

ប្រធានក្រុមប្រឹក្សាភិបាល





ក្នុងត្រីមាសទី៣ ឆ្នាំ២០១២

“ ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភ គាំទ្រ ពី ក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបំពេញ កាតព្វកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្ត អភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាព ទាំងបរិមាណ ដើម្បីឆ្លើយ តប ទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជននៃ ទីក្រុងភ្នំពេញ និង ទីក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍របស់ ទីក្រុងទាំងពីរ។ ”

សន្ទុះហិរញ្ញវត្ថុ

យើងបានទទួលចំណូលសរុប៣៥.២១៤.៤៥២ ពាន់រៀល ដោយក្នុងនោះអត្រា ចំណាយដំណើរការសហគ្រាស(Operating ratio) ស្មើនឹង៣៦,៦៦%។ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទមានចំនួន ៧.៩៨១.៧២៦ ពាន់រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (basic earnings per share) គឺ ៩១,៧៧ រៀល។

សេវាដ៏មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត ២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាពដែលអាចទទួលបានដោយផ្ទាល់ពី ក្បាលរ៉ូប៊ីណេ។

ក្នុងត្រីមាសនេះយើងផលិតបាន ៣១.៤៧៩.៣៥២ម^៣។ ទន្ទឹមនេះយើងបានចាប់ ផ្តើមប្រើប៉ូលីអាឡុយមីញ៉ូមក្លរាយ(PAC) ជំនួស សាច់ជូរវិញ ដើម្បីបង្កើនគុណភាពទឹក និងកាត់បន្ថយចំណាយលើសារធាតុគីមី។

ជាលទ្ធផលនៅក្នុងត្រីមាសនេះ កំណើនអតិថិជនក្នុងត្រីមាសបានកើនចំនួន ៥.០៩២បណ្តាញ។ ក្នុងនោះកំណើនអតិថិជនក្រីក្រមាន ចំនួន ៣៨៥បណ្តាញ ដែលយើងតែងយកចិត្តទុកដាក់ ជាទៀងទាត់។

ជាមួយគ្នានេះយើងបានខិតខំយ៉ាងស្វិតស្វាញក្នុងការរក្សាអត្រាទឹកបាត់បង់ ដែលជាសូចនាករដ៏សំខាន់ក្នុងវិស័យទឹកស្អាតឲ្យស្ថិត ក្នុងកម្រិតលេខមួយខ្ពង់ គឺ៦,៥១% ប្រសើរជាងគេក្នុងតំបន់អាស៊ី។ អត្រាទារប្រាក់ថ្លៃទឹកត្រូវបានរក្សាជាអតិបរិមាគឺ ៩៩,៩០%។

យើងបានផ្សព្វផ្សាយពីការងារផ្គត់ផ្គង់ទឹកស្អាតរបស់យើង ដែលយើងតែងធ្វើជាទៀងទាត់ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ បាន ជ្រាប ។

រាល់សំណើផ្សេងៗ ដែលយើងបានទទួលពីអតិថិជន ពាក់ព័ន្ធនឹងសេវាទឹកស្អាត ត្រូវបានដោះស្រាយទាន់ពេលវេលាកំណត់។



ដំណើរអភិវឌ្ឍន៍គុណភាព

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតគុណភាពខ្ពស់ក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ យើងកំពុងសាងសង់បន្ថែមនូវរោងចក្រថ្មី “រោងចក្រផលិតទឹកស្អាតនិរោធន៍” ជំហាន១ ដែលនឹងមានសមត្ថភាពផលិត ១៣០.០០០ម^៣/ថ្ងៃ។ បច្ចុប្បន្នសំណង់នេះផ្នែក (ក)៖ សាងសង់ស្ថានីយបូមទឹកទន្លេ និងដាក់បំពង់មេនាំទឹកល្អក់ ចាប់ពីស្ថានីយបូមទឹកល្អក់មកទល់រោងចក្រផលិតទឹកស្អាតនិរោធន៍ ដែលសម្រេចបាន៨១% និងផ្នែក(ខ)៖ សាងសង់រោងចក្រផលិតទឹកស្អាត និងដាក់បំពង់មេនាំទឹកស្អាត ចាប់ពីក្លោងទ្វាររោងចក្រផលិតទឹកស្អាតនិរោធន៍ តាមបណ្តោយផ្លូវជាតិលេខ១ មកដល់ស្ថានីយបូមមុនីវង្សថ្មី ដោយសម្រេចបាន ៧១% ហើយគ្រោង

នឹងដំណើរការសាកល្បងក្នុងខែមីនា ឆ្នាំ២០១៣។ ទន្ទឹមនឹងនេះ បណ្តាញចែកចាយទឹក ត្រូវបានពង្រីកជារៀងរាល់ថ្ងៃ។ បំពង់ប្រវែង ៣៥.៤១៣,៨២ ម៉ែត្រ ត្រូវបានដាក់ក្នុងត្រីមាសទី៣នេះ ដើម្បីពង្រីកការផ្គត់ផ្គង់នៅក្នុងខណ្ឌដង្កោ ខណ្ឌមានជ័យ ទីក្រុងតាខ្មៅ និង បំពេញផ្ទៃសេវាដែលមានស្រាប់។ ក្នុងគោលបំណងចូលរួមកាត់បន្ថយការបំពុលបរិស្ថាន យើងក៏កំពុងចាប់ផ្តើមសហការ ការងារជាមួយក្រុមហ៊ុន Kubota ក្នុងការតម្កើងបរិក្ខារថាមពលព្រះអាទិត្យ ដែលមានអានុភាពសរុប៨៨៨kWp ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

ត្រីមាសបន្ទាប់

ដើម្បីបង្កើនទំនុកចិត្តពីសំណាក់ភាគហ៊ុនិក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានមោទនភាពក្នុងការខិតខំបន្តប្រកាន់ខ្ជាប់នូវ ទស្សនវិស័យ និង បេសកកម្មរបស់ខ្លួន។

ក្នុងត្រីមាសបន្ទាប់ យើងរំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ៨.៤៣៦ លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

យើងខ្ញុំសូមថ្លែងសេចក្តីដឹងគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល អាណាព្យាបាលទាំងពីរ គឺ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រចំពោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

យើងក៏មានមោទនភាព និង សូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញឲ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។

ឯកឧត្តម ម៉េង សក្កិធារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០១២

សេចក្តីថ្លែងរបស់

អគ្គនាយក រ.ទ.ស.ភ





លោក ស៊ឹម ស៊ីថា
អគ្គនាយក

សមិទ្ធិផលសម្រេចបាន

ក្នុងត្រីមាសទី៣ ឆ្នាំ២០១២

“ តាងនាម រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយ ក្នុងការបង្ហាញជូននូវរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១២ និង របាយការណ៍ ហិរញ្ញវត្ថុ របស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ ។ រ.ទ.ស.ភ បានកត់ត្រានូវចន្លោះឆ្នាំ ដែលប្រកបដោយការរីកចម្រើនមួយទៀតក្នុងគ្រប់ វិស័យនៃប្រតិបត្តិការរបស់ រ.ទ.ស.ភ។ ក្នុងត្រីមាសទី៣ ឆ្នាំ២០១២ រ.ទ.ស.ភ ទទួល បានចំណូលសរុបចំនួន ៣៥.២១៤.៤៥២ ពាន់រៀល និងចំណេញមុនបង់ពន្ធលើប្រាក់ ចំណេញចំនួន ៩.៧២៦.៥២២ ពាន់រៀល និងប្រាក់ចំណេញក្នុងការិយបរិច្ឆេទ ចំនួន ៧.៩៨១.៧២៦ពាន់រៀល ដែលទាំងនេះបង្ហាញពីបរិយាកាសល្អនៃធុរកិច្ចរបស់យើង។ ”

សកម្មភាពសំខាន់ៗក្នុងត្រីមាសទី៣ ឆ្នាំ២០១២

ដោយសារតែការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ក្រសួងអាណា- ព្យាបាល និងក្រុមប្រឹក្សាភិបាល នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១២ នេះ រ.ទ.ស.ភ នៅតែមានការវិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងកំណើននៃប្រាក់ចំណេញ មានការកើនឡើងជាលំដាប់ លទ្ធផលនេះគឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការ រីកចម្រើនលូតលាស់របស់ រ.ទ.ស.ភ។ ដោយការគ្រប់គ្រងហានិភ័យ បានល្អប្រសើរ បានប្រើប្រាស់នូវធនធានហិរញ្ញវត្ថុ មានប្រសិទ្ធភាពខ្ពស់ និងគ្រប់គ្រងការចំណាយបានយ៉ាងហ្មត់ចត់ ជាពិសេសដោយការយក ចិត្តទុកដាក់ខ្ពស់លើការកាត់បន្ថយអត្រាទឹកបាត់បង់ ទោះបីសកម្មភាព ជួសជុល និងពង្រីកចូលទូទាំងរាជធានីភ្នំពេញ ជាមូលហេតុមួយក្នុង ចំណោមមូលហេតុជាច្រើន ដែលបណ្តាលឲ្យមានការលេចធ្លាយបំពង់ ទឹកក៏ដោយ ដូចបង្ហាញក្នុងរបាយការណ៍លទ្ធផលការងារហិរញ្ញវត្ថុដោយ ឡែក ដែលបានធ្វើការត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ ក្នុងត្រីមាសទី៣ ឆ្នាំ២០១២ នេះ រ.ទ.ស.ភទទួលបានចំណូលសរុបចំនួន ៣៥.២១៤.៤៥២ ពាន់រៀល កើនលើសត្រីមាសទី៣ ឆ្នាំ២០១១ ចំនួន ២២.៩៥% ហើយប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញមានចំនួន ៩.៧២៦.៥២២ ពាន់រៀល និងប្រាក់ចំណេញក្នុងការិយបរិច្ឆេទមានចំនួន ៧.៩៨១.៧២៦ ពាន់រៀល ។ នាចុងការិយបរិច្ឆេទនេះ ទ្រព្យសកម្មសរុប បានកើនឡើង រហូតដល់ចំនួន៩៦៦.៥៣១.៨២០ពាន់រៀល។ ដើមទុន

ដែលរដ្ឋបានផ្តល់ឲ្យពីឆ្នាំ១៩៩៧ មានចំនួន២៤៩.០៧០.៦០៧ពាន់រៀល បានកើនឡើង រហូតដល់ចំនួន ៥៤១.២១៧.៨៥៩ពាន់រៀល។ ការកើន ឡើងនេះគឺ ដោយសារ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចបាន ជោគជ័យយ៉ាងធំធេងក្នុងការកាត់បន្ថយអត្រាបាត់បង់ទឹក ឲ្យនៅក្នុងកម្រិត លេខ១ខ្ទង់ ដែលអត្រាក្នុងឆ្នាំនេះមានត្រឹមតែ ៦,៥១% ខុសឆ្ងាយខ្លាំងពី អត្រានា ឆ្នាំ១៩៩៣ មានរហូតដល់ ៧២%។ ការកាត់បន្ថយទឹកបាត់បង់ ជាកត្តាស្តាប់-រស់ របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងដំណើរការ ប្រព្រឹត្តកម្ម និង អាជីវកម្មរបស់ខ្លួនប្រកបដោយគុណភាព និង ចេរភាព ក៏ដូចជាអាចបង្កលក្ខណៈឲ្យយើងមានទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាត អាច ដឹកបានពីក្បាលរ៉ូប៊ីណេ ដល់រាប់ម៉ឺនគ្រួសារ រួមទាំងគ្រួសារមានចំណូល ទាបបំផុតផងដែរ ក្នុងតម្លៃមួយដ៏សមស្រប ដើម្បីចូលរួមចំណែកក្នុង គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ រ.ទ.ស.ភ មានសមត្ថភាពផ្គត់ផ្គង់ទឹក២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍។ ដោយក្នុង ត្រីមាសទី៣ ឆ្នាំ២០១២នេះអាចធ្វើការផលិតបាន ៣១.៤៧៩.៣៥២ម^៣ លើសមត្ថភាពផលិតគិតជាមធ្យម ២៩.៣០០ពាន់ម^៣។ ការប្រព្រឹត្តកម្ម ទឹកស្អាត គឺគោរពតាមស្តង់ដារគុណភាពទឹកជាតិ និងអង្គការសុខភាព ពិភពលោក (WHO) ដោយមានបន្ទប់ពិសោធន៍ គុណភាពទឹកអាចវិភាគ បាន៥៣មុខ ជាងនេះទៀតចុងត្រីមាសនេះ យើងមានការវិភាគលើ២១៣មុខ



ពីមន្ទីរពិសោធន៍ក្រៅប្រទេស (មន្ទីរពិសោធន៍សិង្ហបុរី និងសៀងហៃ)។ ការយកចិត្តទុកដាក់លើគុណភាពទឹកនេះធ្វើឲ្យ រ.ទ.ស.ភ. អាចធានាជូនអតិថិជន បាននូវការដឹកដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ ដើម្បីចូលរួមចំណែកក្នុងការទទួលខុសត្រូវចំពោះសង្គមក្នុងគោលដៅជំរុញឲ្យប្រជាជនគ្រប់រូបមានទឹកស្អាត ប្រើប្រាស់ ដែលជាកម្មវិធីទឹកស្អាតសម្រាប់ទាំងអស់គ្នា (Water for All) ដោយមានសេវា អនាម័យត្រឹមត្រូវ ដើម្បីការរស់នៅប្រកបដោយសុខុមាលភាព មានជីវភាពល្អប្រសើរ និងមានបរិស្ថានល្អ។

បណ្តាញចែកចាយ

ទិសដៅនៃការពង្រីកបណ្តាញចែកចាយទឹក គឺទៅតំបន់មានសក្តានុពលសេដ្ឋកិច្ច ដោយមិនមើលរំលងប្រជាពលរដ្ឋដែលមានចំណូលទាប ដោយក្នុងត្រីមាសទី៣ នេះ រ.ទ.ស.ភ ដាក់បំពង់បានប្រវែង ៣៥គីឡូម៉ែត្រ ដែលធ្វើឲ្យប្រវែងបំពង់ចែកចាយទឹកបច្ចុប្បន្ន សរុបស្មើនឹង ១.៩៧៦ គីឡូម៉ែត្រ និងរក្សាសម្ពាធជាមធ្យម២០ម៉ែត្រ ក្នុងបណ្តាញចែកចាយទឹកទាំងមូល ដែល រ.ទ.ស.ភ បានធ្វើការដាក់បំពង់មេនាំទឹកទំហំ ១៤០០ម.ម និង ១៦០០ម.ម ដែលផ្ទុយពីឆ្នាំ១៩៩៣ ដែលមានប្រវែងតែ ២៨៨គីឡូម៉ែត្រ ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក្នុងត្រីមាសនេះ រ.ទ.ស.ភ បានអនុវត្ត ការដាក់បំពង់ក្រោម គម្រោងមេវាការ នៅខេត្តពោធិ៍សាត់ បានប្រវែងប្រមាណ ៨គីឡូម៉ែត្រ និងនៅខេត្តបាត់ដំបង បានប្រវែងប្រមាណ ១៣គីឡូម៉ែត្រ។

យើងបានខិតខំធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាព សេវាអតិថិជនដើម្បីស្វែងរក និងបង្កើនចំនួនអតិថិជនជុំវិញដែលមានតម្រូវការទឹកច្រើន ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រមូលប្រាក់ថ្លៃទឹក ដែលអត្រាទាបប្រាក់ក្នុងត្រីមាសនេះ រក្សាបានជាអតិបរមាគឺ ៩៩,៩០% ហើយកំណើនបណ្តាញ អតិថិជនសម្រាប់ត្រីមាសទី៣នេះ បានកើនឡើងចំនួន ៥.៣៣០ បណ្តាញ ស្មើនឹង ១៧៥% នៃផែនការ ដែល មានចំនួន ៣.០៥០ បណ្តាញ។

ការវិនិយោគសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១២

ចំពោះត្រីមាសទី៤ ខាងមុខ យើងនឹងខិតខំប្រឹងប្រែងព្យាយាមបន្ថែមទៀតដើម្បីធ្វើឲ្យកាន់តែប្រសើរក្នុងការពង្រឹងនូវអភិបាលកិច្ចសាជីវកម្មល្អ របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនៅតែប្រកាន់ខ្ជាប់នូវទស្សនវិស័យ និងរបស់កកម្ម ដែលបានលើកពីបណ្តាត្រីមាសមុនដដែល។ ជាទិសដៅ សម្រាប់ត្រីមាសបន្ទាប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញក្នុងការិយបរិច្ឆេទ មិនតិចជាងចំនួន ៨.៤៣៦ លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

រ.ទ.ស.ភ ក៏នៅតែប្តេជ្ញាចិត្តផ្តល់សេវាកម្ម និងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ការជឿជាក់ពីអតិថិជន។ ជាងនេះទៅទៀត រ.ទ.ស.ភ. នៅតែខិតខំផ្តល់បណ្តាញទឹកជូនប្រជាពលរដ្ឋដែលមានចំណូលទាបតាមរូបភាពឧបត្ថម្ភថ្លៃច្បាប់ជាវទឹក ស្របទៅតាម កម្រិតជីវភាពគ្រួសារនីមួយៗ ពី៣០% ៥០% ៧០% និង ១០០% ដើម្បីអនុវត្តគម្រោងចែកចាយទឹក ពិសេសជូនសហគមន៍ក្រីក្រ ដោយប្រើជំនួយ របស់ទីក្រុងប៉ារីស ចំនួន ១៨.៩៦៥,៦៧ ដុល្លារអាមេរិក ដើម្បីប្រយោជន៍ប្រជាជន។

សេចក្តីថ្លែងអំណរគុណ

ជាថ្មីម្តងទៀត រ.ទ.ស.ភ មានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជា អាណាព្យាបាលទាំងពីរ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និង សូមសម្តែងនូវអំណរគុណដល់ ក្រុមប្រឹក្សាភិបាល ចំពោះការគាំទ្រ និងការដឹកនាំល្អសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១២ និងសូមថ្លែងអំណរគុណជូនចំពោះអតិថិជនទាំងអស់ ដែលធ្វើឲ្យ រ.ទ.ស.ភ បានទទួលជោគជ័យដូចសព្វថ្ងៃនេះ។

លោក **ស៊ឹម ស៊ីថា**
អគ្គនាយក រ.ទ.ស.ភ

ថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០១២



ផ្ទៃសេវារបស់ រ.ទ.ស.ភ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១២




ការវិនិយោគពង្រីកបំពង់មេនាំទឹក និង បណ្តាញចែកចាយទឹក

បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកដែលមានទំហំចាប់ពី៦៣ម.ម រហូតដល់ទំហំ ១.៤០០ ម.ម ដែលមានប្រវែងសរុប ៤៤៥.៥០៨ ម៉ែត្រ បាន និងកំពុងធ្វើការពង្រីកចាប់ពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៣ ដើម្បីផ្គត់ផ្គង់ទឹកជូនប្រជាជន ក្រោយការដាក់ឱ្យដំណើរការរោងចក្រ និរោធន៍។ ក្នុងនោះ រ.ទ.ស.ភ ក៏បានគ្រោងវិនិយោគលើឧបករណ៍ សម្រាប់គាំទ្រប្រព័ន្ធគ្រប់គ្រង និងប្រព័ន្ធចែកចាយទឹក ដូចជា វ៉ាន ប្រអប់ វ៉ាន ក្បាលពន្លត់អគ្គិភ័យ និងប្រព័ន្ធបញ្ជូនទិន្នន័យ តេឡេម៉ែត្រ។ល។ ជាក់ស្តែង ក្នុងត្រីមាសទី៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាក់បំពង់ បានប្រវែងប្រមាណ៣៥ គ.ម ដែលធ្វើឱ្យប្រវែងបំពង់មេចែកចាយទឹក បច្ចុប្បន្នសរុបស្មើនឹង១.៩៧៦គ.ម និង រក្សាសម្ពាធជាមធ្យម២០ម៉ែត្រ ក្នុងបណ្តាញចែកចាយទឹកទាំងមូល។



ផ្ទៃសេវាគ្របដណ្តប់ ក្នុងទីក្រុងភ្នំពេញ

- ផ្ទៃសេវាគ្របដណ្តប់
- ព្រំប្រទល់ដែលនឹងត្រូវផ្គត់ផ្គង់ដល់ ២០២០
- រោងចក្រផលិតទឹកស្អាត



អភិបាល

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២



អភិបាល



ឯកឧត្តម ម៉េង សក្កិធារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល



តំណាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តមកើតនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧២ និងបានទទួលជាវិស្វករជំនាញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងឆ្នាំ១៩៩៣ (វិស្វករជំនាញ ភូគព្ភសាស្ត្រ-រ៉ែ) និងទទួលបានបរិញ្ញាបត្រនៅវិទ្យាស្ថាន National Polytechnique de Lorraine នៃប្រទេសបារាំង ក្នុងឆ្នាំ១៩៩៦ (ជំនាញគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក)។ ឯកឧត្តមបានបម្រើការងារឲ្យក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ជាប្រធាននាយកដ្ឋានទឹកស្អាត និងជាប្រធានគម្រោងទឹកស្អាត និងអនាម័យ ក្រោមឥណទានរបស់ធនាគារពិភពលោក។ ចាប់ពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន ឯកឧត្តមមានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ហើយឯកឧត្តមក៏ជា ប្រធានក្រុមប្រឹក្សាភិបាល នៃ រដ្ឋាករទឹកស្វយ័តក្រុងសៀមរាប។ **ឯកឧត្តម ម៉េង សក្កិធារ៉ា** ជាប្រធានក្រុមប្រឹក្សាភិបាល អាណត្តិទី៥ នៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។



អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៦១ និងបានទទួលជាវិស្វករ សំណង់ ស៊ីវិល ឧស្សាហកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់មិត្តភាពកម្ពុជា-សូវៀត (រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា) ក្នុងឆ្នាំ១៩៨៩។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅសាលាខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៧។ លោកជាបេក្ខជនថ្នាក់បណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម នៃសកលវិទ្យាល័យអាស៊ី អឺរ៉ុប (ឆ្នាំ២០១០ - ២០១២) រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លោកជាអនុប្រធាន អង្គការ រដ្ឋាករទឹកខេត្តព្រះសីហនុ ពីខែកុម្ភៈ ឆ្នាំ១៩៩៦ ដល់ខែមិថុនា ឆ្នាំ២០០៣។ ចាប់ពីខែមិថុនាឆ្នាំ២០០៣ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកមានតួនាទីជាប្រធានអង្គការ រដ្ឋាករទឹកខេត្តព្រះសីហនុ។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកជាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជា សមាជិកក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាណត្តិទី៥ ចាប់ពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។



តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តម កើតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៣ និងបានទទួល អនុបណ្ឌិត សេដ្ឋកិច្ចកសិកម្មនៃបណ្ឌិតសភា កសិកម្ម Timiryazev ក្រុងមូស្គូនៃសហភាពសូវៀត នៅឆ្នាំ១៩៩០។ ឯកឧត្តមបានទទួលបណ្ឌិតសេដ្ឋកិច្ច នៃបណ្ឌិតសភា កសិកម្ម Timiryazev ក្រុងមូស្គូនៃសហព័ន្ធរុស្ស៊ី ក្នុងឆ្នាំ១៩៩៤។ ឯកឧត្តមបានបម្រើការងារឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអគ្គលេខាធិការរង និង មានតួនាទីជា នាយកខុទ្ទកាល័យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ **ឯកឧត្តម ជូ វិជិត្ត** ចូលជា សមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥ នៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។



លោក កើត ផែ
សមាជិកក្រុមប្រឹក្សាភិបាល



តំណាងសាលារាជធានីភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៧៣ និងបានទទួលបរិញ្ញាបត្រ នីតិសាស្ត្រជំនាន់ទី២ នៃមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ១៩៩៣ - ១៩៩៨) ហើយលោកទទួលបានសញ្ញាបត្រសិស្សមន្ត្រី ផ្នែករដ្ឋបាលទូទៅ នៃសាលាភិមន្ទរដ្ឋបាល (ឆ្នាំ១៩៩៨ - ១៩៩៩)។ លោកទទួលបានសញ្ញាបត្រសិស្ស មន្ត្រីជាន់ខ្ពស់ ផ្នែករដ្ឋបាលទូទៅ នៃសាលាកូមិនុទ រដ្ឋបាល (ឆ្នាំ២០០០ - ២០០១)។ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០១ លោកជាមន្ត្រី ក្រសួងព័ត៌មាន នាយកដ្ឋាននីតិកម្ម។ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ លោកជាមន្ត្រីសាលាក្រុងភ្នំពេញ ទទួល បន្ទុកការងារអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ។ ចាប់ពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៨ លោកជាអភិបាលរង ខណ្ឌបួស្សីកែវ។ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១០ នាយរងខុទ្ទកាល័យ សាលារាជធានីភ្នំពេញ។ ចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១២ លោកជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ។ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ដល់បច្ចុប្បន្ន លោកជានាយករដ្ឋបាលសាលារាជធានីភ្នំពេញ។ លោកចូល ជាសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥ នៃ រ.ទ.ស.ភ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។



លោក យុត ធុត្យារិទ្ធ
សមាជិកក្រុមប្រឹក្សាភិបាល



តំណាងនិយោជិតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៦។ នៅឆ្នាំ១៩៩៣ លោកបាន បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅវិទ្យាស្ថានវិស្វកម្មសំណង់ អតីតសហភាពសូវៀត។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ១៩៩៤ និង ទទួលបានការតែងតាំងជាប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក នាឆ្នាំ២០០៣។ ចាប់ពីឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ន លោកជាអគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារ រដ្ឋបាល និងធនធានមនុស្ស ។

បុគ្គលិកជាន់ខ្ពស់

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២



បុគ្គលិកជាន់ខ្ពស់



លោក ស៊ីម ស៊ីថា
សមាជិកក្រុមប្រឹក្សាភិបាល



អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៦១ និងបានទទួលជាវិស្វករ សំណង់ស៊ីវិល ឧស្សាហកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់មិត្តភាពកម្ពុជា-សូវៀត (រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា) ក្នុងឆ្នាំ១៩៨៩។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅសាលាខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៧ ។ លោកជាបេក្ខជនថ្នាក់បណ្ឌិត គ្រប់គ្រង ពាណិជ្ជកម្ម នៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប (ឆ្នាំ២០១០-២០១២) រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លោកជា អនុប្រធានអង្គការរដ្ឋាករទឹកខេត្តព្រះសីហនុ ពីខែកុម្ភៈ ឆ្នាំ១៩៩៦ ដល់ខែមិថុនា ឆ្នាំ២០០៣។ ចាប់ពីខែមិថុនា ឆ្នាំ២០០៣ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកមានតួនាទីជាប្រធានអង្គការ រដ្ឋាករទឹកខេត្តព្រះសីហនុ។ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកជាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង ជាសមាជិកក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាណត្តិទី៥ ចាប់ពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន។



អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៦០។ នាខែកក្កដា ១៩៨៤ លោកបានបញ្ចប់បរិញ្ញាប័ត្រនៅមហាវិទ្យាល័យភាសា Leipzig នៃប្រទេសអាល្លឺម៉ង់។ នាខែកុម្ភៈ ១៩៨៩ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតនៅមហាវិទ្យាល័យបច្ចេកវិទ្យា Dresden ប្រទេសអាល្លឺម៉ង់ លើមុខជំនាញវិស្វកម្មគ្រប់គ្រងទឹក (Water Management Engineering)។ លោកបានបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតដោយជោគជ័យ លើជំនាញអនាម័យ និងផ្គត់ផ្គង់ទឹកស្អាត នៅមហាវិទ្យាល័យ Dresden ប្រទេសអាល្លឺម៉ង់ នាខែមីនា ឆ្នាំ១៩៩៤។ លោកចូលបម្រើការនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៨៩ មានតួនាទីជាជំនួយការអគ្គនាយក និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស ព្រមទាំងជាប្រធានគណៈកម្មការកំណត់បុរេលក្ខណៈសម្បត្តិ និងប្រគល់កិច្ចសន្យា។ ចាប់ពីខែធ្នូ ឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ន លោកត្រូវបានតែងតាំងជាអគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋាន។



អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៦។ នាឆ្នាំ១៩៨៩ លោកបានទទួលសញ្ញាប័ត្រវិស្វកម្ម ជំនាញ Mechanical នៅសាលាវិស្វកម្ម សម្រាប់ Plant and Construction George Dimidroff នៃប្រទេសអាល្លឺម៉ង់។ នៅឆ្នាំ២០០៦ លោកបានទទួលអនុបណ្ឌិត ជំនាញគ្រប់គ្រងទូទៅ ពីសកលវិទ្យាល័យឆាលស្តាតនៃប្រទេសអូស្ត្រាលី (Chales Sturt University of Australia) ។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៩១ ជាអនុប្រធាន រោងចក្រភូមិព្រៃក។ ជាបន្តបន្ទាប់ លោកបានកាន់តំណែងជា ប្រធានការិយាល័យសិក្សាគម្រោង ជាប្រធាននាយកដ្ឋានបច្ចេកទេស និងគម្រោង និងនៅឆ្នាំ២០០២ លោកជាអគ្គនាយករង នៃ រ.ទ.ស.ភ ទទួលបន្ទុកនាយកដ្ឋានបច្ចេកទេស ផែនការ និងនាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក។ ចាប់ពីឆ្នាំ២០១២ មកទល់បច្ចុប្បន្ន លោកអគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកសាខាសេវាកម្ម ទឹកស្អាត និងអនាម័យ។



លោក ស៊ីមណុង
អគ្គនាយករង



អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦២។ លោកបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច នាឆ្នាំ១៩៩២ លើជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាឆ្នាំ២០០៣ លោកបានទទួលអនុបណ្ឌិត លើជំនាញហិរញ្ញវត្ថុ ពីសកលវិទ្យាល័យឆាលស្តាតនៃប្រទេសអូស្ត្រាលី (Chales Sturt University of Australia)។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីឆ្នាំ១៩៨០ និងមានតួនាទីជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៧ រហូតដល់ចុងឆ្នាំ២០១១។ ចាប់ពីខែធ្នូ ឆ្នាំ២០១១ ទល់បច្ចុប្បន្ន លោកមានតួនាទីជាអគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារហិរញ្ញវត្ថុ និងទីផ្សារមូលបត្រ ។



ឯកឧត្តម នេត មុនី
មន្ត្រីត្រួតពិនិត្យរដ្ឋ



មន្ត្រីត្រួតពិនិត្យរដ្ឋ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តមកើតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៥ និងបានទទួលសញ្ញាបត្រ សាលាកម្រិតសិក្សាទី៣ តាខ្មៅ ក្នុងឆ្នាំ១៩៨៤។ ឯកឧត្តមបានទទួលបរិញ្ញាបត្រសេដ្ឋកិច្ចរោងចក្រ នៅសាលាវិស្វកម្ម បច្ចេកទេសគមនាគមន៍ នៃប្រទេសអាស្ត្រាលី ក្នុងឆ្នាំ១៩៨៨ និងបានទទួលអនុបណ្ឌិត សេដ្ឋកិច្ចហិរញ្ញវត្ថុ នៅសកលវិទ្យាល័យឡុងដុង (កម្ពុជា និងអង់គ្លេស) ក្នុងឆ្នាំ១៩៩៧។ **ឯកឧត្តម នេត មុនី** បានបម្រើការងារឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានតួនាទីជាប្រធាននាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងជាមន្ត្រីត្រួតពិនិត្យរដ្ឋ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន។



តំណាងនិយោជិតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៦។ នៅឆ្នាំ១៩៩៣ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅវិទ្យាស្ថានវិស្វកម្មសំណង់ អតីតសហភាពសូវៀត។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ១៩៩៤ និងទទួលការតែងតាំងជាប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក នាឆ្នាំ២០០៣។ ចាប់ពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន លោកជាអគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងាររដ្ឋបាល និងធនធានមនុស្ស ។



អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៦៤។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញមេកានិចឧស្សាហកម្មធុនស្រាល នៃមហាវិទ្យាល័យម៉ាស៊ីន និងបរិក្ខាឧស្សាហកម្ម នៅទីក្រុងលេនីនក្រាត សហភាពសូវៀត នាឆ្នាំ១៩៩១។ បន្ទាប់មកទៀត លោកបានទទួលសញ្ញាបត្រអនុបណ្ឌិត លើជំនាញគ្រប់គ្រងទូទៅ ពីសកលវិទ្យាល័យឆាលស្តាតនៃប្រទេសអូស្ត្រាលី (Charles Sturt University of Australia) នាឆ្នាំ២០០៣។ លោកបានចូលបម្រើការនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនាឆ្នាំ១៩៩២ ហើយនៅឆ្នាំ២០០៣ លោកមានឋានៈជាប្រធាននាយកដ្ឋានផែនការ និងគំរោង។ ចាប់ពីខែធ្នូ ឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន លោកជាអគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារផែនការ និងវិនិយោគ ។



លោក កែវ សុខណ្ណន្ទ
អគ្គនាយករង



អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ មករា ១៩៦៩។ លោកបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់នាឆ្នាំ១៩៩៥ ជំនាញដោះស្រាយបញ្ហា និងការរីកចម្រើនរបស់ក្រុមហ៊ុន នៅសកលវិទ្យាល័យ ស្ថាបត្យកម្ម និងសំណង់ នៃអតីតសហភាពសូវៀត។ ចាប់ពីឆ្នាំ១៩៩៦ លោកជាមន្ត្រី នៃមន្ទីររៀបចំក្រុង និងសំណង់ រាជធានីភ្នំពេញ។ នាឆ្នាំ២០០០ មកទល់បច្ចុប្បន្ន លោកបានចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានតួនាទីជាអគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារផលិតកម្ម និងផ្គត់ផ្គង់ទឹក ។



លោក ប័រ រន្ធរិន
ប្រធាននាយកដ្ឋាន



ប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៩៦ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ លើជំនាញផ្នែកវិសោស្ត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បន្ទាប់មក នៅឆ្នាំ២០០៨ លោកទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ជំនាញ Socio-Environmental Engineering នៅប្រទេសជប៉ុន។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ១៩៩៧ និងទទួលបានការតែងតាំងជា ប្រធានការិយាល័យសិក្សាគម្រោង នាឆ្នាំ២០០៣ ។ នៅឆ្នាំ ២០០៨ បានទទួលការតែងតាំងជាអនុប្រធាន នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក ហើយចាប់ពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ជាប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក ។



ប្រធាននាយកដ្ឋានអាជីវកម្ម

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៦០។ នាឆ្នាំ២០០៧ លោកស្រីបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ លោកស្រីបម្រើការងារនៅមន្ទីរពាណិជ្ជកម្មរាជធានី ឋានៈជាប្រធានអាគារសៀង។ លោកស្រីបានចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅឆ្នាំ១៩៩៣។ ជាបន្តបន្ទាប់លោកស្រីបានកាន់តំណែងជា ប្រធានការិយាល័យហិរញ្ញវត្ថុ និងជាអនុប្រធាននាយកដ្ឋានអាជីវកម្ម ហើយចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន លោកស្រីត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាជីវកម្ម ។



ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៦៧។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ នាឆ្នាំ២០០៤ ជំនាញផ្នែកគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យវៀលប្រាយ។ នៅឆ្នាំ២០១១ លោកស្រីបានទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់ នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ នាឆ្នាំ១៩៨៦ លោកស្រីជាបុគ្គលិកមន្ទីរផែនការក្រុងភ្នំពេញ។ លោកស្រីចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីឆ្នាំ ១៩៩១ មានតួនាទីជាអនុប្រធានការិយាល័យធនធានមនុស្ស នៅឆ្នាំ១៩៩៧ និងជាប្រធានការិយាល័យធនធានមនុស្ស នៅឆ្នាំ២០០៣។ ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន លោកស្រីទទួលបានការតែងតាំងជាប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស ។



លោក ស៊ីម ខេងវិល
ទីប្រឹក្សាអគ្គនាយក



ទីប្រឹក្សាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៤៧ និងបានទទួលបរិញ្ញាបត្រផ្នែកគណិតវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ១៩៧៥។ លោកបានបម្រើការងារឲ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានតួនាទីជាប្រធាននាយកដ្ឋាន អាជីវកម្មចាប់ពីឆ្នាំ២០០៦ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២។ លោកជាទីប្រឹក្សាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកជំនួយការលើការងារអាជីវកម្ម ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន។



ការងារប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹកស្អាត



ប្រព័ន្ធចែកចាយទឹកស្អាត

ប្រព័ន្ធចែកចាយទឹកស្អាតត្រូវបានបែងចែកជា ២ផ្នែកគឺ:

បំពង់មេនាំទឹក: ជាបំពង់មេធំៗមានទំហំចាប់ពី ២៥០ម.ម ឡើងទៅ ដែលមាន តួនាទីបញ្ជូនទឹកស្អាត ពីស្ថានីយបូមទឹកស្អាតទៅបំពង់ចែកចាយ ។ បច្ចុប្បន្ន រ.ទ.ស.ភ មានបំពង់មេទំហំធំ បំផុត ១.៦០០ ម.ម ។ ដោយផ្អែកលើតួនាទី និងសម្ពាធទឹកក្នុងបំពង់ដូចនេះបំពង់មេនាំទឹក ត្រូវបានកំណត់ឲ្យប្រើប្រាស់ បំពង់ប្រភេទដែកស្វិត (Ductile Iron) ។

បំពង់ចែកចាយទឹក: ជាបំពង់មានទំហំចាប់ពី ៥០ម.ម ដល់ ២០០ម.ម ដែល ទទួលទឹកស្អាតពីបំពង់មេនាំទឹក រួចចែកចាយដល់អតិថិជន ។ រ.ទ.ស.ភ កំណត់ឲ្យប្រើប្រាស់បំពង់ចែកចាយ ជាប្រភេទ HDPE ព្រោះមានតម្លៃថោក សមរម្យ តែមានគុណភាពខ្ពស់សមស្រប លើកលែងតែបំពង់ចែកចាយក្នុងខណ្ឌ ៧មករា និងមួយផ្នែកនៃខណ្ឌទួលគោក ដែលស្ថិតក្នុងគម្រោងជំនួយរបស់ ប្រទេសជប៉ុនទើបជាបំពង់ដែកស្វិត ។

ការបាត់បង់ទឹក

ការងារដែលមានលក្ខណៈជាគន្លឹះបំផុតនោះគឺ ការងារគ្រប់គ្រងទឹកបាត់បង់តាម តំបន់ ដោយហេតុថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាត់ទុកការកាត់បន្ថយ ទឹកបាត់បង់ គឺជាកត្តាស្ថាប័នរបស់អង្គការ ដោយហេតុថាការកាត់បន្ថយទឹក បាត់បង់ឲ្យចុះទាប ជាហេតុនាំឲ្យបង្កើនបាននូវអត្រាធ្វើវិក្កយបត្រ និងឈាន ទៅបង្កើនបាននូវចំណូលថ្លៃទឹក ។

ក-ការងារប្រព្រឹត្តកម្មទឹកស្អាត

ក.១- ប្រព្រឹត្តកម្ម

ដំណើរការនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រព្រឹត្តកម្ម និង ផ្គត់ផ្គង់ ទឹកស្អាតប្រចាំថ្ងៃ គឺផ្អែកតាមតម្រូវការប្រើប្រាស់ទឹករបស់ ប្រជាជនក្នុងផ្ទៃសេវា ដែលតម្រូវការនេះអាចកើនឡើង ឬថយចុះមិនទៀងទាត់ ដែលទាក់ទងនឹងកត្តារដូវកាល និងអាកាសធាតុ ។ ការចាត់ចែងដំណើរការរោងចក្រ នីមួយៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់ត្រូវបានគិតគូរ ទៅដល់ប្រសិទ្ធភាពសេដ្ឋកិច្ច របស់រោងចក្រនីមួយៗជា ចម្បង ហេតុនេះ ទើបអត្រាដំណើរការរបស់រោងចក្រ នីមួយៗ ធៀបនឹងសមត្ថភាពប្រព្រឹត្តកម្មពុំដូចគ្នាទាំង ស្រុង។ បច្ចុប្បន្ន រ.ទ.ស.ភ មានលទ្ធភាពផលិតទឹកស្អាត

ជាមធ្យមបាន ៣៣០.០០០ម៉ែត្រគូប/ថ្ងៃ លើសមត្ថភាព ដើម ៣០០ពាន់ម៉ែត្រគូប/ថ្ងៃ ដោយរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចំនួន៣គឺ ៖ រោងចក្រភូមិព្រែក: មាន សមត្ថភាពប្រព្រឹត្តកម្មចំនួន ១៧០.០០០ ម៉ែត្រគូប / ថ្ងៃ រោងចក្រជ្រោយចង្វារ: មានសមត្ថភាពប្រព្រឹត្តកម្ម ចំនួន ១៤០.០០០ម៉ែត្រគូប / ថ្ងៃ ។ រោងចក្រចំការមន: មាន សមត្ថភាពប្រព្រឹត្តកម្មចំនួន ២០.០០០ ម៉ែត្រគូប/ថ្ងៃ។ ជាមូលដ្ឋានប្រព្រឹត្តកម្មទឹក របស់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតទាំងអស់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចែកចេញជា ៣ដំណាក់កាល៖

» សង្វាក់ប្រព្រឹត្តកម្មទឹកស្អាត «

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្គត់ផ្គង់ទឹកស្អាត ទៅតាមតម្រូវការប្រើប្រាស់របស់អតិថិជន ដោយដំណើរការ ប្រព័ន្ធប្រព្រឹត្តកម្មដែលមានស្រាប់ និងធានាគុណភាពទឹកស្អាតគ្មានមេរោគ និងអាចផឹកបានផ្ទាល់ពីបណ្តាញចែកចាយ សង្វាក់ផលិតកម្មទឹករបស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំងអស់ ចែកចេញជាបីដំណាក់កាលដូចខាងក្រោម៖

<p>ស្ថានីយបូមទឹកល្អក់</p> <p>គឺជាសំណង់អគារដែលសង់នៅលើមាត់ច្រាំង ទន្លេ ដើម្បីអាចទទួលទឹក ចូលទៅក្នុងអណ្តូងសំណង់ អគារនេះ និងអាចបូមទឹកយកទៅប្រើប្រាស់បាន ។</p>	<p>ស្ថានីយប្រព្រឹត្តកម្មទឹក</p> <p>គឺជាសំណង់ដែលសាងសង់ឡើងសម្រាប់សំអាត ទឹកដើម "ទឹកទន្លេ" ដែលមិនទាន់ស្អាតឲ្យបាន ស្អាតល្អ ។</p>	<p>ស្ថានីយបូមទឹកស្អាត</p> <p>គឺជាអគារដែលបំពាក់ដោយម៉ូទ័របូមទឹកស្អាត និង មានការកិច្ចបូមទឹកស្អាតចេញពីរោងស្តុកទឹកស្អាត បញ្ជូនទៅក្នុងបណ្តាញចែកចាយ ។</p>



ក.១- ប្រព្រឹត្តកម្ម (ត)


ដំណើរការនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត (ត)

ស្ថានីយបូមទឹកល្អក់មានតួនាទីបូមទឹកល្អក់ពីប្រភពដើម (ទន្លេ) ដើម្បីបញ្ជូនទៅកាន់ស្ថានីយប្រព្រឹត្តកម្មរបស់រោងចក្រប្រព្រឹត្តកម្ម តាមបំពង់មេនាំទឹក ដែលក្នុងនោះរោងចក្រភូមិព្រែកបូមយកទឹកពីទន្លេសាប រោងចក្រជ្រោយចង្វារ បូមយកទឹកពីទន្លេមេគង្គលើ និងរោងចក្រចំការមន បូមយកទឹកពីទន្លេបាសាក់ ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសំណង់ស្ថានីយបូមទឹកល្អក់របស់រោងចក្រ

ភូមិព្រែក និងជ្រោយចង្វារ ត្រូវបានសាងសង់ជាអគារបេតុងស្ថិតនៅក្នុងទន្លេ ដោយឡែកស្ថានីយបូមទឹកល្អក់របស់រោងចក្រចំការមន ជាប្រភេទស្ថានីយបណ្តែត ។ ជាទូទៅ កម្ពស់ទឹកទន្លេទាំង៣ ប្រែប្រួលទៅតាមរដូវកាល ហើយកម្ពស់ទឹកក្នុងឆ្នាំនីមួយៗ ក៏ពុំដូចគ្នាដែរ ដោយសារតែកត្តាអាកាសធាតុ និងជាពិសេសអាស្រ័យទៅនឹងរបបទឹកទន្លេមេគង្គ។

» ក្រាហ្វិចខាងក្រោមឆ្លុះបញ្ចាំងពីកម្ពស់ទឹកទន្លេ ពីខែ០៧ ដល់ ខែ០៩ «

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនអាចផ្តល់ការធានាណាមួយថា កម្ពស់ទឹកទាំងនេះមិនមានបម្រែបម្រួលខ្លាំង នាពេលអនាគតខាងមុខនេះទេ។



ក.១- ប្រព្រឹត្តកម្ម (ត)

ស្ថានីយប្រព្រឹត្តកម្ម

ប្រព័ន្ធប្រព្រឹត្តកម្មទឹកចែកជា៦ដំណាក់កាលគឺ (ទី១)អាងទទួលទឹក (ទី២)អាងកូរ (ទី៣)អាងផ្គុំករ (ទី៤)អាងរង (ទី៥)អាងប្រោះ និង(ទី៦)អាងស្តុកទឹកស្អាត។ ក្នុងការចម្រាញ់ទឹកដើម “ទឹកទន្លេ” ឲ្យទៅជាទឹកស្អាតចាំបាច់ត្រូវប្រើសារធាតុគីមី សាច់ជួរ / ប៉ូលីអាលុយមីញ៉ូមក្លរាយ (PAC), កំបោរ និងឧស្ម័នក្លរ ដែលសារធាតុនីមួយៗមានតួនាទីផ្សេងៗគ្នាក្នុងការសម្អាតទឹក៖ សាច់ជួរ / ប៉ូលីអាលុយមីញ៉ូមក្លរាយ (PAC): មានតួនាទីធ្វើឲ្យភាគ

ល្អិតតូចៗនៃកករចាប់ផ្តុំគ្នាជាដុំកករធំ មានទម្ងន់ធ្ងន់ដែលអាចរងចុះបាន ។ ភាគល្អិតទាំងនេះ រួមមានដីតដួង និងដីល្បាប់ សារធាតុគីមីសរីរាង្គ កាកសំណល់ពីដំណើរការប្រព្រឹត្តកម្មផ្សេងទៀត និងសារធាតុសរីរាង្គតូចៗជាច្រើនទៀត។ កំបោរ: សម្រាប់បង្កើន pH នៃទឹកមានន័យថា បន្ថយជាតិអាស៊ីតក្នុងទឹក។ ក្លរ: មានតួនាទីសំលាប់មេរោគ និងកម្ចាត់សារធាតុដីសាស្ត្រ (ពណ្តកស្បៃ) ចេញពីទឹក។

» **១.១.ស.ក មានសមត្ថភាពផ្គត់ផ្គង់ទឹក ២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍** «

ដោយក្នុងត្រីមាសទី៣ ឆ្នាំ២០១២នេះ អាចធ្វើការផលិតបាន ៣១.៤៧៩.៣៥២ម^៣ លើសមត្ថភាពផលិតគិតជាមធ្យម ២៩.៣០០.០០០ម^៣។ ជាលទ្ធផលការងារប្រព្រឹត្តកម្មនៅត្រីមាសទី៣ ឆ្នាំ២០១២ មានភាពល្អប្រសើរធៀបទៅនឹងផែនការដែលបានដាក់ចុះ។

លទ្ធផលការងារប្រព្រឹត្តកម្ម ត្រីមាសទី៣ ឆ្នាំ២០១២ 			
បរិយាយ	ផែនការ (គិតជា ម ^៣)	ជាក់ស្តែង (គិតជា ម ^៣)	អត្រា (%)
រោងចក្រ ភូមិព្រែក	១៣.៧០៩.០០០	១៦.០២៦.១៤៨	១១៦%
រោងចក្រ ជ្រោយចង្វារ	១៣.៧៨៦.៨៥០	១៤.១២៦.១៦០	១០២%
រោងចក្រ ចំការមន	១.៦៥៦.០០០	១.៣២៧.០៤៤	៨០%
សរុប	២៩.១៥១.៨៥០	៣១.៤៧៩.៣៥២	១០៨%



ក.១- ប្រព្រឹត្តកម្ម (ត)

ការប្រើប្រាស់វត្ថុធាតុដើមក្នុងការផលិតទឹកស្អាត

ការពិនិត្យលើការប្រើប្រាស់វត្ថុធាតុដើម

ជាមួយ បរិមាណប្រើប្រាស់សាច់ដុំសរុប ទាបជាងផែនការ ដោយសារនៅក្នុងត្រីមាសទី៣ នេះការប្រើប្រាស់សាច់ដុំ មិនបានយកមកប្រើប្រាស់ ក្នុងរោងចក្រភូមិព្រែក និង ចំការមន ដោយប្រើប្រាស់សារធាតុ PAC ជំនួសវិញ។ កំបោរ មិនត្រូវបានយកមកប្រើប្រាស់ ដោយសាររោងចក្រជ្រោយចង្វារ មិនមានតម្រូវការប្រើប្រាស់កំបោរ ពីព្រោះគុណភាពទឹកទន្លេមានលក្ខណៈប្រសើរ រោងចក្រភូមិព្រែក និងចំការមន ប្រើប្រាស់វត្ថុធាតុដើម PAC ជំនួសសាច់ដុំដែលធ្វើឲ្យ មិនមានតម្រូវការប្រើប្រាស់កំបោរ។ បរិមាណប្រើប្រាស់ក្លរូសរុប ទាបជាងផែនការ ០,០៨% ដោយសារមានស្មារតីសន្សំសំចៃខ្ពស់ ទឹកមានលក្ខណៈអំណោយផលល្អ តំលៃប៉េហាស និង អាល់កាលីនីធី មានកម្រិតល្អប្រសើរ សីតុណ្ហភាព បរិយាកាស មានលក្ខណៈអំណោយផលមិនក្តៅពេក ជាហេតុធ្វើឲ្យខ្ពស់នៃ ក្លរូមិនងាយបាត់បង់រហ័សតាមបណ្តាញចែកចាយ ក៏ដូចជានៅក្នុងរោងចក្រ។ កម្រិតប្រើប្រាស់អគ្គិសនី ទាបជាងផែនការប្រមាណ ៣ភ្នំ/ម^៣ ដោយសារស្មារតី សន្សំសំចៃខ្ពស់ កម្មសិទ្ធិទន្លេមានកម្រិតខ្ពស់ដែលជួយកាត់ បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងដំណើរការបូម។ ការចាត់ចែងបញ្ហាដំណើរការបូមនៅរោងចក្រមានភាព ប៉ិនប្រសព្វ និងសមស្របតាមស្ថានភាពជាក់ស្តែង។

លទ្ធផលការប្រើប្រាស់វត្ថុធាតុដើមក្នុងការប្រព្រឹត្តកម្មទឹកស្អាត ត្រីមាសទី៣ ឆ្នាំ២០១២




បរិយាយ	រោងចក្រ ភូមិព្រែក		រោងចក្រ ជ្រោយចង្វារ		រោងចក្រ ចំការមន		សរុបរួម		អត្រា
	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	
PAC (គីឡូក្រាម)	០	១១២.០០០ (៦,៩៩ក្រ/ម ^៣)	០	០	០	២៤.៥៥០ (១៨,៥០ក្រ/ម ^៣)	០	១៣៦.៥៥០ (៧,៨៧ក្រ/ម ^៣)	០%
សាច់ដុំ (គីឡូក្រាម)	២៨៣.៩០០ (២០,៧១ក្រ/ម ^៣)	០	២៣៤.៣៧៦ (១៧ក្រ/ម ^៣)	២២៣.៧០០ (១៥,៨៤ក្រ/ម ^៣)	៤៦.៣៦៨ (២៨ក្រ/ម ^៣)	០	៥៦៤.៦៤៤ (១៩,៣៧ក្រ/ម ^៣)	២២៣.៧០០ (១៥,៨៤ក្រ/ម ^៣)	៨១%
កំបោរ (គីឡូក្រាម)	៨២.២៥៤ (៦,០០ក្រ/ម ^៣)	០	០	០	៣.៣១២ (២ក្រ/ម ^៣)	០	៨៥.៥៦៦ (២,៩៤ក្រ/ម ^៣)	០	០%
ក្លរូ (គីឡូក្រាម)	២៨.៧៨៩ (២,១០ក្រ/ម ^៣)	៣៤.៤១០ (២,១៥ក្រ/ម ^៣)	២៧.៥៧៤ (២ក្រ/ម ^៣)	២៥.១៣០ (១,៧៨ក្រ/ម ^៣)	២.៩៨១ (១,៨០ក្រ/ម ^៣)	២.២៤៤ (១,៦៩ក្រ/ម ^៣)	៥៩.៣៤៣ (២,០៤ក្រ/ម ^៣)	៦១.៧៨៤ (១,៩៦ក្រ/ម ^៣)	៩៦%
អគ្គិសនី (គ.វ៉.ម)	៣.៥២៤.១៧៧ (២៥៧ភ្នំ/ម ^៣)	៤.០២១.៩៦៧ (២៥១ភ្នំ/ម ^៣)	៣.៥៦២.៤៤៩ (២៥៨ភ្នំ/ម ^៣)	៣.៦៦០.៦១០ (២៥៩ភ្នំ/ម ^៣)	៤៦៣.៦៨០ (២៨០ភ្នំ/ម ^៣)	៣៦៤.៦៥០ (២៧៥ភ្នំ/ម ^៣)	៧.៥៥០.៣០៦ (២៥៩ភ្នំ/ម ^៣)	៨.០៤៧.២២៧ (២៥៦ភ្នំ/ម ^៣)	៩៨,៨៤%

ក.១- ប្រព្រឹត្តកម្ម (ត)

ការប្រើប្រាស់វត្ថុធាតុដើមក្នុងការផលិតទឹកស្អាត

ក្រាហ្វិចបង្ហាញពីការប្រើប្រាស់វត្ថុធាតុដើម តាមបណ្តាញចែកចាយមួយៗ



» ការងារពិនិត្យគុណភាពទឹក «

ត្រួតពិនិត្យគុណភាពទឹកតាមរោងចក្រផលិតទឹកទាំងបីចំនួន ០៣ដង/ថ្ងៃ
 ត្រួតពិនិត្យគុណភាពទឹកនៅតាមបណ្តាញចែកចាយចំនួន ៨០កន្លែង/សប្តាហ៍ យ៉ាងទៀតទាត់
 គុណភាពទឹកស្អាតក្នុងកម្រិតអនុញ្ញាតរបស់ស្តង់ដារគុណភាពទឹកដឹកជាតិ ។

បានបន្តការងារត្រួតពិនិត្យគុណភាពទឹក ទាំងនៅតាមរោងចក្រ និងតាមបណ្តាញចែកចាយតាមយន្តការ និង កម្មវិធីមានស្រាប់ បានជាប់លាប់ និងទៀតទាត់ ដោយធានាបាននូវគុណភាពទឹកគ្មានមេរោគ និងដឹកបានដោយផ្ទាល់ពីបណ្តាញ ស្របតាមស្តង់ដារទឹកដឹករបស់អង្គការសុខភាពពិភពលោក ។ ជាក់ស្តែងនៅក្នុង ត្រីមាសទី៣ ឆ្នាំ២០១២នេះ ការងារពិនិត្យគុណភាពទឹក ទទួលបានលទ្ធផលដូចខាងក្រោម៖

លទ្ធផលការប្រើប្រាស់វត្ថុធាតុដើមក្នុងការប្រព្រឹត្តកម្មទឹកស្អាត ត្រីមាសទី៣ ឆ្នាំ២០១២						
មុខវិភាគ	ឯកតា	WHO	រោងចក្រ ភូមិព្រែក	រោងចក្រ ចំការមន	រោងចក្រ ជ្រោយចង្វារ	បណ្តាញចែកចាយ
ភាពល្អក់	NTU	៥	< ០,៧៨	< ១,៧៣	< ១,២០	< ១,០៧
តំលៃប៉ហាស់	pH	៦,៥ - ៨,៥	៧,២៤	៧,២២	៧,២៩	៧,២១
ក្លរសេរី	mg/l	០,១ - ១	០,៧៦	០,៦៧	០,៨១	០,៤៧
ក្លរសរុប	mg/l	០,៥ - ២	០,៨៩	០,៧៨	០,៩៤	០,៥៥
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០

ក.២- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម

លទ្ធផលការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម

រោងចក្រ ភូមិព្រែក

- > តម្លើងប្រព័ន្ធបង្ហូរកំអែងរងលេខ ១។
- > ជួសជុលអាងច្រោះលេខ ១៦។
- > ជួសជុលអាងច្រោះលេខ ១៨។
- > ជួសជុលកែសម្រួលសន្ទះទ្វារទប់ទឹកចូលអាងស្តុកស្ថានីយ។
- > ជួសជុលដំបូលអគារបូមទឹកស្អាតចាស់។
- > ជួសជុលដំបូលអាងច្រោះចាស់។
- > ជួសជុលអាងច្រោះលេខ ១៩។
- > ជួសជុលអាងច្រោះលេខ ២០។
- > ប្តូរ Hour meter លើម៉ូទ័របូមទឹកស្អាត និងទឹកល្អក់ ចំនួន ៥គ្រាប់។
- > ជួសជុលផ្លាស់ប្តូរឌីស្យូម 2p/16A លើឧបករណ៍វាស់បរិមាណទឹកល្អក់។
- > ប្តូរ Contactor DN 22 ទូរញ្ជាអាងច្រោះចាស់ចំនួន ១៨គ្រាប់។
- > ជួសជុលតម្លើងជើងទម្រខ្សែកាប។
- > ថែម Time Relay សម្រាប់បម្រុងទុកលើទូរញ្ជាបូមទឹកស្អាត និងបូមទឹកល្អក់។
- > ជួសជុលគ្រឿងបន្លាស់ខ្សែពាន សម្រាប់ម៉ាស៊ីនបាញ់ខ្យល់លាងអាងច្រោះលេខ ១។
- > ជួសជុលលាបថ្នាំផងក្លីវបានចំនួន ៦០ផង។
- > តម្លើងប្រព័ន្ធបង្ហូរកំអែងរងលេខ ២។

រោងចក្រ ជ្រោយចង្វារ

- > ជួសជុលម៉ាស៊ីនខ្យល់ និងកុំប្រេសស័រ។
- > បន្ថែមខ្សាច់អាងច្រោះចំនួន ១២អាង។
- > ជួសជុលគម្របអាងស្តុកទឹកស្អាតចាស់ និងជណ្តើរ។
- > ជួសជុលថែមខ្លាញ់ម៉ូទ័របូមចំនួន ២ផង។
- > ជួសជុលប្រព័ន្ធកៀរកំអែងរងលេខ ១។
- > ជួសជុលប្រព័ន្ធក្លឹវ និងបណ្តាញចែកចាយខ្សែស្ម័គ្រ។
- > ជួសជុលទ្វារទឹកអាងច្រោះទី ២។
- > ជួសជុលប្រព័ន្ធសញ្ញាកាសលេខ ២ របស់បូមទឹកស្អាត។
- > ជួសជុលប្រព័ន្ធបញ្ជាបូមទឹកស្អាតលេខ ៨។
- > Magnetic contactor លាងហ្វីល ។
- > Solenoid Valve Pump ចាស់។
- > ជួសជុលប្រព័ន្ធបំភ្លើងក្នុងបរិវេណរោងចក្រ។
- > ជួសជុលប្រព័ន្ធក្លឹវ។
- > ជួសជុលគម្របអាងស្តុកទឹកចាស់ និងជណ្តើរចុះក្នុងអាងស្តុកទឹកស្អាត។
- > ជួសជុលប្រព័ន្ធលាយសាច់ជូរ និងកំបោរ។
- > ជួសជុលប្រព័ន្ធកៀរកំអែងរងលេខ២។
- > ជួសជុលម៉ូទ័របូមទឹកល្អក់លេខ១។
- > ជួសជុលម៉ាស៊ីនខ្យល់ និងម៉ាស៊ីនកុំប្រេសស័រ។
- > ចាក់កៅស៊ូសម្រាប់ប្រព័ន្ធបូមទឹកល្អក់បានចំនួន ២គ្រឿង។

រោងចក្រ ចំការមន

- > ជួសជុលម៉ូទ័របូមទឹកល្អក់។
- > ជួសជុល និងទិញយុទ្ធាច្ចីចំនួន៤គ្រឿងដាក់នៅស្ថានីយបូមទឹកល្អក់។
- > ជួសជុលស្ថានីយបូមបណ្តែតទឹកល្អក់។
- > ជួសជុលលាបថ្នាំម៉ូទ័របូមទឹកស្អាត។
- > Magnetic contactor បូមទឹកស្អាតលេខ១។
- > ជួសជុលរ៉ានភក់អាងរង។
- > ជួសជុលប្រព័ន្ធបញ្ជាសាច់ជូរ (PAC)។
- > ជួសជុលប្រព័ន្ធបំភ្លើងក្នុងរោងចក្រ និងស្ថានីយបូមទឹកល្អក់។

ប្រព័ន្ធ Scada និងអាងតម្កល់ទឹក

- > ជួសជុល I Com RTU 8។
- > បំពាក់បន្ថែមនូវឧបករណ៍ Lightning Arrester for Power Line សម្រាប់ដាក់បន្ថែមលើប្រព័ន្ធ Scada នៅអាងតម្កល់ទឹក។
- > ជួសជុលប្រព័ន្ធ PLC Modules សម្រាប់បញ្ជូនសញ្ញាក្លឹកទៅលើប្រព័ន្ធ Scada នៅអាងតម្កល់ទឹកពោធិ៍ចិនតុង។
- > ជួសជុលកង្ហារបើកខ្យល់ និងឌីស្ករទ័រសម្រាប់ផ្លាស់ប្តូរក្នុងទូរ RTU 2។

“អាងតម្កល់ទឹករោងចក្រ ជ្រោយចង្វារ”



ខ- ប្រព័ន្ធចែកចាយទឹកស្អាត


ខ.១- ការងារពង្រីកផ្ទៃសេវា

គិតត្រឹមឆ្នាំ១៩៩៣ រ.ទ.ស.ភ មានប្រព័ន្ធចែកចាយ ទឹកស្អាតប្រវែងសរុប ២៨៨ គីឡូម៉ែត្រ ដែលមានបន្ទាត់ផ្គត់ផ្គង់ ទំហំចាប់ពី ៦០ម.ម ដល់ ៧០០ម.ម។ ដោយមានគុណភាពទ្រុឌទ្រោមបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ រួមផ្សំនឹងកង្វះខាតថវិកាសម្រាប់ការជួសជុល-ថែរក្សា និង ផ្លាស់ប្តូរថ្មី ធ្វើឲ្យប្រព័ន្ធចែកចាយទឹកស្អាត នៅពេលនោះកាន់តែមានស្ថានភាពទ្រុឌទ្រោមខ្លាំងទៅ។ ក្រោយពីការផ្លាស់ប្តូរបំពង់ចាស់ និងបំពេញផ្ទៃសេវាចាស់ចប់សព្វគ្រប់ ការដាក់បំពង់ថ្មីដើម្បីពង្រីកផ្ទៃសេវា បានអនុវត្តចាប់ពីឆ្នាំ២០០២ និងបន្តរហូតមកដល់បច្ចុប្បន្ន ក្រោមឥណទានរបស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងទឹកភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍។ មកដល់ចុងត្រីមាសទី៣ ឆ្នាំ២០១២ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានបំពង់ចែកចាយទឹកសរុបប្រវែង ១.៩៧៦ គ.ម ។



ក្រាហ្វិចបង្ហាញពីប្រវែងបំពង់ដែលបានដាក់តាមបណ្តាឆ្នាំនីមួយៗ

(គិតជាគីឡូម៉ែត្រ)





ទិដ្ឋភាពដាក់បំពង់ទំហំ ១.៦០០មម លើផ្លូវជាតិលេខ ១

តារាងខាងក្រោមបង្ហាញពីប្រវែងបណ្តាញតាមខណ្ឌនីមួយៗ

(គិតជាម៉ែត្រ)

១- ខណ្ឌ ឫស្សីកែវ និងសែនសុខ	១០.០៨០,៤០
២- ខណ្ឌ មានជ័យ	៥.៣៩១,១២
៣- ខណ្ឌ ដង្កោ និងពោធិ៍សែនជ័យ	១៩.៤០៣,១០
៤- ស្រុក តាកែវ	២៨២,៦០
៥- ស្រុកអង្គស្នួល	០,០០
៦- សំណើច្រកកូចៗ	២៥៦,០០

» ការវិនិយោគពង្រីកបំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាត «

បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកដែលមានទំហំចាប់ពី ៦៣ម.ម រហូតដល់ ១.៤០០ម.ម ដែលមានប្រវែងសរុប ៤៤៥.៥០៨ ម៉ែត្រ នឹងត្រូវធ្វើការពង្រីកចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ ដើម្បីផ្គត់ផ្គង់ទឹកជូនប្រជាជន ក្រោយការដាក់ឱ្យដំណើរការរោងចក្រនិរោធន៍។

គ- ការងារកាត់បន្ថយទឹកបាត់បង់

គ.១- ការងារជួសជុលទឹកធ្លាយ

ការជួសជុលដែលអនុវត្តបាន


ចំនួនលេចធ្លាយមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១ ដោយក្នុងត្រីមាសទី៣នេះ មានការដ្ឋានអភិវឌ្ឍន៍ច្រើនបានដំណើរការពិសេសការដ្ឋានដាក់លូ និងជួសជុលពង្រីកផ្លូវថ្មី តែទោះជាយ៉ាងនេះក្តី ក៏ រ.ទ.ស.ភ នៅតែបន្តអនុវត្តវិធានការកាត់បន្ថយការលេចធ្លាយ ទាំងលើកត្តាអត្តនាម័តិ និង កត្តាសត្យានុម័ត។ ដោយឡែកទាក់ទងនឹងការលេចធ្លាយដោយកត្តាសត្យានុម័ត យើងបានបង្ខំឲ្យអ្នកបង្ក ចេញសងការខូចខាត ដែលគិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ មានទឹកប្រាក់ចំនួន ៣១.០៨៨.១០០,០០ រៀល។

» ករណីលេចធ្លាយក្នុងត្រីមាសទី៣ ឆ្នាំ២០១២ «

ករណីលេចធ្លាយក្នុងត្រីមាសទី៣ នេះ បំពង់មេមាន ៤៣ករណី និងបណ្តាញចូលផ្ទះមាន ២២៦ ករណី ដែលការងារជួសជុលទឹកធ្លាយគឺបានអនុវត្តតាមគោលការណ៍ចាប់ផ្តើមជួសជុល មិនឲ្យលើសពី ១ម៉ោង ក្រោយពីទទួលបានព័ត៌មាន។

ការងារជួសជុល និងថែទាំឧបករណ៍ប្រព័ន្ធផ្គត់ផ្គង់ទឹក

១- ថែទាំ និងសម្អាតវ៉ានស្តុប	២ គ្រឿង
២- ជួសជុល និងថែទាំវ៉ានខ្យល់	៥ គ្រឿង
៣- ថែទាំនាឡិកាតំបន់	៦៦ គ្រឿង
៤- ថែទាំប៊ូសអាត្លេវ៉ាន	៦ គ្រឿង
៥- ថែទាំ និងសម្អាតប្រព័ន្ធត្រួតពិនិត្យទិន្នន័យ (Telemeter)	៧៨ កន្លែង
៦- កែសម្រួលបំពង់ចែកចាយទឹក	២.៦១០ ម៉ែត្រ
៧- ជួសជុល ថែទាំបង្គោលពន្លត់អគ្គិភ័យ	៦៥ កន្លែង



គ.២- ការគ្រប់គ្រងទឹកបាត់បង់


អត្រាទឹកបាត់បង់ និងវិធានការនៃការទប់ស្កាត់

អត្រាទឹកបាត់បង់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងឆ្នាំ១៩៩៣ មានកម្រិតខ្ពស់បំផុតគឺ ៧២% ប៉ុន្តែ អត្រានេះបានថយចុះជាលំដាប់រហូតមកនៅក្នុងរង្វង់៦% តែប៉ុណ្ណោះនៅក្នុងឆ្នាំ២០០៨ ពេលក្តីក្នុងរយៈពេល ត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះដែល រ.ទ.ស.ភ បានបន្ថយទឹកបាត់បង់ពី៧២% មកនៅត្រឹម៦,៥១% ដូចបានបង្ហាញក្នុង ក្រាហ្វិចខាងក្រោម។ ការទទួលបានលទ្ធផលល្អប្រសើរក្នុងរយៈពេលខ្លីនេះបានធ្វើឲ្យស្ថាប័នអន្តរជាតិជំរុញវាយ តម្លៃខ្ពស់ចំពោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមរយៈការផ្តល់ជ័យលាភី និងពានរង្វាន់លំដាប់ពិភពលោក។

» វិធានការចំនួន ៦ ក្នុងកម្មវិធីកាត់បន្ថយទឹកបាត់បង់ «

- > ការងារគ្រប់គ្រងអតិថិជន > ការងារគ្រប់គ្រងនាឡិកាទឹក > ការផ្លាស់ប្តូរបំពង់ចាស់ដោយដាក់បំពង់ថ្មី
- > ការជួសជុលទឹកធ្លាយទាន់ពេលវេលា > ការងារគ្រប់គ្រងទឹកបាត់បង់ជាតំបន់
- > ការបង្ការ និងបង្ក្រាបបទល្មើស

ក្រាហ្វិចបង្ហាញពីអត្រាទឹកបាត់បង់ ពីឆ្នាំ១៩៩៣ ដល់ត្រីមាសទី៣ ឆ្នាំ២០១២ (គិតជាភាគរយ “%”)





សកម្មភាព និងលទ្ធផល ការងារអាជីវកម្ម ត្រីមាសទី៣ ឆ្នាំ២០១២




តបណ្តាញទឹកជូនអតិថិជន

ក្រោយពីបានរៀបចំបណ្តាញចែកចាយទឹករួច រ.ទ.ស.ភ នឹងប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមកបំពេញបែបបទ តបណ្តាញទឹកចូលផ្ទះរៀងៗខ្លួន ។ ការងារ តបណ្តាញទឹកចូលផ្ទះ ត្រូវអនុវត្តតាមបែបបទដំណើរការតាមស្តង់ដារមួយ ដែលមានលក្ខណៈសាមញ្ញ និងងាយអនុវត្តទាំងមន្ត្រី-និយោជិតរបស់ រ.ទ.ស.ភ និងអតិថិជន។ បណ្តាមន្ត្រី-និយោជិតដែលបំពេញការងារផ្ទាល់ជាមួយអតិថិជន ត្រូវបានអប់រំឲ្យមានអាកប្បកិរិយាសុភាពរាបសារ រម្យទមរាក់ទាក់ ម៉ឺងម៉ាត់ និងជួយសម្រួលការងារតបណ្តាញទឹក ចូលផ្ទះឲ្យបានឆាប់បំផុត។ ក្នុងករណីពិសេសដូចជាការតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្រីក្រ នៅតាមតំបន់ជ្វាយ រាជធានីភ្នំពេញ រ.ទ.ស.ភ បានចល័តមន្ត្រី-និយោជិត ទៅបំពេញការងារនៅសហគមន៍នោះតែម្តង។ គោលបំណងចម្បង របស់ រ.ទ.ស.ភ គឺជួយសម្រួលប្រជាពលរដ្ឋក្នុងការបំពេញបែបបទតបណ្តាញទឹកឲ្យបានលឿន ទទួលបានប្រាក់ថ្លៃជាទឹកនៅនឹងកន្លែង កាត់បន្ថយការចំណាយ លើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ល។

ក- ការងារផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋដែលមានចំណូលទាប

ក្រាហ្វិចនៃកំណើនអតិថិជន ក្នុងឆ្នាំនីមួយៗ



» ការវាយតម្លៃ «

ការផ្តល់សេវាទឹកស្អាតនេះ បានធ្វើឲ្យប្រជាពលរដ្ឋដែលមានចំណូលទាប អាចសន្សំសំចៃការចំណាយទៅលើថ្លៃទឹក ប្រើប្រាស់បានប្រមាណ ៣០.០០០រៀល ក្នុង១ខែ ឬ ៣៦០.០០០រៀល ក្នុង១ឆ្នាំ ចំណេញពេលវេលា ក្នុងការប្រកបមុខរបរចាំថ្ងៃ កុមារមានពេលគ្រប់គ្រាន់ក្នុងការរៀនសូត្រ និងកំសាន្តសប្បាយ ហើយសុខភាព កាន់តែធានាល្អប្រសើរឡើង ដោយបានកាត់បន្ថយជម្ងឺផ្សេងៗ ដូចជា កមរមាស់ និងគ្រុនពោះរៀនជាដើម។

បើគិតចាប់ពីពេលអនុវត្តកម្មវិធី “ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលមានចំណូលទាប” រហូតដល់ចុងត្រីមាសទី៣ ឆ្នាំ២០១២នេះ រ.ទ.ស.ភ បាន ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលមានចំណូលទាបសរុប ២៨.៨២៣បណ្តាញ ស្មើនឹង១៤,០៣% នៃចំនួនបណ្តាញដែលបានតសរុប។ ក្នុងនោះបាន ឧបត្ថម្ភធនសរុបចំនួន ១៨.០៦៤ បណ្តាញ ដែលត្រូវចំណាយទឹកប្រាក់សរុប ៤.៦២១.៤២៧.២៨០,០០ រៀលស្មើនឹង១.១៤៦.៧៥៦,០០ ដុល្លារអាមេរិក។

លទ្ធផលការងារតបណ្តាញជូនអតិថិជនដែលមានចំណូលទាប (គិតជាចំនួនគ្រួសារ) ←

តបណ្តាញជូនប្រជាពលរដ្ឋដែលមានចំណូលទាប	សរុប	ក្នុងក្រុង	ជាយក្រុង
បង់រំលស់ ១២ខែ	-	-	-
ឧបត្ថម្ភធន ៣០% និង បង់រំលស់ ១២ខែ	០៤	-	០៤
ឧបត្ថម្ភធន ៥០% និង បង់រំលស់ ១២ខែ	៤៤	០៦	៣៨
ឧបត្ថម្ភធន ៧០% និង បង់រំលស់ ១២ខែ	១៣៧	០៧	១៣០
ឧបត្ថម្ភធន ១០០% និង បង់រំលស់ ០៤ខែ	២០០	០២	១៩៨
សរុប	៣៨៥	១៥	៣៧០

ខ- ការងារតបណ្តាញចូលផ្ទះ និងគ្រប់គ្រងអតិថិជន

ការងារតបណ្តាញចូលផ្ទះ

ក្នុងត្រីមាសនេះ ចំណូលកើនលើសផែនការ ៧៨,០០% ដោយសារចំនួនបណ្តាញ កើនលើសផែនការ ៧៥,០០% ហើយថ្លៃបណ្តាញជាមធ្យម កើនលើសផែនការ ២,១១%។ បើគិតសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០១២នេះ យើងបាន តបណ្តាញជូនអតិថិជន ៥.៣៣០ បណ្តាញ ស្មើនឹង ១៧៥,០០% នៃផែនការ (៣.០៥០ បណ្តាញ) និង រកចំណូលពីការ តបណ្តាញ ១.៨៥៣.៨២៧.៣០០,០០ រៀល ស្មើនឹង ១៧៨,០០% នៃផែនការ (១.០៣៨.៨៦០.៥០០,០០ រៀល)។

ការងារគ្រប់គ្រងអតិថិជន

យើងគ្រប់គ្រងអតិថិជនបានល្អ និងមានប្រសិទ្ធភាពដោយ > បញ្ចូលទិន្នន័យអតិថិជនតបណ្តាញថ្មី និងទិន្នន័យនាឡិកាប្តូរ ថ្មីទៅក្នុងប្រព័ន្ធប្រតិបត្តិការ និងទាន់ពេលវេលា * មិនលើសពីបីថ្ងៃការងារក្រោយថ្ងៃតបណ្តាញ និងប្តូរនាឡិកាប្តូរ “។ > បញ្ចូលរាល់សំណើកែតម្រូវទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធទាន់ពេលវេលា។ > ធ្វើ Back Up ទុករាល់ថ្ងៃ និងសប្តាហ៍ ទិន្នន័យអតិថិជននៅក្នុងប្រព័ន្ធ ដើម្បីធានាសុវត្ថិភាពដោយធ្វើការត្រួតពិនិត្យនៅរាល់ចុងត្រីមាសទៀតផង។ > ធ្វើការថែទាំ កុំព្យូទ័រ និង Hardware ទូទាំងអង្គការតាមកម្មវិធីដែលបានកំណត់។



» ជាលទ្ធផលនៅក្នុងត្រីមាសទី៣នេះ «

ចំនួនអតិថិជនសរុបដើម្បីគ្រា ២២៦.២៣១ អតិថិជន

កំណើនក្នុងគ្រា ៥.០៩២ អតិថិជន


ចំនួនអតិថិជនសរុបចុងគ្រា ២៣១.៣២៣ អតិថិជន ស្មើនឹង ១០១,៥១% នៃផែនការ ២២៧.៨៨០ អតិថិជន

បំណែងចែកអតិថិជន ចាប់ពីឆ្នាំ២០០៨ ដល់ចុងត្រីមាសទី៣ ឆ្នាំ២០១២

ប្រភេទអតិថិជន	២០០៨	២០០៩	២០១០	២០១១	ចុងត្រីមាសទី៣/១២
១- ជីវភាព	១៥២.៩៧២	១៦១.៥៤៥	១៦៩.៧០០	១៨៣.៦៩៤	១៩៣.៦១៥
២- អាជីវកម្ម	២៤.៥២២	២៨.៨១៩	៣២.៤៦៧	៣៥.០០១	៣៦.៩០២
៣- អង្គការរដ្ឋ	៦៩៣	៧១៨	៧៤១	៧៨២	៧៨៦
៤- តំណាងចែកចាយ	១៣	១០	២១	២១	២០
សរុបរួម	១៧៨.២០០	១៩១.០៩២	២០២.៩២៩	២១៤.៤៩៨	២៣១.៣២៣



ក្រាហ្វិចបង្ហាញពីបំណែងចែកអតិថិជន ចុងត្រីមាសទី៣ ឆ្នាំ២០១២
(អតិថិជនសរុបចំនួន: ២៣១.៣២៣ អតិថិជន)



● ជីវភាព ● អាជីវកម្ម ● អង្គការរដ្ឋ ● បណ្តាញចែកចាយ

គ- ចំណូលថ្លៃទឹក និង ការងារជួសជុលប្តូរនាឡិកាទឹក


ចំណូលថ្លៃទឹក

ដើម្បីធានាប្រសិទ្ធភាព និង ទិន្នផលកាន់តែល្អប្រសើរ លើការងារប្រមូលប្រាក់ថ្លៃទឹកប្រើប្រាស់ពីអតិថិជន យើងបានបន្តអនុវត្តយន្តការអានមួយថ្ងៃបោះពុម្ពវិក្កយបត្រមួយថ្ងៃ។ ទន្ទឹមនោះយើងបានបន្តដំណើរការ សាខាទទួលប្រាក់ថ្លៃទឹកចំនួនបួនកន្លែងនៅតាមអាងតម្កល់ទឹកជាយក្រុងទាំងបី និងនៅតាខ្មៅ សំដៅបង្កភាពងាយស្រួលដល់ការទូទាត់ប្រាក់ថ្លៃទឹករបស់អតិថិជន ក៏ដូចជាកាត់បន្ថយការចំណាយ ក្នុងការធ្វើដំណើររបស់អតិថិជនផងដែរ។ ពិសេសជាងនេះទៅទៀត យើងបានសហការជាមួយបណ្តា ធនាគារ និងក្រុមហ៊ុន ដាក់ឱ្យដំណើរការសេវាកម្មទទួលប្រាក់ថ្លៃទឹកតាមបច្ចេកវិទ្យាទំនើបថែមទៀត។

» ជាលទ្ធផលនៅក្នុងត្រីមាសទី៣នេះ «

- > ទឹកប្រាក់ប្រកាសលក់ចំនួន ២៩.៨២៩.១៥០.៤៥៧រៀល ស្មើនឹងបរិមាណទឹក ២៩.៧២១.៣៧៦ម^៣ ត្រូវជា ៩៤,៤២% នៃបរិមាណផលិតទឹកស្អាត ៣១.៤៧៩.៣៥២ ម^៣ និងត្រូវជា ១០៨,៥៩% នៃផែនការ (២៧.៤៦៨.៥៦៩.៥០០រៀល)។
 - > ចំណូលថ្លៃទឹកទារបានស្មើនឹង ៩៩,៩០% នៃទឹកប្រាក់ប្រកាសក្នុងវិក្កយបត្រ។
- > បរិមាណទឹកលក់កើនឡើងផែនការ ៤,៤២% ដោយសារចំនួនបណ្តាញជាមធ្យម លើសផែនការ ២,៩១% ហើយបរិមាណទឹកប្រើប្រាស់មធ្យមក្នុងមួយបណ្តាញក្នុងមួយខែ ៤០,៧៦ម^៣/បណ្តាញ/ខែ កើនឡើងផែនការ ១,២៧%។ ទឹកប្រាក់ប្រកាសលក់លើសផែនការ ៥,១៨% ដោយសារបរិមាណទឹកលក់លើសផែនការ ៤,៤២% ហើយថ្លៃលក់ជាមធ្យម (១.០០៣,៦៣ រៀល/ម^៣)លើសផែនការ ០,៤៤%។

ក្រាហ្វិចបង្ហាញពីចំណូលថ្លៃទឹកទារបានស្មើនឹង ៩៩,៩០% ក្នុងត្រីមាសទី៣





ការងារជួសជុល និងប្តូរនាឡិកាទឹក

ការដោះដូរនាឡិកា អនុវត្តលើសវែនការ ដោយសារ យើង បានកំណត់កាតព្វកិច្ចឲ្យជាងនីមួយៗ អនុវត្ត។ ទន្ទឹមនឹង នេះការដោះដូរនេះ យើងបានរំលឹកបរិមាណទឹក លម្អៀង បញ្ចូលទៅក្នុងវិក្កយបត្រ ក្នុងរយៈពេលនាឡិកាខូច និង បាត់ (៥០១គ្រឿង) ប្រមាណ ២៣.០១៧ម^៣ និង នាឡិកា ដើរយឺតលើសកម្រិតកំណត់ចំនួន ៣៧៧ គ្រឿង ប្រមាណ ៤.៩២០ម^៣។ ដោយឡែកការជួសជុលនាឡិកា សម្រេច បានចំនួន ៥១១គ្រឿង ដែលសេសសល់ចុងក្រោយមុនការ បញ្ឈប់ការជួសជុល។ ដែលក្នុងត្រីមាសនេះ យើងបាន៖

- > ដោះដូរនាឡិកាទឹក ១.១៧១គ្រឿង ស្មើនឹង ១១៧% នៃផែនការ ១.០០០គ្រឿង។
- > ជួសជុលនាឡិកាជាថ្មី ៥១១ គ្រឿង។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រួសាររដ្ឋបាល

សម្រាប់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២

(ព័ត៌មានហិរញ្ញវត្ថុប្រចាំត្រីមាស)



រចនាសម្ព័ន្ធមូលធន ក្រោយការ
បោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង


ភាគហ៊ុនិក	ចំនួនភាគហ៊ុន	កម្មសិទ្ធិភាព	រយៈពេលទុករាប់
ភាគហ៊ុនប្រភេទ (ក)			
១- រដ្ឋ តំណាងដោយ(ស.ហ.វ)	៣៩១.១០០.៩៤២	១០០%	
ភាគហ៊ុនធម្មតា			
១- រដ្ឋ តំណាងដោយ(ស.ហ.វ)	៧៣.៩២៧.១៨៧	៨៥%	១ឆ្នាំ
២- ESOP	១.៣០៤.៣៦៩	១%	៣ឆ្នាំ
៣- ភាគហ៊ុនិកឯកជន	១១.៧៤១.៦០៦	១៤%	ប្តូរតម្លៃ
សរុបភាគហ៊ុនធម្មតា	<u>៨៦.៩៧៣.១៦២</u>	<u>១០០%</u>	



តម្លៃភាគហ៊ុន និង ទំហំជួញដូរ ចលនានៃបម្រែបម្រួលតម្លៃ និងទំហំជួញដូរ

ក្រាហ្វិកបង្ហាញពី កម្មសិទ្ធិភាពនៃភាគហ៊ុនធម្មតា


- ESOP ១%
- ភាគហ៊ុននិករកង ១៤%
- រដ្ឋ តំណាងដោយក្រសួង ស.ហ.វ ៨៥%



ក្រាហ្វិកបង្ហាញពី កម្មសិទ្ធិភាព
(គិតជាភាគរយ)



ក្រាហ្វិកបង្ហាញ បម្រែបម្រួលតម្លៃភាគហ៊ុន និង ទំហំជួញដូរ (ថ្ងៃទី០១ -កក្កដា ដល់ថ្ងៃទី៣០ -កញ្ញា- ២០១២)





សេចក្តីថ្លែងរបស់អភិបាល

ក្រុមប្រឹក្សាភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានសេចក្តីសោមនស្ស សូមបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប របស់ខ្លួន ដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១២ ។

កម្មវត្ថុអាជីវកម្ម

កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

- ក/ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាប្រព័ន្ធសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ ។
- ខ/ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅអាជីវកម្ម-សេវាកម្ម និងខុស្សាហកម្ម។
- គ/ ធ្វើអាជីវកម្ម-សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុង ឬក្រៅប្រទេសតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- ឃ/ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ង/ ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង ៩ខែ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ បានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលលម្អិត ក្នុងគ្រានៅទំព័រ ៩៥៤ និង៩៥៥ ។

ទ្រព្យសកម្ម

នាការលម្អិតនៃរបាយការណ៍នេះ អគ្គនាយក រ.ទ.ស.ភ ពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឲ្យមានការភ័ន្តច្រឡំដល់ការកំណត់តម្លៃនៃទ្រព្យសកម្មនៅក្នុងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប របស់ រ.ទ.ស.ភ នោះទេ ។

វិធីសាស្ត្រប៉ាន់ស្មានតម្លៃ

នាការលម្អិតនៃរបាយការណ៍នេះ អគ្គនាយក រ.ទ.ស.ភ ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលបណ្តាលឲ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រប៉ាន់ស្មានតម្លៃដែលបាន អនុវត្តក្នុងមកទៅលើទ្រព្យសកម្ម និងទ្រព្យអកម្មនៅក្នុង ព័ត៌មានហិរញ្ញវត្ថុ ក្នុងគ្រាសង្ខេប របស់ រ.ទ.ស.ភ នោះទេ។

ទ្រព្យអកម្មយថាភាព និងទ្រព្យអកម្មផ្សេងទៀត

នាការលម្អិតនៃរបាយការណ៍នេះគ្មាន៖

- ក/ បន្ទុកណាមួយលើទ្រព្យសកម្មរបស់ រ.ទ.ស.ភ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំ សម្រាប់ការធានាចំពោះបំណុល របស់បុគ្គល ណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ការិយបរិច្ឆេទមក ឬ
- ខ/ ទ្រព្យអកម្មយថាភាពណាមួយកើតឡើងចំពោះ រ.ទ.ស.ភ ចាប់តាំងពីថ្ងៃដំណាច់ការិយបរិច្ឆេទមក។ តាមយោបល់របស់ រ.ទ.ស.ភ ពុំមានទ្រព្យអកម្មយថាភាព ឬទ្រព្យអកម្មផ្សេងៗទៀតរបស់ រ.ទ.ស.ភ ដែលត្រូវបានទាមទារសងក្នុងអំឡុងពេល៣ខែ ចាប់ពីដំណាច់ត្រីមាសទី២ ដែលនឹងអាចមានការប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពរបស់ រ.ទ.ស.ភ ក្នុងការសងបំណុលរបស់ខ្លួន នៅថ្ងៃកំណត់សង នោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាការលម្អិតនៃរបាយការណ៍នេះ អគ្គនាយក រ.ទ.ស.ភ ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងពាក់ព័ន្ធ នៅក្នុងរបាយការណ៍នេះ ឬក្នុងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប របស់ រ.ទ.ស.ភ ដែលនាំឲ្យចំនួនទឹកប្រាក់ក្នុងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប របស់ រ.ទ.ស.ភ មានកំហុសធ្ងន់ធ្ងរនោះទេ។

ប្រតិបត្តិការមិនធម្មតា

តាមយោបល់របស់គណៈគ្រប់គ្រងលទ្ធផលហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ដំណាច់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ មិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរ ដែលកើតចេញពីកត្តាផ្សេងៗ ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ទាំងឡាយដែលមានលក្ខណៈជាសារវន្ត និង មិនធម្មតានោះឡើយ ។



ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុក្នុងគ្រា

ក្រៅពីព្រឹត្តិការណ៍ផ្សេងៗ ដែលបានបង្ហាញនៅក្នុងព័ត៌មានហិរញ្ញវត្ថុ គ្មានការកើតឡើងនូវប្រតិបត្តិការ ឬព្រឹត្តិការណ៍ទាំងឡាយ ដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតាចាប់ពីដំណាច់ការិយបរិច្ឆេទ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ដែលនាំឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការហិរញ្ញវត្ថុក្នុងគ្រាបស់ រ.ទ.ស.ភ សម្រាប់ដំណាច់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ ដែលបានរាយការណ៍នេះទេ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប

អគ្គនាយក រ.ទ.ស.ភ ទទួលខុសត្រូវ និងធានាថា ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប បានរៀបចំឡើងយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នាការិយបរិច្ឆេទ៣ខែ និង៩ខែ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ និង លទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ។ នៅក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបនេះត្រូវ៖

១/ អនុវត្តគោលការណ៍គណនេយ្យដែលសមស្រប ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ដែលគាំទ្រដោយការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណយ៉ាងសមហេតុសមផល ហើយបន្ទាប់មកត្រូវអនុវត្តវាជាប្រចាំ ។

២/ គោរពតាមតម្រូវការនៃការបង្ហាញព័ត៌មាន តាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ឬបើមានការងាកចេញណាមួយក្នុងការបង្ហាញឲ្យមានភាពពិត និងត្រឹមត្រូវ ការងាកចេញទាំងនេះត្រូវបានដាក់បង្ហាញ ពន្យល់ និងកំណត់បរិមាណមួយដែលសមស្របនៅក្នុងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ។

៣/ ថែរក្សាបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលមានប្រសិទ្ធភាព។

៤/ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព លើកលែងតែមានការសន្មតថា រ.ទ.ស.ភ មិនមានលក្ខណៈសមស្របក្នុងការ បន្តប្រតិបត្តិការនៅពេលអនាគត ដែលអាចប៉ាន់ស្មានបាន និង

៥/ គ្រប់គ្រង ដឹកនាំ រ.ទ.ស.ភ យ៉ាងមានប្រសិទ្ធភាព និង ចូលរួមរាល់ការសម្រេចចិត្តលើបញ្ហាសំខាន់ៗទាំងអស់ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការ ការអនុវត្ត និង ធានាថាការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។


តាងនាមឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យើងខ្ញុំបានអាន និងឯកភាព ដោយធានាអះអាងថា របាយការណ៍ហិរញ្ញវត្ថុ រួមទាំងកំណត់សម្គាល់ដែលភ្ជាប់មកជាមួយនេះ បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នាការិយបរិច្ឆេទ៣ខែ និង៩ខែ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤។


ម៉េង សក្ខីធាវី
ប្រធានក្រុមប្រឹក្សាភិបាល


ហត្ថលេខា
២៥ ធ្នូ ២០១២
ការិយាល័យ

ស៊ឹម ស៊ីថា
អភិបាល

ហត្ថលេខា
២៥ ធ្នូ ២០១២
ការិយាល័យ

ជូ វិលិត្ត
អភិបាល

ហត្ថលេខា
២៥ ធ្នូ ២០១២
ការិយាល័យ

វេនីត វ៉ែន
អភិបាល

ហត្ថលេខា
២៥ ធ្នូ ២០១២
ការិយាល័យ

ឃុត គុក្សរិទ្ធ
អភិបាល

ហត្ថលេខា
២៥ ធ្នូ ២០១២
ការិយាល័យ

សេចក្តីថ្លែង

របស់សវនករឯករាជ្យ





**របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប
ជូនភាគហ៊ុនិកររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុក្នុងគ្រាដែលបានភ្ជាប់មកជាមួយ របស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ ព្រមទាំងរបាយការណ៍លទ្ធផលលម្អិតក្នុងគ្រា
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ របាយការណ៍បម្រែបម្រួលមូលធន និង
របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ
និងការបង្ហាញព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤
ស្តីពី “របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា”។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺបញ្ជាក់សេចក្តីសន្និដ្ឋានលើព័ត៌មានហិរញ្ញវត្ថុ
ក្នុងគ្រាសង្ខេប ដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

ដែនកំណត់នៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិកម្ពុជា លើការត្រួតពិនិត្យលេខ ២៤១០
ស្តីពី “ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុក្នុងគ្រា ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់អង្គការ”។ ការត្រួតពិនិត្យ
លើព័ត៌មានហិរញ្ញវត្ថុក្នុងគ្រា រួមមានការចោទជាសំណួរទៅអ្នកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងអនុវត្ត
ការវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗទៀត។ ការត្រួតពិនិត្យមានដែនកំណត់តូចជាងការធ្វើសវនកម្មដែលអនុលោម
តាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ការត្រួតពិនិត្យនេះមិនអាចធ្វើឱ្យយើងខ្ញុំធ្វើការធានាអះអាងអំពីបញ្ហា
សំខាន់ៗ ដូចដែលយើងខ្ញុំអាចដឹងក្នុងការធ្វើសវនកម្មនោះទេ។ ដូចនេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថាមិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងខ្ញុំ
ជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបដែលបានភ្ជាប់មកជាមួយ មិនបានរៀបចំនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់
ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា” នោះទេ។

ជ. PricewaterhouseCoopers (Cambodia) Ltd.

**ខុយ គឹមលេង
នាយកសមតុល្យ**

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ: ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២



ក- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុក្នុងគ្រា

(នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២)

	កំណត់ សម្គាល់	៣០ កញ្ញា ២០១២ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០១១ ពាន់រៀល (បានធ្វើសវនកម្ម)
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	ង.៨	៧០៨.៧០៤.៩៧៩	៦៣២.៣៨៥.៧៤៤
ទ្រព្យសកម្មអរូបី		១.៣៥៣.៥៥៤	១.០៣៣.៩០៥
ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	ង.២២	៦២១.៥៣៥	៧០៣.១៦១
ឥណទានផ្តល់ឱ្យបុគ្គលិក	ង.៩	៥.៨៦៧.០៥៣	-
		<u>៧១៦.៥៤៧.១២១</u>	<u>៦៣៨.៥២២.៨១០</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ	ង.១០	៦៥.៣០៧.៥៣៣	២៨.០៨៨.៥៧១
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ		៣២.១០០.៣៧៣	៤០.០៩៥.២៣៥
ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	ង.២២	៩៨.៨៥៦	៦២.៤៥២
ពន្ធលើប្រាក់ចំណេញត្រូវទទួល	ង.១១	៩៧៩.៦១៣	-
ការវិនិយោគរយៈពេលខ្លី		១៣៨.៤៩៤.៥២៩	១៥១.៧៩៩.៩២៧
ចំណាយពន្ធលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈជាលើកដំបូង (IPO)		-	៣.៦២០.៧៩៣
សាច់ប្រាក់និងសាច់ប្រាក់សមមូល		១៣.០០៣.៧៩៥	៧.៤៦០.៨២១
		<u>២៤៩.៩៨៤.៦៩៩</u>	<u>២៣១.១២៧.៧៩៩</u>
ទ្រព្យសកម្មសរុប		<u>៩៦៦.៥៣១.៨២០</u>	<u>៨៦៩.៦៥០.៦០៩</u>
មូលធន និងបំណុល			
មូលធនរបស់ភាគហ៊ុនិក			
មូលធនភាគហ៊ុន	ង.១២	៥៤១.២១៧.៨៥៩	៤៦៥.០២៨.១២៩
ទុនបម្រុង		៨៤.២១០.៣៦២	៥៥.៤១០.៤៤៥
ចំណេញរក្សាទុក		២៥.៤៣៤.៤២៧	៣១.៩៨៩.៩០៧
មូលធនសរុប		<u>៦៥១.៨៦២.៦៤៨</u>	<u>៥៥២.៤២៨.៤៨១</u>
បំណុល			
បំណុលរយៈពេលវែង			
កាតព្វកិច្ចសោធននិវត្តន៍	ង.១៣	២៥.៧៩៩.៤០៣	២៤.៦០១.០២៨
បំណុលពន្ធលើប្រាក់ចំណេញ		១៨.០២៥.៥៦១	១៦.៩៣៥.៧១០
ប្រាក់កម្ចី	ង.១៤	១៨១.៩២១.១១២	១៨២.៨៤៧.៤៦៣
ប្រាក់កក់របស់អតិថិជន		២៧.០៣៣.៥៣៧	២៤.៦០២.០៧១
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ		៧.២១៩.៤៣៨	៧.៥៣៥.៦៦៧
		<u>២៥៩.៩៩៩.០៤១</u>	<u>២៥៦.៥២១.៩៣៩</u>
បំណុលរយៈពេលខ្លី			
ប្រាក់កម្ចី	ង.១៤	៧.៩១៧.៩៩៥	១១.៥០៤.៤១៣
ពន្ធលើប្រាក់ចំណេញត្រូវបង់	ង.១១	-	៤៣៧.៦៦៥
ចំណាយបង្កើនលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈជាលើកដំបូង (IPO)		-	៣.២១៥.៧១៧
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	ង.១៥	៤៧.៧៦១.១២៦	៤១.១៤២.៣៩៤
		<u>៥៥.៦៧៩.១២១</u>	<u>៥៦.៣០០.១៨៩</u>
បំណុលសរុប		<u>៣១៥.៦៧៨.១៦២</u>	<u>៣១២.៨២២.១២៨</u>
មូលធន និង បំណុលសរុប		<u>៩៦៦.៥៣១.៨២០</u>	<u>៨៦៩.៦៥០.៦០៩</u>

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៥៨ ដល់ទំព័រទី ៧៤ ជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុក្នុងគ្រានេះ ។



ខ- របាយការណ៍លទ្ធផលលម្អិតក្នុងគ្រា

(សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ

កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ	
	៣០ កញ្ញា ២០១២ <i>ពាន់រៀល</i> <i>(បានត្រួតពិនិត្យ ប៉ុន្តែ</i> <i>មិនបានធ្វើសវនកម្ម)</i>	៣០ កញ្ញា ២០១១ <i>ពាន់រៀល</i> <i>(បានត្រួតពិនិត្យ ប៉ុន្តែ</i> <i>មិនបានធ្វើសវនកម្ម)</i>
ចំណូល		
ការលក់	៣៣.៣២៩.៩៩៩	២៨.៥៣៥.០៥១
ចំណូលពីសេវាសាងសង់	៥.១៦	-
ចំណូលផ្សេងៗ	១០៥.៤១០	១០៦.៩៣៦
	៣៤.២១០.៥០៥	២៨.៦៤៨.០៨៧
ចំណាយ		
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និង ទ្រព្យសកម្មអរូបិយ	(៥.៣០០.៤០៨)	(៥.៣១៦.៤៥១)
ចំណាយថ្លៃភ្លើង	(៦.៣៧០.៣៥២)	(៥.៨៦១.៦៣២)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	(៤.៦៤៧.៦៥៩)	(៤.៣៧៧.៤១៤)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	(៩០៨.២៣១)	(១.២៦៧.២៤៧)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន	(១.៣៨០.៥៩៥)	(១.៣៦៤.២១៥)
ចំណាយជួសជុល និងថែទាំ	(១.២០១.៤៦៣)	(៧៣២.៤៣៤)
ចំណាយសេវាសាងសង់	(១.៦២៧.៧៥៣)	-
ចំណាយប្រតិបត្តិការផ្សេងៗ	(៥៤៤.៧០៤)	(៨៨២.៤១៤)
(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណ- សុទ្ធ	(៤.២៣៦.៧៤៤)	៤.៩៨៨.៦៧១
	(២៦.២១៧.៩០៩)	(១៤.៨៥៣.១៣៦)
ចំណេញប្រតិបត្តិការ	៨.៩៩៦.៥៩៦	១៣.៧៩៤.៩៥១
ចំណូលការប្រាក់	១.៥០៣.៤៩៤	១.៥៨២.២១៥
ចំណាយការប្រាក់	(៧៧៣.៥១៥)	(១.៥០៨.៦១៤)
ចំណូលការប្រាក់-សុទ្ធ	៧២៩.៩៧៥	៧៣.៦០១
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៩.៧៥៦.៥៦០	១៣.៨៧២.១៥៣
ចំណាយពន្ធលើប្រាក់ចំណេញ	(១.៧៤៤.៧៩៦)	(២.៦២១.២១៩)
ចំណេញក្នុងការិយបរិច្ឆេទ	៧.៩៨១.៧៦៤	១១.២៥០.៩៣៤
ចំណូលលម្អិតផ្សេងៗ	-	-
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	៧.៩៨១.៧៦៤	១១.២៥០.៩៣៤
ចំណេញរបស់ភាគហ៊ុនិក	៧.៩៨១.៧៦៤	១១.២៥០.៩៣៤
លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក	៧.៩៨១.៧៦៤	១១.២៥០.៩៣៤

ចំណេញក្នុងមួយភាគហ៊ុន (ជាប្រាក់រៀល) របស់ភាគហ៊ុនិក រ.ទ.ស.ភ ក្នុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ

កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ	
	៣០ កញ្ញា ២០១២ <i>(បានត្រួតពិនិត្យ ប៉ុន្តែ</i> <i>មិនបានធ្វើសវនកម្ម)</i>	៣០ កញ្ញា ២០១១ <i>(បានត្រួតពិនិត្យ ប៉ុន្តែ</i> <i>មិនបានធ្វើសវនកម្ម)</i>
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (basic earnings per share)	៩១,៧៧	១៥២,០៦
ចំណេញក្នុងមួយភាគហ៊ុនថយចុះ (diluted earnings per share)	៩១,៧៧	១៥២,០៦

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយនៃទំព័រទី ៥៨ ដល់ទំព័រទី ៧៤ ជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុក្នុងគ្រានេះ ។



ខ- របាយការណ៍លទ្ធផលលម្អិតក្នុងគ្រា (ត)

(សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២)

កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ	
	៣០ កញ្ញា ២០១២ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០១១ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)
ចំណូល		
ការលក់	៩៥.៣៧២.៥៧៤	៨៥.៦២៤.៩០៥
ចំណូលពីសេវាសាងសង់	២.០១២.៧៨១	-
ចំណូលផ្សេងៗ	៣១៦.២២៩	៣៤១.៩២៨
	៩៧.៧០១.៥៨៤	៨៥.៩៦៦.៨៣៣
ចំណាយ		
ចំណាយរំលស់ទ្រព្យសកម្មរូបិ និង ទ្រព្យសកម្មអរូបិ	(១៦.១០០.៣៦៨)	(១៥.៧៧២.៤២៨)
ចំណាយថ្លៃភ្លើង	(១៩.៧៨១.០៩៦)	(១៧.៤៦១.៨៣៤)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	(១៦.២៦៣.៥៣៩)	(១២.២០៣.៦៨៩)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	(៣.០៤៣.២៨៤)	(៣.៥៨៨.៥០៨)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន	(៣.៥៣៧.១៩៨)	(៤.០៣៨.៥៧២)
ចំណាយជួសជុល និងថែទាំ	(៣.០០៦.៣៥៥)	(២.២១០.៧៣៧)
ចំណាយសេវាសាងសង់	(១.៨៦១.៤៩១)	-
ចំណាយប្រតិបត្តិការផ្សេងៗ	(២.៩៧២.៨៦៣)	(២.៧៧២.០៥៨)
(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណ- សុទ្ធ	(១.២៩៤.៤៥២)	១៦៤.៤៤៩
	(៦៧.៨៦០.៦៤៦)	(៥៧.៨៨៣.៣៧៧)
ចំណេញពីប្រតិបត្តិការ	២៩.៨៤០.៩៣៨	២៨.០៨៣.៤៥៦
ចំណូលការប្រាក់	៥.០៤៩.០៨៧	៤.៨២៧.១៩៩
ចំណាយការប្រាក់	(៣.៦៥០.០៩៣)	(៤.១០១.៥១៧)
ចំណូលការប្រាក់-សុទ្ធ	១.៣៩៨.៩៤៤	៧២៥.៦៧២
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៣១.៦៣៩.៩៧៩	២៨.៥០៩.០៩៨
ចំណាយពន្ធលើប្រាក់ចំណេញ	(៥.៨០៥.៥០៥)	(៥.៩៦៧.៤៧២)
	២៥.៨៣៤.៤៧៤	២២.៥៤១.៦២៦
ចំណេញក្នុងការិយបរិច្ឆេទ	២៥.៨៣៤.៤៧៤	២២.៥៤១.៦២៦
ចំណូលលម្អិតផ្សេងៗ	-	-
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	២៥.៨៣៤.៤៧៤	២២.៥៤១.៦២៦
ចំណេញរបស់ភាគហ៊ុនិក	២៥.៨៣៤.៤៧៤	២២.៥៤១.៦២៦
លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក	២៥.៨៣៤.៤៧៤	២២.៥៤១.៦២៦

ចំណេញក្នុង១ភាគហ៊ុន (ជាប្រាក់រៀល) របស់ភាគហ៊ុនិក រ.ទ.ស.ក ក្នុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ	
	៣០ កញ្ញា ២០១២ (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០១១ (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (basic earnings per share)	៣១០,៨២	៣០៨,៩៧
ចំណេញក្នុងមួយភាគហ៊ុនថយចុះ (diluted earnings per share)	៣១០,៨២	៣០៨,៩៧

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៥៨ ដល់ទំព័រទី ៧៤ ជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុក្នុងគ្រានេះ ។



គ- របាយការណ៍បម្រែបម្រួលមូលធនក្នុងគ្រា

(សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២)

ដែលងារបស់ភាគហ៊ុនិក

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២

(បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)

	មូលធនភាគហ៊ុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១២	៤៦៥.០២៨.១២៩	៥៥.៤១០.៤៤៥	៣១.៩៨៩.៩០៧	៥៥២.៤២៨.៤៨១
ចំណេញក្នុងការិយបរិច្ឆេទ	-	-	២៥.៤៣៤.៤២៧	២៥.៤៣៤.៤២៧
ចំណូលលម្អិតផ្សេងៗ	-	-	-	-
លទ្ធផលលម្អិតសរុប	=	=	២៥.៤៣៤.៤២៧	២៥.៤៣៤.៤២៧
សាច់ប្រាក់បានពីភាគហ៊ុនដែលបានចេញលក់ (កំណត់សម្គាល់ ង.១២)	៧៦.១៨៩.៧៣០	-	-	៧៦.១៨៩.៧៣០
ការផ្ទេរទៅគណនីទុនបម្រុង	-	៣១.៩៨៩.៩០៧	(៣១.៩៨៩.៩០៧)	-
ប្រាក់ចំណេញបានបង់ជូនរាជរដ្ឋាភិបាលកម្ពុជា (កំណត់សម្គាល់ ង.១៩)	-	(៣.១៩៨.៩៩០)	-	(៣.១៩៨.៩៩០)
សមតុល្យគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៥៤១.២១៧.៨៥៩	៨៤.២០១.៣៦២	២៥.៤៣៤.៤២៧	៦៥០.៨៥៣.៦៤៨

ដែលងារបស់ភាគហ៊ុនិក

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១

(បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)

	មូលធនភាគហ៊ុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១១	៤៥៦.០០០.២៦៤	២៩.០៦០.៩៥៧	៣០.៥០៦.៣៥២	៥១៥.៥៦៧.៥៧៣
ចំណេញក្នុងការិយបរិច្ឆេទ	-	-	២២.៨៤១.៦២៦	២២.៨៤១.៦២៦
ចំណូលលម្អិតផ្សេងៗ	-	-	-	-
លទ្ធផលលម្អិតសរុប	=	=	២២.៨៤១.៦២៦	២២.៨៤១.៦២៦
ការផ្ទេរទៅគណនីមូលធនភាគហ៊ុន (កំណត់សម្គាល់ ង.១២)	៩.០២៧.៨៦៥	-	-	៩.០២៧.៨៦៥
ការផ្ទេរទៅគណនីទុនបម្រុង	-	៣០.៥០៦.៣៥២	(៣០.៥០៦.៣៥២)	-
ប្រាក់ចំណេញបានបង់ជូនរាជរដ្ឋាភិបាលកម្ពុជា (កំណត់សម្គាល់ ង.១៩)	-	(៣.០៥០.៦៣៥)	-	(៣.០៥០.៦៣៥)
សមតុល្យគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១ (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៤៦៥.០២៨.១២៩	៥៦.៥១៦.៦៧៤	២២.៨៤១.៦២៦	៥៤៤.៣៨៦.៤២៩

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៥៨ ដល់ទំព័រទី ៧៤ ជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុក្នុងគ្រានេះ ។



យ- របាយការណ៍លំហូរសាច់ប្រាក់ក្នុងគ្រា

(សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ

កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ	
	៣០ កញ្ញា ២០១២ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០១១ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		
សាច់ប្រាក់បានមកពីប្រតិបត្តិការ	៥.២០	១៥.៣២៨.៧២៨
ការប្រាក់បានបង់		(៤.៣៧៧.០៥២)
ពន្ធបង់		(៦.១៣២.៩៣២)
កាតព្វកិច្ចសោធននិវត្តន៍បានបង់		(៤៦០.៦៨៥)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		៤.៣៥៨.០៥៩
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ		
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥.៨	(៧២.៣១៦.៤៤៧)
ការធ្វើមូលធនកម្មការប្រាក់លើទ្រព្យសកម្មដែលមានគុណវុឌ្ឍិ	៥.៨	(៣.២២៤.៦០១)
ការទិញទ្រព្យសកម្មអរូបី		(៥១៤.៥៧៨)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		-
ទឹកប្រាក់សំណងពីឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់		៤៥.២២២
ឥណទានផ្តល់ឱ្យបុគ្គលិក	៥.៩	(៨.២១៧.៥២៥)
ការវិនិយោគរយៈពេលខ្លី		១៣.៣០៥.៣៩៨
ការប្រាក់បានទទួល		៣.៦២៩.៤៧៥
សាច់ប្រាក់សុទ្ធដែលបានប្រើក្នុងសកម្មភាពវិនិយោគ		(៦៧.២៩៣.០៥៦)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		
ប្រាក់ចំណេញដែលបានបង់ជូនរាជរដ្ឋាភិបាលកម្ពុជា	៥.១៩	(៣.១៩៨.៩៩០)
សាច់ប្រាក់បានមកពីប្រាក់កម្ចី	៥.១៤	៨៤.២០៨.៥៨០
ការបង់សងប្រាក់កម្ចី	៥.១៤	(៨៨.៧២១.៣៤៩)
សាច់ប្រាក់បានពីភាគហ៊ុនដែលបានចេញលក់	៥.១២	៧៦.១៨៩.៧៣០
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		៦៨.៤៧៧.៩៧១
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៥.៥៤២.៩៧៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		៧.៤៦០.៨២១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា		១៣.០០៣.៧៩៥

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៥៨ ដល់ទំព័រទី ៧៤ ជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុក្នុងគ្រានេះ ។

ង- កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប

(សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២)

ង.១- ព័ត៌មានទូទៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ហៅកាត់ថា "រ.ទ.ស.ភ") ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.0839 Et/2012 ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២ ។

បេសកកម្មរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាត សម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជន នៅរាជធានីភ្នំពេញ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- > វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាប្រព័ន្ធបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ
- > ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម-សេវាកម្ម និងឧស្សាហកម្ម
- > ធ្វើអាជីវកម្ម-សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុង ឬក្រៅប្រទេសតាមការសម្រេច របស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់
- > សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
- > ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម

ដើម្បីបំពេញបេសកកម្មនេះ រ.ទ.ស.ភ ត្រូវបានអនុញ្ញាតឲ្យអនុវត្តសកម្មភាពប្រតិបត្តិការលើទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ព្រមទាំងប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុចាំបាច់ផ្សេងទៀត ដូចជា៖

- > ការផលិត និងការចែកចាយទឹកស្អាតនៅរាជធានីភ្នំពេញទាំងមូល និងនៅតាមតំបន់ជាយក្រុង
- > ការពង្រីក ការកែលម្អ និងការស្ថាបនាប្រព័ន្ធផលិតកម្ម និង បណ្តាញចែកចាយ និង
- > ប្រកបអាជីវកម្មលើបណ្តាញចែកចាយទឹកដែលមានស្រាប់ និងបណ្តាញចែកចាយទឹកនាពេលអនាគត ។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៤ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបត្រូវបានក្រុមប្រឹក្សាភិបាលអនុម័តឲ្យចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២។ ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបសម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

ង.២- មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបសម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី "របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា" (ហៅកាត់ថា "CIAS 34")។ ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបត្រូវបានអនុម័តដោយនិយោជករណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ដែលត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា (ហៅកាត់ថា "CAS")។ គោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប គឺដូចទៅនឹងគោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១១ ដែលបានធ្វើសវនកម្មលើកលែងតែការបញ្ជាក់នៅក្នុងកំណត់សម្គាល់ ង.៣ ។

អនុលោមតាមប្រកាសលេខ ០៦៨ ស.ហ.វ/ប្រ.ក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០០៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសេចក្តីជូនដំណឹង លេខ ០៩៧/០៩ ស.ហ.វ/ស.ជ.ណ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ របស់ក្រុមប្រឹក្សាជាតិគណនេយ្យ ប្រទេសកម្ពុជាត្រូវអនុវត្តទាំងស្រុងនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិទាំងអស់ រាប់បញ្ចូលទាំងបំណកស្រាយនានា ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ។ ស្តង់ដារទាំងមូលត្រូវបានឈ្មោះថា ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "CIFRS") ដែល តម្រូវឲ្យអង្គការទទួលខុសត្រូវជាសាធារណៈ អនុវត្តសម្រាប់ការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ឬការិយបរិច្ឆេទបន្ទាប់ពីនេះ។ រ.ទ.ស.ភ គឺជាអង្គការទទួលខុសត្រូវជាសាធារណៈ ដោយសារ រ.ទ.ស.ភ បានចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា "ជ.ម.ក.") នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបត្រូវបានរៀបចំ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ដែលគ្របលើផ្នែកមួយ នៃរបាយការណ៍ហិរញ្ញវត្ថុលើកដំបូងរបស់ រ.ទ.ស.ភ ដែលរៀបចំតាម CIFRS សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។ ហេតុនេះ CIFRS 1 ស្តីពី "ការអនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលើកដំបូង (CIFRS 1)" ត្រូវបានអនុវត្តក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុក្នុងគ្រា សង្ខេបនេះ ។

CAS មានភាពខុសគ្នាជាសារវន្តពី CIFRS។ ការផ្ទៀងផ្ទាត់ និងការបរិយាយពីផលប៉ះពាល់នៃការផ្លាស់ប្តូរពី CAS មក CIFRS លើគណនីមូលធន និងលទ្ធផលលម្អិតសរុបរបស់ រ.ទ.ស.ភ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ង.៤ ។



ង.៣- គោលការណ៍គណនេយ្យ

ង.៣.១- ស្តង់ដារគណនេយ្យថ្មីៗ និង វិសោធនកម្មលើស្តង់ដារដែលមានស្រាប់ដែលបានចេញផ្សាយ និង ចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ហើយបានអនុវត្តដោយ រ.ទ.ស.ភ

រ.ទ.ស.ភ បានអនុវត្តស្តង់ដារ CIFRS វិសោធនកម្ម និងបំណកស្រាយមួយចំនួនដែលចូលជាធរមានចំពោះរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំហិរញ្ញវត្ថុដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ឬការិយបរិច្ឆេទបន្ទាប់ពីនេះ។ មិនមានស្តង់ដារ វិសោធនកម្ម ឬបំណកស្រាយណាដែលមានផលប៉ះពាល់ជាសារវន្តចំពោះ រ.ទ.ស.ភ ទេ លើកលែងតែស្តង់ដារមួយចំនួនដូចខាងក្រោម៖

CIAS 1 (កែសម្រួល និង វិសោធនកម្ម) ស្តីពី "ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ"

CIAS 1 (កែសម្រួល) មិនអនុញ្ញាតឱ្យបង្ហាញគណនីខ្លះនៃចំណូល និងចំណាយ (ដែលជាបម្រែបម្រួលមូលធនដែលមិនមែនជាបស់ម្ចាស់ទ្រព្យ) នៅក្នុងរបាយការណ៍បម្រែបម្រួលមូលធនម្ចាស់ទ្រព្យ ដែលតម្រូវឱ្យបង្ហាញបម្រែបម្រួលមូលធនមិនមែនជាបស់ម្ចាស់ទ្រព្យ ដាច់ដោយឡែកពីបម្រែបម្រួលមូលធនរបស់ម្ចាស់ទ្រព្យ។ រាល់ប្រតិបត្តិការនៃបម្រែបម្រួលមូលធនដែលមិនមែនជាបស់ម្ចាស់ទ្រព្យ ត្រូវបង្ហាញក្នុងចំណូលលម្អិតផ្សេងៗ ប៉ុន្តែអង្គការអាចជ្រើសរើសក្នុងការបង្ហាញរបាយការណ៍លទ្ធផលលម្អិតមួយ ឬរបាយការណ៍ពីរ (របាយការណ៍លទ្ធផលមួយ និងរបាយការណ៍លម្អិតមួយ)។ នៅពេលដែលអង្គការរាយការណ៍ ឬចាត់ថ្នាក់ព័ត៌មានប្រៀបធៀបឡើងវិញ អង្គការនោះនឹងត្រូវបង្ហាញរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដែលរាយការណ៍ឡើងវិញ នៅថ្ងៃចាប់ផ្តើមនៃការិយបរិច្ឆេទប្រៀបធៀបនោះ បន្ថែមលើតម្រូវការបច្ចុប្បន្នក្នុងការបង្ហាញរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅថ្ងៃដំណាច់ការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទប្រៀបធៀប ។

ជាងនេះទៅទៀត CIAS 1 (កែសម្រួល) បញ្ជាក់កាន់តែច្បាស់លាស់ថាការទូទាត់បំណុលដោយការចេញផ្សាយដើមទុន មិនពាក់ព័ន្ធនឹងការធ្វើចំណាត់ថ្នាក់បំណុលនោះ ជាបំណុលរយៈពេលវែង ឬខ្លីនោះទេ។ យោងតាមការកែសម្រួលនិយមន័យបំណុលរយៈពេលខ្លី ការកែសម្រួលអនុញ្ញាតឱ្យចាត់ថ្នាក់បំណុលជាបំណុលរយៈពេលវែង (ក្នុងករណីដែលអង្គការមានសិទ្ធិដោយឥតលក្ខខណ្ឌ ក្នុងការពន្យារពេលទូទាត់បំណុលដោយការផ្ទេរសាច់ប្រាក់ ឬទ្រព្យសកម្មដទៃទៀត ក្នុងរយៈពេលយ៉ាងហោចណាស់១២ខែបន្ទាប់ពីការិយបរិច្ឆេទគណនេយ្យ) បើទោះជាតាមការដាក់ស្តង់ដារភាគីអាចតម្រូវឱ្យអង្គការទូទាត់សងជាសន្លឹកភាគហ៊ុននៅពេលណាក៏បានក៏ដោយ ។ CIAS 1 ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា អង្គការនឹងបង្ហាញពីការវិភាគនៃចំណូលលម្អិតផ្សេងៗ លើសមាសធាតុនីមួយៗរបស់មូលធននៅក្នុងរបាយការណ៍បម្រែបម្រួលមូលធន ឬនៅក្នុងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត ចំនួនភាគលាភដែលត្រូវបានកាត់ត្រាជាការបែងចែកទៅឱ្យម្ចាស់ភាគហ៊ុនក្នុងអំឡុងការិយបរិច្ឆេទ និងចំនួនទឹកប្រាក់ដែលពាក់ព័ន្ធក្នុងមូលភាគហ៊ុន ឥឡូវនេះត្រូវបានលាតត្រដាងក្នុងរបាយការណ៍បម្រែបម្រួលមូលធន ឬនៅក្នុងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ហើយមិនអាចបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលទៀតទេ ។

CIAS 1 (វិសោធនកម្ម) ចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១២ តម្រូវឱ្យអង្គការទាំងឡាយធ្វើចំណាត់ថ្នាក់ខ្ពង់គណនីផ្សេងៗដែលបានបង្ហាញនៅក្នុង "ចំណូលលម្អិតផ្សេងៗ" (ហៅកាត់ថា "OCI") តាមមូលដ្ឋានដែលអាចចាត់ថ្នាក់បានទៅក្នុងចំណេញ ឬខាតនៅពេលបន្ទាប់មក (និយ័តកម្មការធ្វើចំណាត់ថ្នាក់ឡើងវិញ)។ វិសោធនកម្មនេះមិនបានគូសបញ្ជាក់ទេថាខ្ពង់គណនីណាខ្លះត្រូវបង្ហាញក្នុងចំណូលលម្អិតផ្សេងៗ។

រ.ទ.ស.ភ បានជ្រើសរើសបង្ហាញរបាយការណ៍លទ្ធផលលម្អិតតែមួយ ។

CIAS 20 ស្តីពី "គណនេយ្យកម្មចំពោះជំនួយរដ្ឋាភិបាល និង ការលាតត្រដាងព័ត៌មានអំពីការជួយឧបត្ថម្ភរបស់ រដ្ឋាភិបាល"

ស្តង់ដារនេះផ្តល់នូវការណែនាំអំពីការកាត់ត្រា និងការលាតត្រដាងព័ត៌មានអំពីជំនួយរដ្ឋាភិបាល និងការលាតត្រដាងព័ត៌មានក្នុងទម្រង់ដទៃទៀតអំពីការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល។ ជំនួយរបស់រដ្ឋាភិបាលមិនត្រូវបានទទួលស្គាល់ទេ លុះត្រាតែការធានាអះអាងដ៏សមហេតុផលថា អង្គការអាចអនុវត្តតាមលក្ខខណ្ឌភ្ជាប់នឹងជំនួយនោះ ហើយជំនួយនឹងត្រូវទទួលបាន។ អត្ថប្រយោជន៍នៃឥណទានរបស់រដ្ឋាភិបាល ដែលមានអត្រាការប្រាក់ក្រោមអត្រាទីផ្សារ ត្រូវបានចាត់ទុកជាជំនួយរបស់រដ្ឋាភិបាល។ ឥណទាននេះត្រូវតែទទួលស្គាល់ និងវាស់វែងដោយអនុលោមតាម CIAS 39 ស្តីពីការទទួលស្គាល់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ។ អត្ថប្រយោជន៍នៃការប្រាក់ក្រោមអត្រាទីផ្សារ ត្រូវវាស់វែងតាមតម្លៃប្រើប្រាស់យោងបឋមនៃឥណទាន ដែលត្រូវបានកំណត់ដោយអនុលោមតាម CIAS 39 និងសាច់ប្រាក់ដែលទទួលបានជាក់ស្តែង។

ង.៣- គោលការណ៍គណនេយ្យ (ត)

ៗ ង.៣.១- ស្តង់ដារគណនេយ្យថ្មីៗ និង វិសោធនកម្មលើស្តង់ដារដែលមានស្រាប់ដែលបានចេញផ្សាយ និង ចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ហើយបានអនុវត្តដោយ រ.ទ.ស.ភ (ត)

CIAS 20 ស្តីពី “គណនេយ្យកម្មចំពោះជំនួយរដ្ឋាភិបាល និង ការលាតត្រដាងព័ត៌មានអំពីការជួយឧបត្ថម្ភរបស់ រដ្ឋាភិបាល” (ត)

អត្ថប្រយោជន៍នេះត្រូវបាន កត់ត្រាដោយអនុលោមតាមស្តង់ដារនេះ។ ក៏ប៉ុន្តែ CIFRS 1 អនុញ្ញាតឲ្យទទួលស្គាល់ប្រាក់ចំណេញនៅថ្ងៃទី១នាពេល ខាងមុខ ចំពោះប្រតិបត្តិការ ដែលកើតឡើងបន្ទាប់ពីកាលបរិច្ឆេទផ្លាស់ប្តូរមកប្រើ CIFRS។ រ.ទ.ស.ភ កំពុងតែអនុវត្តការលើកលែងនេះ។ ដូចនេះ មិនមានផលប៉ះពាល់ពីការ អនុវត្តស្តង់ដារនេះ លើព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាទេ។

CIAS 33 ស្តីពី “ប្រាក់ចំណេញក្នុងមួយភាគហ៊ុន”

ស្តង់ដារនេះពណ៌នាអំពីគោលការណ៍សម្រាប់ការកំណត់ និងការបង្ហាញប្រាក់ចំណេញក្នុងមួយភាគហ៊ុន ដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រៀប ធៀបលទ្ធផលរវាងអង្គការផ្សេងគ្នា នៅក្នុងការិយបរិច្ឆេទរាយការណ៍ដូចគ្នា និងប្រៀបធៀប ការិយបរិច្ឆេទរាយការណ៍ផ្សេងគ្នាចំពោះអង្គការតែមួយ។ បើទោះជាទិន្នន័យប្រាក់ចំណេញក្នុងមួយភាគហ៊ុនមានដែនកំណត់ដោយសារការប្រើប្រាស់គោលការណ៍គណនេយ្យខុសៗគ្នាដើម្បីកំណត់ “ប្រាក់ ចំណេញ” ក៏ដោយ ភាគបែងដែលត្រូវបានកំណត់យ៉ាងស៊ីសង្វាក់គ្នាមួយ ធ្វើឲ្យរបាយការណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង។ ការអនុវត្តស្តង់ដារនេះ នឹងបណ្តាលឲ្យមានការលាតត្រដាងព័ត៌មានបន្ថែម អំពីប្រាក់ចំណេញក្នុងមួយភាគហ៊ុននៅក្នុងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រា។

CIAS 39 ស្តីពី “ការទទួលស្គាល់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ”

ស្តង់ដារនេះផ្តល់នូវការណែនាំចំពោះការទទួលស្គាល់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ រួមមានការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ គណនេយ្យកម្មសម្រាប់ឧបករណ៍និទស្សន៍ និងការថយចុះតម្លៃ ។

ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជា៤ក្រុម៖ ១) ទ្រព្យសកម្មហិរញ្ញវត្ថុគិតតាមតម្លៃសមស្រប តាមរយៈចំណេញ និងខាត ២) វិនិយោគ ដែលកាន់កាប់រហូតដល់កាលកំណត់ ៣) ឥណទាន និងគណនីអតិថិជន និង ៤) ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានសម្រាប់លក់ ។ ការចាត់ថ្នាក់នេះ អាស្រ័យទៅតាមគោលបំណងនៃការទិញទ្រព្យសកម្មនីមួយៗ ។ បំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជា៖ ១) បំណុលហិរញ្ញវត្ថុគិតតាមតម្លៃសមស្រប តាមរយៈចំណេញ និងខាត ឬ ២) បំណុលហិរញ្ញវត្ថុគិតតាមតម្លៃដើមរំលស់ ។

ការទទួលស្គាល់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុក្នុងទម្រង់ជាឥណទាន ជាគណនីអតិថិជន ជាវិនិយោគដែលកាន់កាប់រហូតដល់កាលកំណត់ និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃដើមរំលស់ ត្រូវបានគេទទួលស្គាល់ជាបឋមតាមតម្លៃសមស្របកាត់កងនឹងចំណាយប្រតិបត្តិការ ហើយបន្ទាប់មកទៀត ត្រូវបានទទួលស្គាល់តាមតម្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលមានប្រសិទ្ធភាព និងត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ លទ្ធផលលម្អិត ។

ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ការវាយតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ គួរតែត្រូវធ្វើឡើងនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដើម្បីកំណត់ថាមាន ភស្តុតាង ជាក់ស្តែងណាមួយ បង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុទទួលបានមួយ ឬទ្រព្យសកម្មហិរញ្ញវត្ថុជាក្រុម មានការថយចុះតម្លៃដែរ ឬទេ។ ប្រសិនបើមាន ភស្តុតាងបង្ហាញពីការថយចុះតម្លៃ ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានវាស់វែងតាមតម្លៃប្រៀបធៀបរវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងតម្លៃបច្ចុប្បន្ននៃ លំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដែលបានធ្វើអប្បបរមាតាមអត្រាការប្រាក់ដើមដែលមានប្រសិទ្ធភាពនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ។ ការខាត ដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ។

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុក្រោម CIAS 39 នឹងត្រូវជំនួស ដោយ CIFRS 9 ។

ការអនុវត្ត CIAS 39 នឹងមានផលប៉ះពាល់ដល់ការទទួលស្គាល់ និងការវាស់វែងប្រាក់កម្ចីរបស់ រ.ទ.ស.ភ។ ក៏ប៉ុន្តែ CIFRS 1 ផ្តល់ជម្រើសលើក លែងឲ្យអង្គការមួយទទួលស្គាល់ប្រាក់ចំណេញ “ថ្ងៃទី១” នាពេលខាងមុខ ចំពោះប្រតិបត្តិការណាដែលកើតឡើងបន្ទាប់ពីកាលបរិច្ឆេទផ្លាស់ប្តូរមកប្រើ CIFRS ។ រ.ទ.ស.ភ កំពុងអនុវត្តជម្រើសលើកលែងនេះ ។ ដូចនេះមិនមានផលប៉ះពាល់នៃការអនុវត្តស្តង់ដារ CIAS 39 នេះ ចំពោះព័ត៌មានហិរញ្ញវត្ថុ ក្នុងគ្រាទេ ។



ង.៣- គោលការណ៍គណនេយ្យ (ត)

ង.៣.១- ស្តង់ដារគណនេយ្យថ្មីៗ និង វិសោធនកម្មលើស្តង់ដារដែលមានស្រាប់ដែលបានចេញផ្សាយ និង ចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ហើយបានអនុវត្តដោយ រ.ទ.ស.ភ (ត)

CIFRS 1 ស្តីពី "ការអនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលើកដំបូង"

ស្តង់ដារនេះត្រូវប្រើនៅពេលដែលអង្គការមួយអនុវត្ត CIFRS លើកដំបូង ដោយមានសេចក្តីបញ្ជាក់ច្បាស់លាស់ និងជាក់ស្តែង អំពីការអនុលោមតាម CIFRS ។

> ជាទូទៅ CIFRS 1 តម្រូវឲ្យអង្គការមួយ អនុលោមតាម CIFRS នីមួយៗដែលនៅជាធរមាន នៅដំណាច់ការិយបរិច្ឆេទ របាយការណ៍តាម CIFRS លើកដំបូងរបស់ខ្លួន ។ ជាពិសេស CIFRS តម្រូវឲ្យអង្គការមួយអនុវត្តដូចខាងក្រោមនេះ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដំបូងថា របាយការណ៍នេះបានរៀបចំចាប់ពីចំណុចដំបូងនៃគណនេយ្យកម្ពុជា CIFRS ។

> ស្តង់ដារនេះបានផ្តល់នូវការលើកលែងដែលមានកម្រិត ពីតម្រូវការទាំងឡាយក្នុងផ្នែកជាក់លាក់នានា ដែលចំណាយក្នុងការអនុលោមតាមតម្រូវការទាំងនេះ ទំនងជាលើសពីអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ។ CIFRS 1 មិនអនុញ្ញាតឲ្យអនុវត្ត CIFRS មុនកាលកំណត់ ចំពោះផ្នែកខ្លះ ជាពិសេសការអនុវត្តគ្រលប់ក្រោយវិញ ដែលតម្រូវឲ្យមានការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង លើលក្ខខណ្ឌក្នុងអតីតកាលបន្ទាប់ពីគេ បានដឹងលទ្ធផលនៃប្រតិបត្តិការជាក់លាក់រួចហើយនោះ ។

> CIFRS 1 តម្រូវឲ្យមានការលាតត្រដាង ដែលពន្យល់អំពីផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់អង្គការ ដោយសារការផ្លាស់ប្តូរពីស្តង់ដារគណនេយ្យមុន មកប្រើ CIFRS ។

រ.ទ.ស.ភ បានសម្រេចជ្រើសរើសដូចខាងក្រោម :

> តម្រូវការក្នុងការទទួលស្គាល់ប្រាក់ចំណេញ "ថ្ងៃទី១" ត្រូវអនុវត្តនាពេលខាងមុខ ប្រតិបត្តិការណ៍ដែលបានកើតឡើងបន្ទាប់ពីកាលបរិច្ឆេទផ្លាស់ប្តូរមកប្រើ CIFRS ។ ដូចនេះមិនមានផលប៉ះពាល់ចំពោះ រ.ទ.ស.ភ ទេ ។

CIFRS 2 ស្តីពី "ការទូទាត់ផ្នែកតាមភាគហ៊ុន"

ស្តង់ដារនេះបញ្ជាក់ពីរបាយការណ៍ហិរញ្ញវត្ថុ ដែលអង្គការមួយត្រូវធ្វើនៅពេលដែលអង្គការនោះមានប្រតិបត្តិការទូទាត់ ផ្នែកតាមភាគហ៊ុន ។ ជាពិសេសស្តង់ដារនេះតម្រូវឲ្យអង្គការមួយត្រូវឆ្លុះបញ្ចាំងផលប៉ះពាល់នៃប្រតិបត្តិការទូទាត់ផ្នែកតាមភាគហ៊ុន នៅក្នុងចំណេញ ឬខាតរបស់ខ្លួននិងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមមានចំណាយដែលពាក់ព័ន្ធនឹងប្រតិបត្តិការ ដែលត្រូវទូទាត់ជាភាគហ៊ុនឲ្យបុគ្គលិក ។

ស្តង់ដារនេះមានផលប៉ះពាល់ដល់ រ.ទ.ស.ភ ដោយសារ រ.ទ.ស.ភ បានសម្រេចផ្តល់ប្រាក់កម្ចីជូនបុគ្គលិករបស់ខ្លួន ដើម្បីទិញភាគហ៊ុន របស់ រ.ទ.ស.ភ ។ មិនមានផលប៉ះពាល់ ចំពោះរបាយការណ៍ហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទមុនទេ ដោយសារគម្រោងភាគហ៊ុនសម្រាប់បុគ្គលិកត្រូវបានដាក់ចេញក្នុងឆ្នាំ២០១២ ។

CIFRS 8 ស្តីពី "ផ្នែកប្រតិបត្តិការ"

ស្តង់ដារនេះ ចែងអំពីតម្រូវការក្នុងការលាតត្រដាងព័ត៌មានអំពីផ្នែកប្រតិបត្តិការរបស់អង្គការ អំពីផលិតផល និង សេវាកម្មរបស់អង្គការ ភូមិសាស្ត្រដែលអង្គការធ្វើប្រតិបត្តិការអាជីវកម្ម និងអតិថិជនសំខាន់ៗផងដែរ ។ ស្តង់ដារនេះតម្រូវឲ្យរបាយការណ៍ព័ត៌មានតាមផ្នែក ដោយផ្អែកលើផ្នែកប្រតិបត្តិការរបស់អង្គការ ។ ផ្នែកប្រតិបត្តិការ គឺជាសមាសធាតុរបស់អង្គការមួយ ដែលមានព័ត៌មានហិរញ្ញវត្ថុ ដាច់ដោយឡែក និងត្រូវបានវាយតម្លៃជាប្រចាំដោយអ្នកសម្រេចចិត្តខាងផ្នែកប្រតិបត្តិការ ក្នុងការសម្រេចពីវិធីបែងចែកធនធាន និងវាយតម្លៃលទ្ធផល ។ ជាទូទៅព័ត៌មានហិរញ្ញវត្ថុត្រូវបានតម្រូវឲ្យរបាយការណ៍តាមមូលដ្ឋានដូចគ្នា នឹងមូលដ្ឋានដែលត្រូវបានប្រើប្រាស់ផ្ទៃក្នុង សម្រាប់វាយតម្លៃលទ្ធផលតាមផ្នែក និង សម្រេចពីវិធីដែលត្រូវបែងចែកធនធាន តាមផ្នែកទាំងនោះ ។ ការអនុវត្តស្តង់ដារនេះតម្រូវឲ្យ រ.ទ.ស.ភ លាតត្រដាងព័ត៌មានតាមផ្នែករបស់ខ្លួន ។

ង.៣- គោលការណ៍គណនេយ្យ (ត)

៖ ង.៣.២- ស្តង់ដារគណនេយ្យថ្មីៗ វិសោធនកម្ម និងបំណកស្រាយដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ឆ្នាំដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ឬការិយបរិច្ឆេទបន្ទាប់នេះ ហើយ រ.ទ.ស.ភ មិនបានអនុវត្តមុនកាលកំណត់:

វិសោធនកម្មលើ CIAS 16 ស្តីពី "ទ្រព្យសម្បត្តិ រវាងចក្រ និងបរិក្ខារ"

វិសោធនកម្មនេះបញ្ជាក់ឲ្យកាន់តែច្បាស់ថាគ្រឿងបន្លាស់ និងបរិក្ខារសម្រាប់សេវាកម្មត្រូវចាត់ថ្នាក់ជាទ្រព្យសម្បត្តិ រវាងចក្រ និងបរិក្ខារ ជាជាងចាត់ថ្នាក់ជាសន្និធិ នៅពេលដែលទ្រព្យទាំងនោះត្រូវនឹងនិយមន័យរបស់ទ្រព្យសម្បត្តិ រវាងចក្រ និងបរិក្ខារ ។

វាក្យស័ព្ទមុនក្នុង CIAS16 ចង្អុលបង្ហាញថាបរិក្ខារសម្រាប់សេវាកម្មត្រូវបានចាត់ថ្នាក់ជាសន្និធិ ទោះបីជាវាត្រូវបានប្រើប្រាស់ច្រើនជាងមួយការិយបរិច្ឆេទក៏ដោយ។ យោងតាមវិសោធនកម្មនេះ ប្រសិនបើបរិក្ខារនេះត្រូវបានប្រើប្រាស់ច្រើនជាងមួយការិយបរិច្ឆេទ នោះវាត្រូវបានចាត់ថ្នាក់ជាទ្រព្យសម្បត្តិរវាងចក្រ និងបរិក្ខារ។ វិសោធនកម្មនេះត្រូវអនុវត្តត្រឡប់ក្រោយសម្រាប់ឆ្នាំដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ឬការិយបរិច្ឆេទបន្ទាប់ពីនេះ។ ការអនុវត្តមុនត្រូវបានអនុញ្ញាត។ រ.ទ.ស.ភ មិនទាន់បានវាយតម្លៃអំពីផលប៉ះពាល់ទាំងស្រុងរបស់វិសោធនកម្មនេះទេ ហើយ រ.ទ.ស.ភ គ្រោងនឹងអនុវត្តវិសោធនកម្ម CIAS 16 មិនឲ្យលើសពីការិយបរិច្ឆេទគណនេយ្យ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ទេ។

វិសោធនកម្មលើ CIAS 34 ស្តីពី "របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា"

វិសោធនកម្មនេះបញ្ជាក់អំពីតម្រូវការក្នុងការលាតត្រដាងទ្រព្យសកម្ម និងបំណុលតាមផ្នែក ក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា ។ វិសោធនកម្មនេះនាំឲ្យ CIAS34 ស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការរបស់IFRS 8 ស្តីពី "ប្រតិបត្តិការតាមផ្នែក" ។ វាតម្រូវឲ្យមានការវាស់វែងទ្រព្យសកម្ម និងបំណុលសរុបសម្រាប់ប្រតិបត្តិការតាមផ្នែក នៅក្នុងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រា ប្រសិនបើព័ត៌មានទាំងនោះត្រូវផ្តល់ប្រចាំជូនអ្នកសម្រេចចិត្តខាងផ្នែកប្រតិបត្តិការ ហើយវាមានការប្រែប្រួលជាសារវន្តក្នុងការវាស់វែងនោះ ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុឆ្នាំចុងក្រោយ ។ វិសោធនកម្មនេះត្រូវអនុវត្តត្រឡប់ក្រោយសម្រាប់ការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ឬការិយបរិច្ឆេទបន្ទាប់ពីនេះ ។ ការអនុវត្តមុនត្រូវបានអនុញ្ញាត។ រ.ទ.ស.ភ មិនទាន់បានវាយតម្លៃអំពីផលប៉ះពាល់ទាំងស្រុងរបស់វិសោធនកម្មនេះទេ ហើយ រ.ទ.ស.ភ គ្រោងនឹងអនុវត្តវិសោធនកម្ម CIAS34 មិនឲ្យលើសពីការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើម នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ទេ។

CIAS 19 ស្តីពី "អត្ថប្រយោជន៍បុគ្គលិក"

ស្តង់ដារនេះត្រូវបានធ្វើវិសោធនកម្មក្នុងខែមិថុនា ឆ្នាំ២០១១ ។ វិសោធនកម្មនេះចូលជាធរមានចាប់ពីការិយបរិច្ឆេទដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ឬការិយបរិច្ឆេទបន្ទាប់ពីនេះ។ ការអនុវត្តមុនត្រូវបានអនុញ្ញាត ។ ផលប៉ះពាល់របស់ស្តង់ដារនេះលើ រ.ទ.ស.ភ មានដូចតទៅ: ត្រូវលុបចោលនូវជម្រើសគោលការណ៍កាត់ត្រាចំណេញ និងខាតពីការគណនាហានិភ័យ និងត្រូវកាត់ត្រាលំដាប់ចំណេញ និងខាតពីការគណនាហានិភ័យទាំងអស់នៅក្នុងចំណូលលម្អិតផ្សេងៗ (ហៅកាត់ថា"OCI") នៅពេលដែលវាកើតឡើង ហើយត្រូវកាត់ត្រាជាបន្ទាន់នូវរាល់ថ្លៃដើមសេវាកម្មក្នុងអតីតកាលទាំងអស់ និងត្រូវជំនួសចំណាយការប្រាក់ និងការរំពឹងបង្វិលត្រឡប់មកវិញនៃគម្រោងទ្រព្យសកម្ម ដោយចំនួនការប្រាក់សុទ្ធដែលត្រូវបានគណនាដោយប្រើ អត្រាអប្បបរមា លើបំណុលអត្ថប្រយោជន៍ដែលបានកំណត់សុទ្ធ ។

CIFRS 9 ស្តីពី "ឧបករណ៍ហិរញ្ញវត្ថុ"

ស្តង់ដារនេះបញ្ជាក់ពីការធ្វើចំណាត់ថ្នាក់ ការវាស់វែង និងការកាត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ CIFRS 9 ត្រូវបានចេញផ្សាយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ និងខែតុលា ឆ្នាំ២០១០។ ស្តង់ដារនេះជំនួសផ្នែកខ្លះនៃស្តង់ដារ CIAS 39 ស្តីពី "ការកាត់ត្រា និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ" ដែលពាក់ព័ន្ធនឹងការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ។ CIFRS 9 តម្រូវឲ្យចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុជាពីរចំណាត់ថ្នាក់វាស់វែងដូចតទៅ: គឺចាត់ថ្នាក់តាមក្រុមដែលវាស់វែងតាមតម្លៃសមស្រប និងក្រុមវាស់វែងតាមថ្លៃដើមដករំលស់។ ការកំណត់គឺត្រូវធ្វើឡើងនៅក្នុងការកាត់ត្រាបឋម។ ការធ្វើចំណាត់ថ្នាក់គឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់អង្គភាព ក្នុងការគ្រប់គ្រងឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន និងលក្ខណៈនៃលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍នោះ។ ចំពោះបំណុលហិរញ្ញវត្ថុវិញស្តង់ដារនេះនៅរក្សាតម្រូវការភាគច្រើនរបស់ CIAS 39។ ការកែប្រែចម្បងគឺក្នុងករណីដែលត្រូវជ្រើសតម្លៃសមស្របសម្រាប់បំណុលហិរញ្ញវត្ថុ ផ្នែកដែលត្រូវផ្លាស់ប្តូរតម្លៃសមស្របគឺអាស្រ័យទៅលើហានិភ័យឥណទានផ្ទាល់របស់អង្គភាព ដែលត្រូវកាត់ត្រានៅក្នុងចំណូលលម្អិតផ្សេងៗ ជាជាងនៅក្នុងរបាយការណ៍លទ្ធផល លុះត្រាតែវាបង្កើតឲ្យមានភាពមិនស៊ីសង្វាក់គ្នាផ្នែកគណនេយ្យ ។



ង.៣- គោលការណ៍គណនេយ្យ (ត)

ង.៣.២- ស្តង់ដារគណនេយ្យថ្មីៗ វិសោធនកម្ម និងបំណកស្រាយដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ឆ្នាំដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ឬការិយបរិច្ឆេទបន្ទាប់នេះ ហើយ រ.ទ.ស.ភ មិនបានអនុវត្តមុនកាលកំណត់: (ត)

CIFRS 9 ស្តីពី " ឧបករណ៍ហិរញ្ញវត្ថុ " (ត)

រ.ទ.ស.ភ មិនទាន់វាយតម្លៃអំពីផលប៉ះពាល់ទាំងស្រុងនៃស្តង់ដារ CIFRS 9 នេះទេ ហើយ រ.ទ.ស.ភ គ្រោងនឹងអនុវត្ត CIFRS 9 មិនឲ្យលើសពីការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ទេ។

CIFRS 13 ស្តីពី " ការវាស់វែងតម្លៃសមស្រប "

ស្តង់ដារនេះមានគោលដៅធ្វើឲ្យមានភាពស៊ីសង្វាក់គ្នាកាន់តែប្រសើរឡើង និងកាត់បន្ថយភាពស្មុគស្មាញ ដោយផ្តល់នូវនិយមន័យដ៏ច្បាស់លាស់នៃតម្លៃសមស្រប និងជាប្រភពតែមួយនៃការវាស់វែងតម្លៃសមស្រប និងតម្រូវការក្នុងការលាតត្រដាងសម្រាប់ប្រើប្រាស់ទូទាំង CIFRS។ តម្រូវការនេះមិនបានពង្រីកការប្រើប្រាស់គណនេយ្យតម្លៃសមស្របទេ ប៉ុន្តែបានផ្តល់នូវការណែនាំអំពីវិធីដែលវាត្រូវបានអនុវត្ត នៅពេលដែលការប្រើប្រាស់របស់វាត្រូវបានតម្រូវ ឬត្រូវបានអនុញ្ញាតច្បាស់ដោយស្តង់ដារដទៃទៀតនៅក្នុង CIFRS។ រ.ទ.ស.ភ មិនទាន់បានវាយតម្លៃអំពីផលប៉ះពាល់ទាំងស្រុងនៃស្តង់ដារ CIFRS 13 នេះទេ ហើយ រ.ទ.ស.ភ គ្រោងនឹងអនុវត្ត CIFRS 13 មិនឲ្យលើសពីការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ទេ។

មិនមានស្តង់ដារ CIFRS ឬបំណកស្រាយដទៃទៀតដែលមិនទាន់ចូលជាធរមាន ហើយដែលរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តលើព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាបស់ រ.ទ.ស.ភ ទេ ។

បើទោះជាមិនមានផលប៉ះពាល់ជាសារវន្តលើព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាបស់ រ.ទ.ស.ភ ក្នុងអំឡុងនៃការផ្លាស់ប្តូរមកប្រើ CIFRS ក៏ដោយក៏ប៉ុន្តែគោលការណ៍ខាងក្រោមនេះត្រូវបានកែសម្រួលដើម្បីឲ្យស្របទៅនឹងតម្រូវការទាំងឡាយនៅក្នុង CIFRS:

ង.៣.២.១- ការវាយការណ៍តាមផ្នែក

ផ្នែកប្រតិបត្តិការត្រូវបានវាយការណ៍ក្នុងបែបបទដែលស៊ីសង្វាក់គ្នាជាមួយនឹងរបាយការណ៍ផ្ទៃក្នុង ដែលបានផ្តល់ជូនអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ ។ ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការគឺជាបុគ្គលដែលទទួលខុសត្រូវក្នុងការបែងចែកធនធាន និងវាយតម្លៃពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ត្រូវបានកំណត់ថាជាក្រុមគណៈគ្រប់គ្រងដែលធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ។

ង.៣.២.២- ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទក្នុងគ្រាត្រូវបានកត់ត្រាបង្គរ ដោយប្រើអត្រាពន្ធពីទុកសម្រាប់អនុវត្តលើប្រាក់ចំណេញឬខាតសរុបប្រចាំ ឆ្នាំ ។

ង.៣.២.៣- គណនីអតិថិជនពាណិជ្ជកម្មគឺជាចំនួនទឹកប្រាក់ដែលប្រជាពលរដ្ឋតាមគេហដ្ឋាន សហគ្រាសអាជីវកម្ម និងក្រសួងរដ្ឋដែលជាអ្នកប្រើប្រាស់ទឹកដំពាក់ ។ ប្រសិនបើវាអាចប្រមូលប្រាក់បានក្នុងរយៈពេល១ឆ្នាំ ឬតិចជាង១ឆ្នាំ គណនីអតិថិជនពាណិជ្ជកម្មទាំងនេះត្រូវបានចាត់ថ្នាក់ក្នុងរយៈពេលខ្លី ។ បើពុំដូច្នោះទេវាត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មរយៈពេលវែង ។

គណនីអតិថិជនពាណិជ្ជកម្មត្រូវបានកត់ត្រាជាបឋមតាមតម្លៃសមស្រប ហើយបន្ទាប់មកវាត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលមានប្រសិទ្ធភាព ដកសំវិធានធនសម្រាប់ការថយចុះតម្លៃ ។

ង.៣.២.៤- គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មគឺជាកាតព្វកិច្ចត្រូវបង់ប្រាក់ចំពោះទំនិញ ឬសេវាកម្មដែលបានទិញពីអ្នកផ្គត់ផ្គង់ នៅក្នុងដំណើរការអាជីវកម្មធម្មតា ។ គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី ប្រសិនបើការសងប្រាក់ដុតកំណត់ក្នុងរយៈពេល១ឆ្នាំ ឬតិចជាង ១ឆ្នាំ ។ បើពុំដូច្នោះទេ វាត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលវែង ។

គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មត្រូវបានកត់ត្រាជាបឋមតាមតម្លៃសមស្រប ហើយបន្ទាប់មកវាត្រូវបានវាស់វែងតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលមានប្រសិទ្ធភាព ។

ង.៣.២.៥- ប្រាក់កម្ចីត្រូវបានវាស់វែងជាបឋមតាមតម្លៃសមស្រប កាត់កងនឹងចំណាយប្រតិបត្តិការដែលបានកើតឡើងហើយបន្ទាប់មកប្រាក់កម្ចីត្រូវបានវាយការណ៍តាមតម្លៃថ្លៃដើមរំលស់ ។ លម្អៀងរវាងសាច់ប្រាក់ និងតម្លៃរំលស់ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត ក្នុងរយៈពេលនៃប្រាក់កម្ចីនោះ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលមានប្រសិទ្ធភាព ។

ង.៣- គោលការណ៍គណនេយ្យ (ត)

- ង.៣.២- ស្តង់ដារគណនេយ្យថ្មីៗ វិសោធនកម្ម និងបំណកស្រាយដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ឆ្នាំដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ឬការិយបរិច្ឆេទបន្ទាប់នេះ ហើយ រ.ទ.ស.ភ មិនបានអនុវត្តមុនកាលកំណត់: (ត)

CIFRS 13 ស្តីពី " ការវាស់វែងតម្លៃសមស្រប " (ត)

ប្រាក់កម្ចីត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លីលុះត្រាតែ រ.ទ.ស.ភ មានសិទ្ធិដោយឥតលក្ខខណ្ឌក្នុងការពន្យារពេលសងបំណុល យ៉ាងហោចណាស់១២ខែ បន្ទាប់ពីដំណាច់ការិយបរិច្ឆេទ ។ ចំណាយការប្រាក់លើប្រាក់កម្ចី ត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផលលម្អិត ។ ចំណាយការប្រាក់លើប្រាក់កម្ចី ដែលទាក់ទិននឹងទ្រព្យសកម្មដែលមានគុណវុឌ្ឍិ ត្រូវបានធ្វើមូលធនកម្មជាផ្នែកនៃថ្លៃដើមទ្រព្យសកម្ម ។

ង.៣.២.៦- ប្រាក់ចំណូលត្រូវបានវាស់វែងតាមតម្លៃសមស្របនៃទឹកប្រាក់ដែលបានទទួល ឬដែលត្រូវទទួល ហើយវាជាទឹកប្រាក់ដែលត្រូវទទួលចំពោះការផ្គត់ផ្គង់ទំនិញ ដោយរាយការណ៍តាមតម្លៃសុទ្ធ បន្ទាប់ពីគិតអប្បហារ ការបង្វិលវិញ និងអាករលើតម្លៃបន្ថែម ។ ប្រាក់ចំណូលត្រូវបានកត់ត្រាទៅតាមទំហំដែលប្រាកដថាមានអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងហូរចូលមកក្នុង រ.ទ.ស.ភ ហើយប្រាក់ចំណូលអាចវាស់វែងបានយ៉ាងគួរឱ្យជឿជាក់ប៉ុណ្ណោះ។ លក្ខណៈវិនិច្ឆ័យជាក់លាក់ក្នុងការទទួលស្គាល់ប្រាក់ចំណូលដូចខាងក្រោមនេះ ត្រូវតែបំពេញឱ្យបានមុនពេលកត់ត្រាចំណូល៖

ការលក់ទឹកស្អាត

ប្រាក់ចំណូលពីការផ្គត់ផ្គង់ទឹកស្អាតត្រូវបានរាយការណ៍តាមតម្លៃសុទ្ធ កាត់កងជាមួយនឹងអប្បហារ វិភាជន៍ និងឥណទានផ្សេងៗ ហើយត្រូវបានកត់ត្រាតាមបរិមាណទឹកស្អាតដែលបានផ្គត់ផ្គង់ដល់អតិថិជនរបស់ រ.ទ.ស.ភ ។

ប្រាក់ចំណូលបានពីការភ្ជាប់បណ្តាញទឹកស្អាតទៅតាមផ្ទះ

ប្រាក់ចំណូលបានពីការភ្ជាប់បណ្តាញទឹកទៅតាមផ្ទះ ត្រូវបានកត់ត្រានៅពេលដែលបានបញ្ចប់ការភ្ជាប់បណ្តាញ ។

ចំណូលបានពីការផ្លាស់ប្តូរនាឡិកាទឹក

រ.ទ.ស.ភ គិតថ្លៃ ៥០រៀល ក្នុងទំហំនាឡិកា១ម.ម. សម្រាប់ការថែទាំនាឡិកាទឹកជារៀងរាល់ខែ ក្នុងវដ្តនៃការគិតប្រាក់ហើយវាត្រូវបានកត់ត្រាជាចំណូល ។ ការគិតថ្លៃនេះត្រូវបានប្រើប្រាស់សម្រាប់ចំណាយក្នុងការប្តូរនាឡិកាបន្ទាប់ពីប្រើប្រាស់ ។ ចំណាយក្នុងការជំនួសនេះត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផលលម្អិត ។

ចំណូលការប្រាក់

ចំណូលការប្រាក់ត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលលម្អិតតាមមូលដ្ឋានសមមាត្រពេលវេលា ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលមានប្រសិទ្ធភាព ។

ចំណូលពីសេវាសាងសង់

ប្រាក់ចំណូលពីសេវាសាងសង់ត្រូវបានកត់ត្រាជាបន្តបន្ទាប់ក្នុងការិយបរិច្ឆេទនៃកិច្ចសន្យាសាងសង់ សមាមាត្រនឹងសេវាដែលបានបំពេញ។

ង.៣.២.៧- ឥណទានផ្តល់ឱ្យបុគ្គលិកត្រូវបានកត់ត្រាជាបឋមតាមតម្លៃសមស្រប កាត់កងនឹងចំណាយប្រតិបត្តិការដែលបានកើតឡើងប្រសិនបើមាន ហើយបន្ទាប់មកវាត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលមានប្រសិទ្ធភាព ដកសំវិធានធនសម្រាប់ការថយចុះតម្លៃ ។

ង.៤- ការផ្លាស់ប្តូរមកប្រើ CIFRS

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នឹងក្លាយជារបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដំបូងគេដែលត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម CIFRS ។

គោលការណ៍គណនេយ្យតាម CIFRS របស់ រ.ទ.ស.ភ ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ង.២ និងកំណត់សម្គាល់ ង.៣ ត្រូវបានអនុវត្ត នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ដែលជាព័ត៌មានប្រៀបធៀប និងសមតុល្យដើមគ្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

ផលប៉ះពាល់ក្នុងការប្តូរមកប្រើ CIFRS របស់ រ.ទ.ស.ភ ត្រូវបានសង្ខេបដូចខាងក្រោម៖



ង.៤- ការផ្លាស់ប្តូរមកប្រើ CIFRS (ត)

ង.៤.១- ការជ្រើសរើសការផ្លាស់ប្តូរ

នៅពេលផ្លាស់ប្តូរនេះ CIFRS 1 អនុញ្ញាតឲ្យមានការលើកលែងខ្លះៗពីការអនុវត្តក្រុមប្រឹក្សាទាំងស្រុង ។ រ.ទ.ស.ភ បានជ្រើសរើសមិនប្រើប្រាស់ជម្រើសលើកលែងណាមួយក្នុង CIFRS 1 ទេ លើកលែងតែប្រាក់ចំណេញ “ថ្ងៃទី១” ដូចពិភាក្សាខាងក្រោម ។ ជាងនេះទៅទៀតមិនមានការលើកលែងចាំបាច់ណាមួយដែលត្រូវអនុវត្តចំពោះ រ.ទ.ស.ភ ទេ ។

មានការលើកលែងដែលអនុញ្ញាតឲ្យអនុវត្តទៅមុខ ក្នុងការកត់ត្រាប្រាក់ចំណេញ “ថ្ងៃទី១” ចំពោះប្រតិបត្តិការនានាដែលកើតមានឡើងបន្ទាប់ពីការប្តូរមកប្រើ CIFRS ដូចជាឥណទានដែលទទួលបានក្នុងអត្រាការប្រាក់ទាបជាងអត្រាទីផ្សារជាដើម ។

ង.៤.២- ការផ្ទៀងផ្ទាត់មូលធន និងលទ្ធផលលម្អិតដែលបានរាយការណ៍ក្នុងក្រោម CAS ទៅនឹង CIFRS

រ.ទ.ស.ភ បានអនុវត្តស្តង់ដារគណនេយ្យមួយចំនួនមុនកាលកំណត់ ដែលអាចមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់រ.ទ.ស.ភ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរមកប្រើ CIFRS នេះ ។ សេចក្តីលម្អិតអំពីស្តង់ដារទាំងនោះ និងផលប៉ះពាល់របស់វា ត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ក្នុងកំណត់សំគាល់ ២.ក ។

ការផ្ទៀងផ្ទាត់មូលធនមានដូចខាងក្រោម:

	៣១ ធ្នូ ២០១១ ពាន់រៀល <i>(បានធ្វើសវនកម្ម)</i>	៣០ កញ្ញា ២០១១ ពាន់រៀល <i>(បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)</i>	០១ មករា ២០១១ ពាន់រៀល <i>(បានធ្វើសវនកម្ម)</i>
មូលធន			
មូលធនដែលបានរាយការណ៍ក្រោម CAS និយ័តកម្ម	៥៥២.៤២៨.៤៨១	៥៤៤.៣៨៦.៤២៩	៥១៥.៥៦៧.៥៧៣
មូលធនដែលបានរាយការណ៍ក្រោម CIFRS	៥៥២.៤២៨.៤៨១	៥៤៤.៣៨៦.៤២៩	៥១៥.៥៦៧.៥៧៣

ការផ្ទៀងផ្ទាត់លទ្ធផលលម្អិតមានដូចខាងក្រោម:

	សម្រាប់ដំណាច់ឆ្នាំ ៣១ ធ្នូ ២០១១ ពាន់រៀល <i>(បានធ្វើសវនកម្ម)</i>	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៩ខែ ៣០ កញ្ញា ២០១១ ពាន់រៀល <i>(បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)</i>
លទ្ធផលលម្អិតសរុប		
សរុបលទ្ធផលលម្អិតដែលបានរាយការណ៍ក្រោម CAS និយ័តកម្ម	៣១.៩៨៩.៩០៧	២២.៨៤១.៦២៦
លទ្ធផលលម្អិតសរុបដែលបានរាយការណ៍ក្រោម CIFRS	៣១.៩៨៩.៩០៧	២២.៨៤១.៦២៦

ង.៤.៣- និយ័តកម្មលើរបាយការណ៍លំហូរសាច់ប្រាក់

មិនមានភាពខុសគ្នាជាសារវន្តរវាងការរាយការណ៍ក្រោម CAS និងការរាយការណ៍ក្រោម CIFRS ចំពោះការធ្វើចំណាត់ថ្នាក់នៃ គណនីនីមួយៗ ក្រោមលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ វិនិយោគ និងហិរញ្ញប្បទាននោះទេ។

ង.៥- ការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង

ការរៀបចំព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប តម្រូវឲ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានឥទ្ធិពលលើការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនេះ ។

ក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបនេះ ការវិនិច្ឆ័យសំខាន់ដែលគណៈគ្រប់គ្រងបានធ្វើឡើង ក្នុងការអនុវត្តគោលការណ៍គណនេយ្យ រ.ទ.ស.ភ និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានអំពីភាពមិនប្រាកដប្រជា គឺមានភាពដូចគ្នាទៅនឹងការវិនិច្ឆ័យ និងប៉ាន់ស្មានដែលបានអនុវត្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ។

ង.៦- ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ង.៦.១- កត្តាហានិភ័យហិរញ្ញវត្ថុផ្សេងៗ

សកម្មភាពរបស់ រ.ទ.ស.ភ ប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗដូចជា ហានិភ័យទីផ្សារ (រួមមានហានិភ័យអត្រាការប្រាក់ និងហានិភ័យ ការប្តូររូបិយបណ្ណ) ហានិភ័យឥណទាន និងហានិភ័យសន្ទនីយ។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបមិនបានបង្ហាញនូវព័ត៌មាន និងការលាតត្រដាងអំពីការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ដូចដែលតម្រូវឲ្យមាននៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ ហើយគួរត្រូវបានអានព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបនេះ រួមគ្នាជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ រ.ទ.ស.ភ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១។

ង.៦.២- ហានិភ័យសន្ទនីយ

រ.ទ.ស.ភ ប្រឈមមុខនឹងហានិភ័យសន្ទនីយ ដែលកើតមកពីការបង្វិលទុនទូទៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន។ ហានិភ័យសន្ទនីយរួមមាន ហានិភ័យដែល រ.ទ.ស.ភ មិនមានលទ្ធភាពផ្តល់ទុនក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនឲ្យបានទាន់ពេលវេលា។

គោលការណ៍របស់ រ.ទ.ស.ភ គឺត្រូវរក្សាសាច់ប្រាក់ និងសាច់ប្រាក់សមមូលឲ្យបានគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការរបស់ខ្លួនហើយ រ.ទ.ស.ភ ប្រើប្រាស់កញ្ចប់ឥណទានរួមជាមួយនឹងមូលនិធិរបស់ខ្លួនផ្ទាល់ ដើម្បីបង់សងការវិនិយោគដើមទុន។

តារាងខាងក្រោមគឺការធ្វើចំណាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ទៅតាមក្រុមដែលពាក់ព័ន្ធនឹងកាលផុតកំណត់ ដោយផ្អែកទៅតាម ការិយបរិច្ឆេទនៅសល់ដែលគិតត្រឹមកាលបរិច្ឆេទរាយការណ៍ រហូតដល់ពេលផុតកំណត់។ តួលេខដែលបានលាតត្រដាងក្នុងតារាងនេះ គឺជាលំហូរសាច់ ប្រាក់ក្នុងកិច្ចសន្យាមិនធ្វើអប្បបរមា។

	តិចជាង១ឆ្នាំ ពាន់រៀល	ពី១-២ឆ្នាំ ពាន់រៀល	ពី២-៥ឆ្នាំ ពាន់រៀល	លើសពី៥ឆ្នាំ ពាន់រៀល
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២				
(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
ប្រាក់កម្ចី	៧.៩១៧.៩៩៥	១៧.៦២៤.៤៩៣	៥៨.៧៥០.៥៥៤	១០៥.៥៤៦.០៦៥
ការប្រាក់លើប្រាក់កម្ចី	៦.៨១៥.០៦៣	៦.៦១០.១៣៦	១៦.៩៦៩.៤៨៣	៣៦.២៣៦.៦១០
ប្រាក់កក់របស់អតិថិជន	-	-	-	២៧.០៣៣.៥៣៧
ចំណាយបង្កលើការបោះផ្សាយលក់មូលបត្រ				
កម្មសិទ្ធិសាធារណៈជាលើកដំបូង (IPO)	-	-	-	-
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង				
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៤៧.២៤៣.៥២៦	-	-	-
	៦១.៩៧៦.៥៨៤	២៤.២៣៤.៦២៩	៧៥.៧២០.០៣៧	១៦៨.៨១៦.២១២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១				
(បានធ្វើសវនកម្ម)				
ប្រាក់កម្ចី	១១.៥០៤.៤១៣	១២.៧៧០.៧៨៥	៥៣.៨៥៨.៦៩៧	១១៦.២១៧.៩៨១
ការប្រាក់លើប្រាក់កម្ចី	១០.៣៣៨.៨០០	៩.៧៩៧.៦៩០	២៥.៦៩៩.៩២១	៣៦.៧៥៥.៩២៨
ប្រាក់កក់របស់អតិថិជន	-	-	-	២៤.៦០២.០៧១
ចំណាយបង្កលើការបោះផ្សាយលក់មូលបត្រ				
កម្មសិទ្ធិសាធារណៈជាលើកដំបូង (IPO)	៣.២១៥.៧១៧	-	-	-
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង				
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៤០.២៧២.៨៦៦	-	-	-
	៦៥.៣៣១.៧៩៦	២២.៥៦៨.៤៧៥	៧៩.៥៥៨.៦១៨	១៧៧.៥៧៥.៩៨០



ង.៧- ព័ត៌មានប្រតិបត្តិការតាមផ្នែក

រ.ទ.ស.ភ ផលិតទឹកស្អាតដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានី។ ដើម្បីគាំទ្រដល់អាជីវកម្មក្នុងការចែកចាយទឹកស្អាតនេះ រ.ទ.ស.ភ ត្រូវការភ្ជាប់នាឡិកាទឹកជាសេវាគាំទ្រ។ ប្រាក់ចំណូលដែលបានមកពីការភ្ជាប់នាឡិកាទឹក (ដែលជាសេវាគាំទ្រដល់ការលក់ទឹកស្អាត) មានចំនួនតិចជាង១០%នៃប្រាក់ចំណូលសរុប ទន្ទឹមនឹងនោះការលក់ទឹកស្អាតមានចំនួនប្រមាណ ៨៨% នៃប្រាក់ចំណូលសរុបរបស់ រ.ទ.ស.ភ។

រ.ទ.ស.ភ មានប្រតិបត្តិការតាមផ្នែកតែមួយត្រូវរាយការណ៍គឺ ការលក់ទឹកស្អាត។ ប្រធានអ្នកសម្រេចចិត្តខាងផ្នែកប្រតិបត្តិការ (ក្រុមគណៈគ្រប់គ្រង) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុងដែលបានរាយការណ៍អំពីលទ្ធផលនៃការលក់ទឹកស្អាតទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងការបែងចែកធនធាន ។ ប្រធានអ្នកសម្រេចចិត្តខាងផ្នែកប្រតិបត្តិការវាយតម្លៃអំពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយផ្អែកទៅលើទំហំប្រាក់ចំណូលដុលចំណេញមុនបង់ពន្ធ និងចំណេញសុទ្ធផ្សេងៗនឹង ការិយបរិច្ឆេទមុន។

ប្រាក់ចំណូលទាំងអស់បានមកពីអតិថិជនខាងក្រៅ។ រ.ទ.ស.ភ មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយរាល់ការលក់ទឹកស្អាតទាំងអស់មានប្រភពចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

ង.៨- ទ្រព្យសម្បត្តិ រវាងចក្រ និងបរិក្ខារ

ពាន់រៀល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២	
សមតុល្យដើមគ្រា	៦៣២.៣៨៥.៧៤៤
ការទិញបន្ថែម (ក)	៩២.៤៣៦.៧៨៩
ការលក់ចេញ	(២១២.១១៤)
រំលស់	(១៥.៩០៥.៤៤០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៧០៨.៧០៤.៩៧៩
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១	
សមតុល្យដើមគ្រា	៥៤១.៣២១.០៤៧
ការទិញបន្ថែម (ក)	៨១.៧៥៦.៦៣៨
ការលក់ចេញ	(៥.៥១២)
រំលស់	(១៥.៦០៤.៣៨៩)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៦០១.៤៦៧.៧៨៤

(ក) ការទិញបន្ថែមនេះ គឺពាក់ព័ន្ធជាចម្បងទៅនឹងការសាងសង់រវាងចក្រផលិតទឹកស្អាតនៅនិរោធន៍ និងបណ្តាញចែកចាយទឹក ដែលកំពុងដំណើរការសាងសង់។

ព័ត៌មានលម្អិតស្តីពីប្រាក់ដែលបានប្រើប្រាស់ក្នុងការទិញទ្រព្យសម្បត្តិ រវាងចក្រ និងបរិក្ខារ មានដូចខាងក្រោម ៖

	៣០ កញ្ញា ២០១២ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០១១ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)
បុរេប្រទាន ប្រាក់ត្រូវបង់ឲ្យអ្នកផ្គត់ផ្គង់ និង ប្រាក់ធានាដំណើរការប្រតិបត្តិការ	១៦.៨៩៥.៧៤១	១៥.៥៨៤.៧៩៣
មូលធនកម្មការប្រាក់លើទ្រព្យសម្បត្តិដែលមានគុណវុឌ្ឍិ	៣.២២៤.៦០១	១.៩៥៤.៤៨៣
ការទិញទ្រព្យសម្បត្តិ រវាងចក្រ និងបរិក្ខារ	៧២.៣១៦.៤៤៧	៦៤.២១៧.៣៦២
	៩២.៤៣៦.៧៨៩	៨១.៧៥៦.៦៣៨



ង.៩- ឥណទានផ្តល់ឲ្យបុគ្គលិក

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តភាគហ៊ុនត្រូវលក់ចំនួន ១០% បម្រុងសម្រាប់បុគ្គលិករបស់ រ.ទ.ស.ភ។ កាលបរិច្ឆេទដែលបានបែងចែកចំនួនភាគហ៊ុនជូនបុគ្គលិកនីមួយៗ ត្រូវបានកំណត់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២ ដែលត្រូវបានចាត់ទុកថាជា កាលបរិច្ឆេទផ្តល់គម្រោងភាគហ៊ុនរបស់បុគ្គលិក។ ទឹកប្រាក់ឥណទានសរុបមានចំនួន ៨.២១៨លានរៀល ត្រូវបានផ្តល់ឲ្យនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១២ ។ រ.ទ.ស.ភ ផ្តល់ឥណទានដល់បុគ្គលិក និងមន្ត្រីជាន់ខ្ពស់ដើម្បីទិញភាគហ៊ុនទាំងនេះក្នុងរយៈពេលបីឆ្នាំដោយមិនគិតការប្រាក់។ នៅថ្ងៃផុត កំណត់បុគ្គលិកត្រូវសងឥណទាននេះវិញទាំងស្រុងជូន រ.ទ.ស.ភ។

៣០ កញ្ញា ២០១២

ពាន់រៀល

(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)

តម្លៃយោង	៥.៨៦៧.០៥៣
តម្លៃសមស្រប	៥.៨៦៧.០៥៣

តម្លៃសមស្របនៃឥណទានផ្តល់ឲ្យបុគ្គលិកគឺផ្អែកទៅលើលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាការប្រាក់មធ្យមគឺ១៤,៤០%ក្នុងមួយឆ្នាំ។ គណៈគ្រប់គ្រងបានវាយតម្លៃថាអត្រាការប្រាក់១៤,៤០%នេះ គឺជាអត្រាសមហេតុផល ពោលគឺវាសមមូលនឹងអត្រាដែលបុគ្គលិកខ្ចីពីធនាគារពាណិជ្ជ បាន ចំពោះរូបិយវត្ថុជាប្រាក់រៀលសម្រាប់រយៈពេលបីឆ្នាំ។

នៅថ្ងៃប្រគល់ប្រាក់កម្ចី និយ័តកម្មលើតម្លៃសមស្របនៃសមតុល្យឥណទានចំនួន ២.៧២៩លានរៀលត្រូវបានកាត់ត្រានៅក្នុងគណនីប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ ដោយសារតម្លៃសមស្របរបស់ឥណទានត្រូវបានកាត់បន្ថយដោយអត្រាអនុគ្រោះ (មិនយកការប្រាក់) ហើយ អត្ថប្រយោជន៍នេះត្រូវបានផ្តល់ជូនបុគ្គលិក។

ង.១០- សន្និធិ

៣០ កញ្ញា ២០១២

ពាន់រៀល

(បានត្រួតពិនិត្យ ប៉ុន្តែ

មិនបានធ្វើសវនកម្ម)

៣១ ធ្នូ ២០១១

ពាន់រៀល

(បានធ្វើសវនកម្ម)

បំពង់ចែកចាយទឹកស្អាត និងបរិក្ខារភ្ជាប់ (ក)	៥៦.២៦៤.៧៤៤	២១.៤១២.៤៧០
នាឡិកាទឹក	៣.៦៣១.៤៩៨	២.១៤៦.៣០៤
គ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ	២.៣៨១.៤១៥	២.៤៦០.៩៤៩
សារធាតុគីមី	១.១២៩.៨៤៩	១៧៥.៧៣៦
ធុងស្តុកទឹក និងកញ្ចប់ផ្សេងៗ	៣៧០.១៩៣	១០០.២១៦
វត្ថុធាតុផ្សេងៗ	១.៨៥៥.២៩៨	១.៨៦២.០១៧
ជ្រក៖ សិរីធានធនសម្រាប់សន្និធិលែងប្រើ	(៣២៥.៤៦៤)	(៦៩.១២១)
	៦៥.៣០៧.៥៣៣	២៨.០៨៨.៥៧១

(ក) កំណើនសមតុល្យចុងគ្រាគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២នេះ គឺពាក់ព័ន្ធជាមួយទៅនឹងការទិញបំពង់ចែកចាយទឹកស្អាត និងបរិក្ខារភ្ជាប់ សម្រាប់ ការសាងសង់រោងចក្រផលិតទឹកស្អាតនៅនិរាធន៍ និងការពង្រីកបណ្តាញចែកចាយទឹកស្អាត។

ង.១១- ពន្ធលើប្រាក់ចំណេញត្រូវទទួល

៣០ កញ្ញា ២០១២

ពាន់រៀល

(បានត្រួតពិនិត្យ ប៉ុន្តែ

មិនបានធ្វើសវនកម្ម)

៣០ កញ្ញា ២០១១

ពាន់រៀល

(បានត្រួតពិនិត្យ ប៉ុន្តែ

មិនបានធ្វើសវនកម្ម)

គិតត្រឹមថ្ងៃទី០១ ខែមករា	(៤៣៧.៦៦៥)	១.៦៤៣.៨១៨
ពន្ធលើប្រាក់ចំណេញក្នុងគ្រា	(៤.៧១៥.៦៥៤)	(៤.៨១៧.៨០៥)
ការបង់ពន្ធក្នុងការិយបរិច្ឆេទ	៦.១៣២.៩៣២	៣.៨៦២.៦៧៩
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា	៩៧៩.៦១៣	៦៨៨.៦៩២



ង.១១- ពន្ធលើប្រាក់ចំណេញត្រូវទទួល (ត)

ការបង់ពន្ធលើប្រាក់ចំណេញត្រូវបានបង់ចំពោះពន្ធលើប្រាក់ចំណេញ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ និងពន្ធផ្សេងៗទៀតសម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២។

ពន្ធលើប្រាក់ចំណេញត្រូវទទួល គឺជាការបង់ពន្ធលើសជូនអគ្គនាយកដ្ឋានពន្ធដារ ហើយ រ.ទ.ស.ភ កំពុងតែស្ថិតក្នុងដំណើរការនៃការកាត់កងចំនួនពន្ធនេះ ជាមួយនឹងពន្ធផ្សេងៗដែលត្រូវបានត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដាររួចរាល់ ហើយ តាមរយៈការធ្វើសវនកម្មពន្ធសម្រាប់ការិយបរិច្ឆេទរហូតដល់ឆ្នាំ២០០៩។ គណៈគ្រប់គ្រងជឿជាក់ថា រ.ទ.ស.ភ នឹងអាចមានលទ្ធភាពបង្វិល ឬកាត់កងពន្ធទាំងនេះបាននៅថ្ងៃអនាគត។

ង.១២- ដើមទុន

	ចំនួនភាគហ៊ុន ធម្មតា ខ្ទង់ពាន់	ចំនួនភាគហ៊ុន ប្រភេទ (ក) ខ្ទង់ពាន់	ភាគហ៊ុន ធម្មតា ពាន់រៀល	បុព្វលាភ ភាគហ៊ុន ពាន់រៀល	ភាគហ៊ុន ប្រភេទ (ក) ពាន់រៀល	ដើមទុន ពាន់រៀល	សរុប ពាន់រៀល
សមតុល្យដើមទុនត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១២	=	=	=	=	=	៤៦៥.០២៨.១២៩	៤៦៥.០២៨.១២៩
ការបង្វិលដើមទុនទៅជាភាគហ៊ុន (ខ)	៧៣.៩២៧	៣៩១.១០១	៧៣.៩២៧.១៨៧	-	៣៩១.១០០.៩៤២	(៤៦៥.០២៨.១២៩)	-
សាច់ប្រាក់បានពីភាគហ៊ុនដែលបានចេញលក់ (គ)	១៣.០៤៦	-	១៣.០៤៥.៩៧៥	៦៣.១៤៣.៧៥៥	-	-	៧៦.១៤៩.៧៣០
ភាគហ៊ុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ (ត)	៨៦.៩៧៣	៣៩១.១០១	៨៦.៩៧៣.១៦២	៦៣.១៤៣.៧៥៥	៣៩១.១០០.៩៤២	=	៥៤១.២១៧.៨៥៩
សមតុល្យដើមទុនត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១	=	=	=	=	=	៤៥៦.០០០.២៦៤	៤៥៦.០០០.២៦៤
ការផ្ទេរទៅគណនីដើមទុន (ក)	-	-	-	-	-	៩.០២៧.៨៦៥	៩.០២៧.៨៦៥
ភាគហ៊ុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១	=	=	=	=	=	៤៦៥.០២៨.១២៩	៤៦៥.០២៨.១២៩

- (ក) អនុលោមតាមលិខិតលេខ ៣០៦៦ SHV TR ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាភាគហ៊ុនិករបស់ រ.ទ.ស.ភ ផងនោះ បានអនុម័តឱ្យផ្ទេរជំនួយពន្ធពីរដ្ឋាភិបាល និងជំនួយផ្សេងៗទៀតដែលមានទឹកប្រាក់ចំនួន ៩ពាន់លានរៀល ទៅក្នុងគណនីដើមទុនរបស់ រ.ទ.ស.ភ ។
- (ខ) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យបំបែកដើមទុនដែលមានទាំងអស់ចំនួន ៤៦៥.០២៨.១២៩.០០០រៀល ទៅជាភាគហ៊ុនធម្មតាចំនួន ៧៣.៩២៧.១៨៧ភាគហ៊ុន និងភាគហ៊ុនប្រភេទ “ក” ចំនួន ៣៩១.១០០.៩៤២ភាគហ៊ុន ដែលក្នុង១ភាគហ៊ុនមានតម្លៃចារិក១.០០០រៀល។ ភាគហ៊ុនប្រភេទ “ក” មិនបានទទួលការប្រាក់ ឬភាគលាភទេ ហើយមានសិទ្ធិ និងលក្ខខណ្ឌដូចមានលម្អិតនៅក្នុងមាត្រា ៨.២ នៃលក្ខន្តិកៈចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ។
- (គ) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ រ.ទ.ស.ភ បានចុះបញ្ជីក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដោយជោគជ័យ។ រ.ទ.ស.ភ គឺជាក្រុមហ៊ុនតែមួយ និងជាក្រុមហ៊ុនដំបូងគេក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ភាគហ៊ុនធម្មតាសរុបមានចំនួន ៨៦.៩៧៣.១៦២ភាគហ៊ុន ដែលមានតម្លៃចារិក ១.០០០រៀលក្នុង១ភាគហ៊ុន។ ថ្លៃដើមក្នុងការចេញផ្សាយភាគហ៊ុនថ្មីចំនួន ១៣.០៤៥.៩៧៥ ភាគហ៊ុន មានទឹកប្រាក់ចំនួន ៦.០០០លានរៀល ត្រូវបានកាត់កងជាមួយនឹងបុព្វលាភភាគហ៊ុន។ រាល់ភាគហ៊ុនដែលបានចេញផ្សាយទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។ សេចក្តីលម្អិតអំពីភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

ភាគហ៊ុនិក	ចំនួនភាគហ៊ុន	%
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ត្រូវរក្សាទុក១ឆ្នាំ)	៧៣.៩២៧.១៨៧	៨៥%
គម្រោងភាគហ៊ុនរបស់បុគ្គលិក (ត្រូវរក្សាទុក៣ឆ្នាំ)	១.៣០៤.៣៦៩	១%
ភាគហ៊ុនិកដទៃទៀត	១១.៧៤១.៦០៦	១៤%
	៨៦.៩៧៣.១៦២	១០០%



ង.១៣- កាតព្វកិច្ចសោធននិវត្តន៍

ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	៣០ កញ្ញា ២០១២ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០១១ ពាន់រៀល (បានធ្វើសវនកម្ម)	៣០ កញ្ញា ២០១១ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)
តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់	២៥.៧៩៩.៤០៣	២៤.៦០១.០២៨	២១.៥៣៥.២៦៦
តម្លៃសមស្របនៃទ្រព្យតម្លៃ	-	-	-
ស្ថានភាពអធន (Unfunded status)	២៥.៧៩៩.៤០៣	២៤.៦០១.០២៨	២១.៥៣៥.២៦៦
បំណុលដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	២៥.៧៩៩.៤០៣	២៤.៦០១.០២៨	២១.៥៣៥.២៦៦

បម្រែបម្រួលនៅក្នុងកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ក្នុងអំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	៣០ កញ្ញា ២០១២ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០១១ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)
គិតត្រឹមថ្ងៃទី០១ ខែមករា	២៤.៦០១.០២៨	២០.៣៤៧.៨១៦
ចំណាយលើសេវាកម្មបច្ចុប្បន្ន	៨៥០.០៦៥	៧៩៥.០១៩
ចំណាយការប្រាក់	៨០៨.៩៩៥	៧៤៥.២៩៦
អត្ថប្រយោជន៍បានបង់	(៤៦០.៦៨៥)	(៣៥២.៨៦៥)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា	២៥.៧៩៩.៤០៣	២១.៥៣៥.២៦៦

ទឹកប្រាក់ដែលបានកត់ត្រាក្រោមខ្ទង់ប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ នៅក្នុងរបាយការណ៍លទ្ធផលលម្អិតមានដូចខាងក្រោម៖

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ

	៣០ កញ្ញា ២០១២ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០១១ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)
ចំណាយលើសេវាកម្មបច្ចុប្បន្ន	៨៥០.០៦៥	៧៩៥.០១៩
ចំណាយការប្រាក់	៨០៨.៩៩៥	៧៤៥.២៩៦
	១.៦៥៩.០៦០	១.៥៤០.៣១៥

ង.១៤- ប្រាក់កម្ចី

	៣០ កញ្ញា ២០១២ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០១១ ពាន់រៀល (បានធ្វើសវនកម្ម)
ប្រាក់កម្ចីរយៈពេលខ្លី	៧.៩១៧.៩៩៥	១១.៥០៤.៤១៣
ប្រាក់កម្ចីរយៈពេលវែង	១៨១.៩២១.១១២	១៨២.៤៨៧.៤៦៣
	១៨៩.៨៣៩.១០៧	១៩៤.៣៩១.៨៧៦



ង.១៤- ប្រាក់កម្ចី (ត)

បម្រែបម្រួលក្នុងគណនីប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

	ពាន់រៀល
ទឹកប្រាក់ដើមគ្រា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១២	១៩៤.៣៥១.៨៧៦
ការខ្ចីបន្ថែម	៨៤.២០៨.៥៨០
ការបង់សងប្រាក់កម្ចី (ក)	(៨៨.៧២១.៣៤៩)
ទឹកប្រាក់ចុងគ្រា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	<u>១៨៩.៨៣៩.១០៧</u>
ទឹកប្រាក់ដើមគ្រា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១	១៣៨.០១៤.២៦១
ការខ្ចីបន្ថែម	៥៩.៦៣៥.១៨១
ការបង់សងប្រាក់កម្ចី	(៦.៣៦៤.៨៨៩)
ទឹកប្រាក់ចុងគ្រា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១ (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	<u>១៩១.២៨៤.៥៥៣</u>

(ក) ការបង់សងប្រាក់កម្ចីសំខាន់ៗរួមមាន ការសងប្រាក់កម្ចីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលការសងប្រាក់នេះជាចម្បងគឺប្រើប្រាស់ប្រាក់ដែលប្រមូលបានពីការលក់ភាគហ៊ុន ។

ង.១៥- គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	៣០ កញ្ញា ២០១២ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០១១ ពាន់រៀល (បានធ្វើសវនកម្ម)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម	២២.២២៧.២២៩	២៥.០២២.៥៦៨
ប្រាក់ធានាដំណើរការប្រតិបត្តិការ	១៤.៥៨៦.៧៥៤	៧.២៥០.០៥៩
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៣.១៥៦.១១១	១.៨៤៣.០២៦
បង្គរការប្រាក់ត្រូវបង់	២.៧៨៨.៥៧៣	៣.៥១៥.៥៣២
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	២.០២១.៥៣៥	២.៣៧៨.៥៥១
ចំណូលពន្យារ	៣៥៥.០០៩	៦៤៥.០៤៥
ពន្ធត្រូវបង់ផ្សេងៗ	១៣៤.៦៣១	២០៩.៤៦៥
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	២.៤៨៨.២៨៤	២៧៨.១៤៨
	<u>៤៧.៧៦១.១២៦</u>	<u>៤១.១៤២.៣៩៤</u>

ង.១៦- ចំណូលពីសេវាសាងសង់

កម្រៃនេះគឺជាកម្រៃបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹក (ក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់) ដែល រ.ទ.ស.ភ បានសាងសង់ជូនក្រុមហ៊ុនសំណង់។

ង.១៧- ចំណាយពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញត្រូវបានកត់ត្រាដោយផ្អែកទៅលើការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង លើមធ្យមភាគនៃអត្រាពន្ធលើប្រាក់ចំណេញដែលបានរំពឹងទុកសម្រាប់ពេញមួយឆ្នាំសារពើពន្ធ។ មធ្យមភាគអត្រាពន្ធប្រចាំឆ្នាំប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងឆ្នាំរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ គឺ ១៨% (អត្រាពន្ធប៉ាន់ស្មានសម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១ គឺ ២១%)។ ការថយចុះនេះជាចម្បងគឺដោយសារការកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណេញចំនួន ២%។ ការកាត់បន្ថយអត្រាពន្ធនេះគឺជាការលើកទឹកចិត្តដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូន រ.ទ.ស.ភ បន្ទាប់ពីការចុះហ្វីក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហើយការលើកទឹកចិត្តនេះនឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។

ង.១៨- ចំណេញក្នុងមួយភាគហ៊ុន

ង.១៨.១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យម (weighted average) ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ	
	៣០ កញ្ញា ២០១២ <i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	៣០ កញ្ញា ២០១១ <i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	៣០ កញ្ញា ២០១២ <i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	៣០ កញ្ញា ២០១១ <i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (ពាន់រៀល)	៧.៩៨១.៧២៦	១១.២៤១.២៣៣	២៥.៤៣៤.៤២៧	២២.៨៤១.៦២៦
ចំនួនភាគហ៊ុនមធ្យម	៨៦.៩៧៣.១៦២	៧៣.៩២៧.១៨៧	៨១.៨៣០.៩៥៣	៧៣.៩២៧.១៨៧
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (ប្រាក់រៀល)	៩១,៧៧	១៥២,០៦	៣១០,៨២	៣០៨,៩៧

ង.១៨.២- ចំណេញក្នុងមួយភាគហ៊ុនថយចុះ (diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

ង.១៩- ប្រាក់ចំណេញបានបង់ជូនរាជរដ្ឋាភិបាលកម្ពុជា

យោងតាមលិខិតលេខ ២២៥៤ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០០៨ ចាប់ពីដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យល់ព្រមទទួលការបែងចែកប្រាក់ចំណេញប្រចាំឆ្នាំពី រ.ទ.ស.ភ តាមអត្រាដែលបានស្នើគឺ ១០%។ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០១២ទៅ បន្ទាប់ពី រ.ទ.ស.ភ បានចុះហ្វីរួចហើយ ការបែងចែកភាគលាភនឹងត្រូវអនុវត្តតាមលក្ខន្តិកៈថ្មីរបស់ រ.ទ.ស.ភ ដែលត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១។

ប្រាក់ចំណេញបានបង់ជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១២ មានចំនួន ៣.១៩៩លានរៀល (៤៣,២៧រៀលក្នុងមួយភាគហ៊ុន) និងឆ្នាំ ២០១១ មានទឹកប្រាក់ចំនួន ៣.០៥១លានរៀល (៤១,២៧រៀលក្នុងមួយភាគហ៊ុន)។ មិនមានការស្នើឱ្យមានភាគលាភក្នុងគ្រាទេ។



ង.២០- លំហូរសាច់ប្រាក់ពីប្រតិបត្តិការ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ	
	៣០ កញ្ញា ២០១២ ពាន់រៀល <i>(បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)</i>	៣០ កញ្ញា ២០១១ ពាន់រៀល <i>(បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)</i>
ចំណេញមុនបង់ពន្ធ	៣១.២៣៩.៩៣២	២៨.៨០៩.០៩៨
និយ័តកម្ម:		
រំលស់ទ្រព្យសកម្មរូបិ (កំណត់សំគាល់ ង.៨)	១៥.៩០៥.៤៤០	១៥.៦០៤.៣៨៩
រំលស់ទ្រព្យសកម្មអរូបិ	១៩៤.៩២៨	១៦៨.០៣៩
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល	(៣១៦.២២៩)	(៣៤១.៩២៨)
ខាត / (ចំណេញ)ពីការជម្រះទ្រព្យសម្បត្តិ រវាងចក្រ និងបរិក្ខារ	២១២.១១៤	(៣១៧.៩៩៨)
និយ័តកម្មលើតម្លៃសមស្របនៃឥណទានផ្តល់ឲ្យបុគ្គលិក (កំណត់សំគាល់ ង.៩)	២.៧២២.៩០៧	-
ចំណាយការប្រាក់	៣.៦៥០.០៩៣	៤.១០១.៥១៧
ចំណូលការប្រាក់	(៥.០៤៩.០៨៧)	(៤.៨២៧.១៥៩)
ចំណាយកាតព្វកិច្ចសោធននិវត្តន៍	១.៦៥៩.០៦០	១.៥៤០.៣១៤
បម្រែបម្រួលដើមទុនបង្វិល:		
សន្និធិ	(៣៧.២១៤.៩៦២)	(៩.៩៩៩.៣៨២)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	(៧.២៤៨.៣០៨)	(៣.៩៨៥.៧៥៣)
ចំណាយពន្យារទាក់ទិននឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈ		
ជាលើកដំបូង (IPO)	៤០៥.០៧៦	-
ប្រាក់កក់របស់អតិថិជន	២.៤៣១.៤៦៨	២.០៥០.៧៨០
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៦.៧៣៤.២៩៦	១៦៥.០៥០
	១៥.៣២៨.៧២៨	៣២.៩៦៦.៩៦៧

ង.២១- កិច្ចសន្យាទាក់ទិននឹងការទិញទ្រព្យសម្បត្តិ រវាងចក្រ និងបរិក្ខារ

ចំណាយមូលធនទាក់ទិននឹងការទិញទ្រព្យសម្បត្តិ រវាងចក្រ និងបរិក្ខារ សម្រាប់ដំណាច់ការិយបរិច្ឆេទរបាយការណ៍ ប៉ុន្តែមិនទាន់បានកើតឡើងនៅឡើយមានដូចខាងក្រោម៖

	៣០ កញ្ញា ២០១២ ពាន់រៀល <i>(បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)</i>	៣១ ធ្នូ ២០១១ ពាន់រៀល <i>(បានធ្វើសវនកម្ម)</i>
ការសាងសង់រវាងចក្រផលិតទឹកស្អាត	២៦.៥០៥.១៣០	៩០.៨៩១.៤១៥
ការសាងសង់អាងស្តុកទឹក	៧.៦៥៧.៧៨៨	១៧.៩១៩.៥៤៤
បំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	៣៧៩.៦៣៨	១៩.៥៧២.៨១២
សេវាផ្តល់ការប្រឹក្សាយោបល់	២.២៤៩.១១១	៣.០៦២.២៨៤
	៣៦.៧៩១.៦៦៧	១៣១.៨៤៦.០៥៥

ង.២២- ប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ

ង.២២.១- សមតុល្យភាគីសម្ព័ន្ធហ្មាតិ

រដ្ឋាករទឹកខេត្តពោធិ៍សាត់ និង រ.ទ.ស.ភ ស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដូចនេះប្រតិបត្តិការទាំងឡាយដែលកើតមានជាមួយរដ្ឋាករទឹកខេត្តពោធិ៍សាត់ ត្រូវបានចាត់ទុកជាប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ៖

	៣០ កញ្ញា ២០១២ ពាន់រៀល <i>(បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)</i>	៣១ ធ្នូ ២០១១ ពាន់រៀល <i>(បានធ្វើសវនកម្ម)</i>
ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់ ប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៧២០.៣៩១ ៨៤.៨៧៨.៦៨៩	៧៦៥.៦១៣ ១២៧.៧១៤.៤២៨

ង.២២.២- ការទូទាត់

ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ	
	៣០ កញ្ញា ២០១២ ពាន់រៀល <i>(បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)</i>	៣០ កញ្ញា ២០១១ ពាន់រៀល <i>(បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)</i>
ប្រាក់បៀវត្ស និងចំណាយពាក់ព័ន្ធផ្សេងៗ	៦៦៨.៦១៧	៦៤៤.២៩៨
អត្ថប្រយោជន៍សោធននិវត្តន៍	១៩.២១៦	១៦.៧៩៨
	៦៨៧.៨៣៣	៦៦១.០៩៦

ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ ធនធានមនុស្ស ត្រីមាសទី៣ ឆ្នាំ២០១២



ក- ការងារគ្រប់គ្រងធនធានមនុស្ស

ការអនុវត្តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង ការលើកទឹកចិត្ត

ការអនុវត្តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង

ចំនួនបុគ្គលិកដែលបានប្រើប្រាស់ក្នុងត្រីមាសទី៣ កម្រិត ២,៦២ លើ ១.០០០ អតិថិជន ដោយផ្អែកតាមផែនការឆ្នាំ មិនឲ្យលើសពីកម្រិត កំណត់ ២,៩ លើ ១.០០០ អតិថិជន ។ ការអនុវត្តតួនាទី ភារកិច្ច វិន័យ ការងារ ពេលម៉ោងធ្វើការ សំលៀកបំពាក់ និង ការប្រើប្រាស់ សំភារៈការពារ សុវត្ថិភាពពលកម្ម របស់មន្ត្រី-និយោជិត កម្មករ កាន់តែ ប្រសើរ ។

ការលើកទឹកចិត្ត

អនុវត្តវិធានការលើកទឹកចិត្ត ដើម្បីជំរុញការងាររបស់អង្គការឲ្យដំណើរ ការបានល្អប្រសើរ ដោយបានធ្វើការជំរុញឡើងវិញនូវមន្ត្រី០១រូប ពីអនុ ប្រធាននាយកដ្ឋាន ទៅជាប្រធាននាយកដ្ឋាន ។ ស្នើសុំមេដាយ ប្រភេទការងារ ជូនមន្ត្រី និយោជិត ចំនួន៨៥រូប សម្រាប់ឆ្នាំ២០១២ ។ ធ្វើការផ្លាស់ប្តូរ ភារកិច្ចមន្ត្រី និយោជិតឲ្យស្របតាមតម្រូវការការងារ ចំនួន០៩រូប ។

» កម្រិតជំនាញរបស់មន្ត្រី និយោជិត «

- រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមាន មន្ត្រីនិយោជិតទាំងអស់ចំនួន ៦០៧រូប (នារី៩៣រូប) ក្នុងនោះមាន៖
 - > មន្ត្រីក្របខ័ណ្ឌរដ្ឋ ០២រូប គឺ អគ្គនាយក និងអគ្គនាយករង ទទួលបន្ទុកការងារហិរញ្ញកិច្ច និងទីផ្សារមូលបត្រ និងជាប្រធាននាយកដ្ឋាន គណនេយ្យ និងហិរញ្ញវត្ថុ
 - > មន្ត្រី និយោជិតក្របខ័ណ្ឌសហគ្រាសចំនួន ៥៥៤ រូប (នារី៖ ៨៨រូប)
 - > កម្មសិក្សាការីចំនួន ១៤រូប (នារី៖០៤ រូប) និង > និយោជិតជាប់កិច្ចសន្យាចំនួន ៣៧រូប (នារី៖ ០៣រូប)

កម្រិតអប់រំ និងមុខវិជ្ជាជីវៈ	អាយុ	អាយុ	អាយុ	អាយុ	សរុប	
	ក្រោម ២៦ឆ្នាំ	២៧-៣៥	៣៦-៤៥	លើសពី៤៦	ចំនួន (នាក់)	អត្រា (%)
បណ្ឌិត	០	០	០	១	១	០,១៦
អនុបណ្ឌិត	១	៩	៦	១៣	២៩	៤,៧៨
បរិញ្ញាបត្រវិស្វកម្ម	១៤	៧៩	២៥	១១	១២៩	២១,២៥
បរិញ្ញាបត្ររង/មធ្យមបច្ចេកទេស	៤	៦	២២	៧	៣៩	៦,៤៣
មធ្យមសិក្សាទុតិយភូមិ និងទទួល ការបណ្តុះបណ្តាលរយៈពេលខ្លី	៤២	៤៩	៤០	១៥	១៤៦	២៤,០៥
អ្នកបច្ចេកទេស និង កម្មករជំនាញ	០	៩	១២	១២	៣៣	៥,៤៤
អ្នកមានបទពិសោធន៍ការងារលើ១០ឆ្នាំ	០	៨	៤១	៧៣	១២២	២០,១០
កម្មករពលកម្ម	១៨	៦៥	១៩	៦	១០៨	១៧,៧៩
សរុប	៧៩	២២៥	១៦៥	១៣៨	៦០៧	១០០

ខ- ការងារអភិវឌ្ឍន៍ធនធានមនុស្ស


ការងារបណ្តុះបណ្តាល

បានបើកវគ្គបណ្តុះបណ្តាលក្នុងអង្គភាព ចំនួន០៥វគ្គ លើមុខជំនាញ០៥ គឺ ១- លើបែបបទដំណើរការអានលេខ នាឡិកា ២- កិច្ចការរដ្ឋបាល និងលេខាធិការ ៣- បែបបទស្តង់ដារការងារដាក់បំពង់មេ និងសាកសម្ពាធទឹក ៤- វិធានការបញ្ជៀសខ្សាច់ពីបំពង់ និង ៥- បែបបទស្តង់ដារចំណុះបណ្តុះបណ្តាលតាមមហាវិទ្យាល័យ និង វិទ្យាស្ថាននានាលើមុខជំនាញ០២ គឺ Association of Chartered Certified Accountant និង Cambodia Labor Law Practise HR Professional ដល់និយោជិតចំនួន០២រូប (នារី០២រូប) ។ បានបញ្ជូនទៅបណ្តុះបណ្តាលនៅប្រទេសសិង្ហបុរី លើមុខជំនាញចំនួន០២ គឺ Water Infrastructure Project Financing និង Managing Water Resources and Supply ដល់និយោជិតចំនួន០២រូប។ មន្ត្រី-និយោជិត រ.ទ.ស.ក ចំនួន១៥រូប បានទទួលការបណ្តុះបណ្តាលស្តីពី (អភិបាលកិច្ចសាធារណៈ) និង ៦៩រូប បានទទួលការបណ្តុះបណ្តាលស្តីពី (ការផ្តល់ព័ត៌មានសាធារណៈ) ដែលបណ្តុះបណ្តាលដោយមន្ត្រីជំនាញរបស់គណៈកម្មការមូលបត្រកម្ពុជា ។

ការផ្តល់ចំណេះដឹង

ទទួលនិស្សិតមកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ចំនួន៤៥រូប) ។ ទស្សនៈកិច្ចសិក្សាមកពីសាលាអន្តរជាតិភ្នំពេញ និងប្រតិភូប្រទេសឡាវ (ចំនួន ៦៧រូប) ។

ក្រាហ្វិចបង្ហាញពីចំនួននៃកម្រិតជំនាញរបស់មន្ត្រី-និយោជិត (សរុបចំនួន ៦០៧នាក់)





ការងារជ្រើសរើសនិយោជិត

ធ្វើការជ្រើសរើសនិយោជិតតាមតម្រូវការជាក់ស្តែងរបស់បណ្តាភ្នាក់ងារ
ដោយផ្អែកតាមគោលការណ៍ និងផែនការឆ្នាំ ក្នុងនោះបាន៖

- ១- បញ្ចូលនិយោជិតហ្វឹកហាត់ការងារ ចំនួន១៩រូប (ស្រី ០៧រូប) ។
- ២- បញ្ចូលនិយោជិតដែលចូលនិវត្តន៍ ទៅជានិយោជិតជាប់កិច្ចសន្យា ចំនួន០២រូប ។
- ៣- បញ្ចូលនិយោជិតចាប់កិច្ចសន្យា ចំនួន ០៤រូប ។
- ៤- បញ្ចូលនិយោជិតសាកល្បងការងារ ចំនួន ០១រូប ។
- ៥- បញ្ចូលនិយោជិត ក្របខ័ណ្ឌពេញសិទ្ធិ ចំនួន១០រូប (ស្រី០៤រូប) ។
- ៦- ស្នើសុំដាក់ មន្ត្រី-និយោជិតឲ្យចូលនិវត្តន៍ តាមអាយុកំណត់ចំនួន ០៤រូប ។

» ធ្វើការផ្សព្វផ្សាយជ្រើសរើសជានិយោជិត

តាមគេហទំព័ររបស់អង្គការចំនួន១៦រូប តាមជំនាញនៃតម្រូវការកំលាំង និងជ្រើសរើសផ្ទៃក្នុងអង្គការចំនួន១៣រូប





រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

អគារលេខ ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥(២៣) ៧២៤ ០៤៦
ទូរសារ: +៨៥៥(២៣) ៤២០ ២២០
អ៊ីម៉ែល: admin@ppwsa.com.kh
គេហទំព័រ: www.ppwsa.com.kh